

ធនាគារ ស្ថាបនា ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
និង

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម អនុលោមតាម
ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ធនាគារ ស្ថាបនា ភីអិលស៊ី

មាតិកា

ទំព័រ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល..... ១ - ៦

របាយការណ៍របស់សវនករឯករាជ្យ ៧ - ១០

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ១១

របាយការណ៍លទ្ធផលពេញលេញ ១២

របាយការណ៍បម្រែបម្រួលមូលធន..... ១៣

របាយការណ៍លំហូរសាច់ប្រាក់..... ១៤

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ..... ១៥ - ១១៩



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ស្ថាបនា ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) សូមបង្ហាញនូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។

អំពីធនាគារ

ស្ថាបនា លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (“MFI”) ត្រូវបានបង្កើតឡើង និងចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងពាណិជ្ជកម្ម (“MoC”) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៣ តាមអនុស្សរណៈ និងលក្ខន្តិកៈរបស់ធនាគារចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០២ រវាងស្ថាបនាសហគមន៍កម្ពុជា (CCB) ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយដែលបានបង្កើតឡើងនៅក្នុង ឆ្នាំ១៩៩៦ និងបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានអាជ្ញាបណ្ណដើម្បីធ្វើប្រតិបត្តិការជា មីក្រូហិរញ្ញវត្ថុពី ធនាគារជាតិ នៃកម្ពុជា (“NBC”) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៣ ហើយចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ទទួលបានអាជ្ញាបណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអចិន្ត្រៃយ៍។ ដោយស្ថិតនៅក្រោមអាជ្ញាបណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានត្រូវបាន អនុញ្ញាតឱ្យផ្តល់ឥណទាន និងសេវាផ្តល់ប្រាក់សន្សំដល់ក្រុមគ្រួសារក្រីក្រ និងមានចំណូលទាប និងអង្គភាពជនក្រីក្រ ដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានទទួលអាជ្ញាបណ្ណពីធនាគារជាតិ នៃកម្ពុជាដើម្បីផ្តល់សេវាកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានទទួលអាជ្ញាបណ្ណរយៈពេល ៣ឆ្នាំបន្តទៀត ដើម្បីផ្តល់សេវាកម្មប្តូរប្រាក់។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ធនាគារ ម៉ារីហាន់ ជប៉ុន ភីអិលស៊ី (“MJB”) បានចុះកិច្ចសន្យាទិញលក់ជាមួយ Stichting Triodos-Doen Nederlandse Financierings-Maatschappij Voor Ontwikkelingslanden N.V. DWM Funds S.C.A – SICAV SIF CCB និង Sathapana Employee Investment Limited ដើម្បីទិញភាគហ៊ុនចំនួន ៩៥.១% ពីស្ថាបនា លីមីតធីត។ ការទិញហ៊ុននេះ ត្រូវបានអនុម័តដោយធនាគារជាតិ នៃកម្ពុជានាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២ ក្រោយក្រសួងពាណិជ្ជកម្ម បានអនុម័តទៅលើការប្តូរកម្មសិទ្ធិ នៃដើមទុននាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២។

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន អនុលោមតាមកិច្ចព្រមព្រៀងជាមួយ CCB បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីអនុម័តលើការលក់ភាគហ៊ុន ដែលនៅសល់ចំនួន ៤.៩% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅឲ្យ MJB ដែលតំណាងឲ្យភាគកម្មមិនគ្រប់គ្រងទាំងអស់របស់គ្រឹះស្ថាន ក្នុងតម្លៃសរុប ៦.០២ លានដុល្លារអាមេរិក។ ប្រតិបត្តិការនេះ ត្រូវបានបញ្ចប់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។

ធនាគារ ស្ថាបនា ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តពីទំព័រមុន)

ព័ត៌មានធនាគារ (តពីទំព័រមុន)

នៅដើមឆ្នាំ២០១៥ ធនាគារ ម៉ារីប៉ាន់ ធីប៉ុន ភីអិលស៊ី និងស្ថាបនា លីមីតធីត បានយល់ព្រមធ្វើការរួមបញ្ចូលគ្នានូវគ្រឹះស្ថានទាំងពីរ ទៅជាគ្រឹះស្ថានតែមួយ ដោយមានឈ្មោះថ្មីជាធនាគារ ស្ថាបនា ភីអិលស៊ី ហើយទទួលបានការអនុម័តជាផ្លូវការពី NBC នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ធនាគារជាតិនៃ កម្ពុជា បានផ្តល់អាជ្ញាបណ្ណធនាគារអចិន្ត្រៃយ៍ ដល់ធនាគារ ស្ថាបនា ភីអិលស៊ី។ រាល់ទ្រព្យសកម្ម និងបំណុលទាំងអស់របស់ MBS បានផ្ទេរទៅឱ្យធនាគារ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។

ធនាគារធ្វើប្រតិបត្តិការរបស់ខ្លួនតាមបណ្តាខេត្តទាំង ២៥ ដែលមានបណ្តាញសាខាចំនួន ១៧៥ សាខា។

សកម្មភាពអាជីវកម្មចម្បង

ធនាគារ មានសកម្មភាពអាជីវកម្មចម្បង ក្នុងការធ្វើប្រតិបត្តិលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទីតាំង

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារស្ថាបនាលេខ ៦៣ មហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៧២ និង ផ្លូវលេខ១៧៤ ភូមិ១៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារធ្វើប្រតិបត្តិការរបស់ខ្លួនតាមបណ្តាខេត្តទាំង ២៥ ដែលមានបណ្តាញសាខាចំនួន ១៧៥ សាខា។

និយោជិត

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមាននិយោជិតចំនួន ៤.២៦៦ នាក់ (ឆ្នាំ២០២៣៖ ៤.៦០៨ នាក់)។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។

ដើមទុនដែលបានបង់

ដើមទុនដែលបានបង់របស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ២៩០.០០០.០០០ ដុល្លារអាមេរិក (ឆ្នាំ២០២៣៖ ២៨០.០០០.០០០ ដុល្លារអាមេរិក)។

ទុនបម្រុង និងសំវិធានបង់

ពុំមានការប្រែប្រួលជាសារវន្តលើទុនបម្រុង និងសំវិធានបង់ជាសារវន្តក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីអ្វីដែលបានទទួលស្គាល់ និងលាតត្រដាង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

ធនាគារ ស្ថាប័ន ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណាងដំបូង)

ការខាតបង់ឥណទានកើតឡើងពីឥណទានលើអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ដែលបានវាស់វែងតាមផ្ទៃដើមរំលស់

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការសមស្របដើម្បីធានាថា នីតិវិធីពាក់ព័ន្ធជាមួយនឹងការលុបចេញពីបញ្ជី ឬការទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកនោះ ហើយក្រុមប្រឹក្សាភិបាល ជឿជាក់ថារាល់ឥណទានអាត្រាក់ និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ដែលបានវាស់វែងតាមផ្ទៃដើមរំលស់ ត្រូវបានលុបចេញពីបញ្ជី ហើយសំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់ការខាតបង់ឥណទានរំពឹងទុក។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចនឹងបណ្តាលឱ្យចំនួនទឹកប្រាក់នៃការលុបចេញពីបញ្ជី ឬ សំវិធានធនលើការខាតបង់ឥណទានរំពឹងទុកនៃឥណទានទៅអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ដែលបានវាស់វែងតាមផ្ទៃដើមរំលស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានភាពមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីធានាថា រាល់ទ្រព្យសកម្មទាំងឡាយណា ដែលទំនងជាមិនអាចទទួលស្គាល់នៅក្នុងដំណើរការអាជីវកម្មធម្មតាតាមតម្លៃរបស់ទ្រព្យសកម្មទាំងនោះ ដូចដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចប្រមូលបានជាក់ស្តែង។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចនឹងបណ្តាលឱ្យមានផលប៉ះពាល់ ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនាំឱ្យមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រនៃការវាយតម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងបណ្តាលឱ្យប៉ះពាល់ដល់ ការអនុវត្តនៃវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមាន ភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- (ក) ពុំមានបន្ទុកលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទ ក្នុងការធានាលើបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- (ខ) ពុំមានបំណុលយថាភាពណាមួយរបស់ធនាគារ ដែលកើតមានចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ។

ធនាគារ ស្ថាបនា ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណាងមុន)

ចំណូលធនាគារ និងចំណូលផ្សេងៗ (តំណាងមុន)

នាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានចំណូលយោគាត ឬចំណូលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញ ក្នុងអំឡុងពេល ១២ខែ បន្ទាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុដែលនឹងមាន ឬអាចនឹងមានផលរំពោះ ពេលជាសារវន្តដល់លទ្ធភាព របស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅពេលដល់កាលកំណត់សងនោះទេ។

ព្រឹត្តិការណ៍បន្តបន្ទាប់

ពុំមានព្រឹត្តិការណ៍សំខាន់ៗណាបានកើតឡើងបន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលតម្រូវឱ្យមានការធ្វើនិយ័តកម្ម ឬការលាតត្រដាង ក្រៅពីអ្វីដែលបានទទួលស្គាល់ និងលាតត្រដាងក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយនេះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាការបរិច្ឆេទនៃរបាយការណ៍នេះ មាននាមដូចខាងក្រោម៖

បណ្ឌិត Han Chang-Woo	ប្រធានក្រុមប្រឹក្សាភិបាល (មិនប្រតិបត្តិ)
លោក Han Ken	អនុប្រធានក្រុមប្រឹក្សាភិបាល (មិនប្រតិបត្តិ)
ឯកឧត្តម Shinohara Katsuhiko	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
ឯកឧត្តម គឹម ព័ង	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោក Williams John Gerard	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤)
លោក Iwasa Tomoyuki	អភិបាលមិនប្រតិបត្តិ (បានលាលែងពីតំណែងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤)
លោក Nguyenle QuocAnh	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ (បានលាលែងពីតំណែងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤)
លោក Hosoi Takehito	អភិបាលមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤)
លោក Hiramatsu Naoya	អភិបាលមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤)
លោក Kawahara Yoshiki	អភិបាលមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤)

សមាជិក

ក្រុមហ៊ុន អិនស៊ី ឌីន យ៉ាង (ខេមបូឌា) គឺជាសមាជិករបស់ក្រុមហ៊ុន។

ធនាគារ ស្ថាប័ន អ៊ីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណែង ២០២៣)

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយដែលធនាគារជាតិម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះ អាចផ្តល់លទ្ធភាពដល់អភិបាលឲ្យទទួលបាននូវអត្ថប្រយោជន៍តាមរយៈការទិញយកភាគហ៊ុន ឬទិញសញ្ញាបណ្ណបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃទៀត។

ក្រុមប្រឹក្សាភិបាលមិនបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយតាមរយៈការចុះកិច្ចសន្យាដែលធ្វើឡើងដោយធនាគារ ឬដោយសាជីវកម្មពាក់ព័ន្ធជាមួយនឹងអភិបាល ឬក៏ជាមួយក្រុមហ៊ុនដែលមានអភិបាលជាសមាជិក ឬជាមួយក្រុមហ៊ុនដែលអភិបាល មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុនោះទេ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុបានផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវពី ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។ ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដោយគណៈគ្រប់គ្រង ដែលត្រូវបានតម្រូវឱ្យ៖

- ១) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដែលត្រូវបានគាំទ្រដោយផ្នែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយត្រូវអនុវត្តគោលនយោបាយទាំងនេះឱ្យមានសង្គតិភាព
- ២) អនុលោមតាម CIFRSs ឬប្រសិនបើមានការប្រាសចាកណាមួយ សម្រាប់គោលបំណងនៃការបង្ហាញនូវភាពពិត និងត្រឹមត្រូវ ការប្រាសចាកនេះ ត្រូវបានលាតត្រដាង បកស្រាយ និងកំណត់ចំនួនទឹកប្រាក់ឲ្យបានសមរម្យ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ៣) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- ៤) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថា ធនាគារនឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នាពេលអនាគត និង
- ៥) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព នូវរាល់សេចក្តីសម្រេចជាសាមញ្ញទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាពលការសម្រេចទាំងនេះ ត្រូវបានឆ្លុះបញ្ចាំង យ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវ ក្នុងការធានាថា បញ្ជីគណនេយ្យត្រឹមត្រូវ ត្រូវបានរក្សាទុក និងលាតត្រដាងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារឲ្យបានត្រឹមត្រូវសមហេតុផលគ្រប់ពេល ហើយធានាថាបញ្ជីគណនេយ្យស្របតាមប្រព័ន្ធគណនេយ្យដែលបានអនុវត្ត។ គណៈគ្រប់គ្រង ក៏មានទំនួលខុសត្រូវក្នុងការថែរក្សាទ្រព្យសកម្មរបស់ធនាគារ ហើយក៏ត្រូវចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកការបង្ខំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល សូមបញ្ជាក់ថា ធនាគារបានអនុលោមតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារ ស្ថាបនា គីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណែងទំនើប)

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ តំណាងឱ្យក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដូចដែលមានភ្ជាប់ជាមួយ នេះថា បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយ អនុលោមទៅតាម CIFRSs។

តំណាងឱ្យក្រុមប្រឹក្សាភិបាល៖

 	
លោក Hendrik Gezienus Mulder	លោក Yoshiharu Morimoto
ប្រធាននាយកប្រតិបត្តិ	អនុប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥

លេខ: ៦១២៦៧៧៩៨/៦៨៤៧៨១៣៨

របាយការណ៍របស់សវនករឯករាជ្យ

ខ្លឹមសារ៖ ក្រុមប្រឹក្សាភិបាល និងភាគីទុកចិត្តរបស់ ធនាគារ ស្ថាបនា ភីអិលស៊ី

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារស្ថាបនា ភីអិលស៊ី (“ធនាគារ”) ដែលមាន
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍លទ្ធផលពេញលេញ
របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់
ហើយនិងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានព័ត៌មានគោលនយោបាយគណនេយ្យ
សារវន្ត ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះ បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ លើស្ថានភាព
ហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់
កាលបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា
(“CIFRSs”) ។

គុណតម្លៃនៃការបញ្ចេញមតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្ម នៃកម្ពុជា (“CISAs”) ។
ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារទាំងនោះ ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ *ការទទួល
ខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ* នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ
មានភាពឯករាជ្យពីធនាគារ ដោយអនុលោមទៅតាមក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គណនេយ្យករជំនាញ និង
សវនករប្រតិបត្តិ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា រួមទាំងតម្រូវការខាងសីលធម៌
ដែលពាក់ព័ន្ធនឹងការងារសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំក៏បាន
បំពេញនូវទំនួលខុសត្រូវខាងសីលធម៌ផ្សេងទៀតរបស់យើងខ្ញុំ ដោយស្របតាមតម្រូវការទាំងនេះ។ យើងខ្ញុំ
ជឿជាក់ថាការស្ថាបនាសវនកម្ម ដែលយើងខ្ញុំបានទទួល គឺមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីជា
មូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ការសន្មត់ក្នុងនៃបញ្ហា - ការកែតម្រូវនៅលើកំហុសរបស់ការិយបរិច្ឆេទមុន

យើងខ្ញុំ សូមទាញចំណាប់អារម្មណ៍ទៅកំណត់សម្គាល់លេខ ៣៨ នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបាន
ពណ៌នាអំពីផលប៉ះពាល់នៃការកែតម្រូវរបស់គណៈគ្រប់គ្រង នៃកំហុសរបស់ការិយបរិច្ឆេទមុន ទាក់ទងនឹង
វិធីសាស្ត្រគណនេយ្យនៃតំណទានពន្ធលើប្រាក់ចំណូល។ មតិយោបល់របស់យើងខ្ញុំ មិនត្រូវបានកែប្រែ
ទាក់ទងនឹងបញ្ហានេះទេ។

ព័ត៌មានផ្សេងទៀតក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ចែករំលែក

ព័ត៌មានផ្សេងទៀត រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំ ដែលយើងខ្ញុំទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ និងរបាយការណ៍ប្រចាំឆ្នាំ ដែលត្រូវបានរំពឹងថានឹងមានសម្រាប់យើងខ្ញុំ បន្ទាប់ពីកាលបរិច្ឆេទនេះ។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវ ចំពោះព័ត៌មានផ្សេងទៀតនេះ។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ ពុំគ្របដណ្តប់លើព័ត៌មានផ្សេងទៀតនេះទេ ហើយយើងខ្ញុំក៏មិនបញ្ជាក់លេចក្តីសន្និដ្ឋានបែបធានាអះអាងក្នុងទម្រង់ណាមួយទៅលើព័ត៌មានផ្សេងទៀតនេះដែរ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការអានព័ត៌មានផ្សេងទៀតនេះ ហើយពិចារណាថា តើព័ត៌មានផ្សេងទៀតនេះ មានភាពខុសគ្នាជាសារវន្ត ឬទេ ជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបាន ពីការងារសវនកម្ម ឬ ថា តើព័ត៌មានផ្សេងទៀតនេះ មានកំហុសឆ្គងជាសារវន្ត ឬទេ។ ប្រសិនបើយើងខ្ញុំ សន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងទៀតនេះ ដោយផ្អែកលើការងារ ដែលបានអនុវត្ត យើងខ្ញុំតម្រូវឲ្យរបាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលក្រុមរបាយការណ៍ចំពោះព័ត៌មានផ្សេងទៀតនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ច ចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRSs ហើយនិងទទួលខុសត្រូវផងដែរចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រង គិតថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការភ្លេចបង្ខំ ឬ ការកាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការរាយការន៍លទ្ធភាពនិរន្តរភាពអាជីវកម្មរបស់ធនាគារ និងធ្វើការលាតត្រដាង ប្រសិនបើមាន នូវបញ្ហាទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាមវិធានគណនេយ្យរបស់ធនាគារ លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬ បញ្ឈប់ប្រតិបត្តិការធនាគារ ឬ ក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។

អ្នកទទួលបន្ទុកលើអភិបាលកិច្ចមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរនៃការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ធនាគារ។



ការទទួលខុសត្រូវរបស់សមាជិកចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការភ្លេចបន្លំ ឬ ការកាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាម CISAs តែងតែរកឃើញកំហុសឆ្គងជាសារវន្ត ដែលមាននោះទេ។ កំហុសឆ្គងអាចកើតចេញពីការភ្លេចបន្លំ ឬ ការកាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចត្រូវបានរំពឹងទុកដោយសមហេតុផលថា មានឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្ម ដែលអនុលោមតាម CISAs យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការភ្លេចបន្លំ ឬ ការកាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការភ្លេចបន្លំមានកម្រិតខ្ពស់ជាងហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការកាន់ច្រឡំ ព្រោះថាការភ្លេចបន្លំអាចពាក់ព័ន្ធនឹងការឃុបឃិត ការបន្លំ ការលុបចេញដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាមវិធានគណនេយ្យ ដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាគឺមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត ទាក់ទងនឹងព្រឹត្តិការណ៍ ឬ លក្ខខណ្ឌទាំងឡាយណាដែលនាំឱ្យមានការសង្ស័យជាសារវន្ត ទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ធនាគារ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំតម្រូវឱ្យទាញចំណាប់អារម្មណ៍ ក្នុងរបាយការណ៍សវនករលើកំណត់សម្គាល់ពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនករ។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬ លក្ខខណ្ឌនានាពេលអនាគត ក៏អាចបង្កឱ្យធនាគារ មិនអាចបន្តនិរន្តរភាពរបស់វាជីវកម្មបានផងដែរ។

ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

- រាយការណ៍ការបង្ហាញទូទៅ លេខាសម្ព័ន្ធ និងមាតិកានៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងរាយការណ៍បន្ថែម របាយការណ៍ហិរញ្ញវត្ថុ តំណាងឱ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋាន ដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុក នៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរ នូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។



Emmanuel A. Guelas

ដៃគូសវនករ

គំនស្សំ ឆែន យ៉ាង (ខេមបូឌា)
ក្រុមហ៊ុនគណនេយ្យករជំនាញ
សវនករប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥



ធនាគារ ស្ថាបនា ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៣	១៤៧.៦៨០.៨៨៦	៥៩៤.៤១៥.៥៦៦	១៧៣.៦៧៤.០៥២	៧០៩.៤៥៨.៥០២
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា	៤	៤១៧.២២០.៧៧៨	១.៦៧៩.៣១៣.៦៣២	៣២៥.៨២៦.៣៤០	១.៣៣១.០០០.៥៩៩
សមតុល្យនៅធនាគារផ្សេងៗ	៥	៨១.៩០២.៦៨៦	៣២៩.៦៥៨.៣១១	៦៨.៩៨៨.៣៣២	២៨១.៨១៧.៣៣៦
ឥណទានទៅអតិថិជន	៦	២.០០៩.៤៥៨.៣៤៥	៨.០៨៨.០៦៩.៨៧៥	២.១៦២.៥២១.៦១១	៨.៨៣៣.៩០០.៧៨១
ការវិនិយោគផ្សេងៗ	៧	១០.០៤៨.២០១	៤០.៤៤៤.០១០	៩៣.៧៥០	៣៨២.៩៦៩
ទ្រព្យសកម្មផ្សេងៗ	៨	២២.៩៨៤.៨៧១	៩២.៥១៤.១០៥	១៩.៦៤៨.៧៤៧	៨០.២៦៥.១៣១
ទ្រព្យ និងបរិក្ខារ	៩	២១.២១២.៩២៦	៨៥.៣៨២.០២៧	២៥.៩៩៧.៨៧៥	១០៦.២០១.៣១៩
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១០	៣២.៧៨៤.៦៤៥	១៣១.៩៥៨.១៩៦	៣៩.៩៥៦.៥០៩	១៦៣.១៨១.៤៨៩
ផ្លែដើមកម្មវិធីកុំព្យូទ័រ	១១	១០.៦៣៤.១២៤	៤២.៨០២.៣៤៩	១០.០៣០.៩៦៣	៤០.៩៧៦.៤៨៤
មូលនិធិពាណិជ្ជកម្ម	១២	១៧.៣៨០.០៣០	៦៩.៩៥៤.៦២១	១៧.៣៨០.០៣០	៧០.៩៩៧.៤២៣
ធនធានប្រាក់ទ្រព្យសកម្ម	១៨(ខ)	-	-	១.៣០៣.៣៩៨	៥.៣២៤.៣៨១
ទ្រព្យសកម្មសរុប		២.៧៧១.៣០៧.៥០១	១១.១៤៤.៥១២.៦៩២	២.៨៤៥.៤១១.៦០៧	១១.៦២៣.៥០៦.៤១៤
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថាន					
ហិរញ្ញវត្ថុផ្សេងៗ	១៣	១.៩១៦.០៤២.៦៤០	៧.៧១២.០៧១.៦២៦	១.៨៧០.១៦៩.៣៧៨	៧.៦៣៩.៦៤១.៩០៩
ប្រាក់កម្ចី	១៤	១៨៣.៦៩៩.៤៤៣	៧៣៩.៣៩០.២៥៨	៣០០.៤០០.២៧៦	១.២២៧.១៣៥.១២៧
អនុបំណុល	១៥	១០៥.៥៥០.០០០	៤២៤.៨៣៨.៧៥០	១២៥.២០០.០០០	៥១១.៤៥២.០០០
បំណុលផ្សេងៗ	១៦	៦០.១២៨.៩២៨	២៤២.០១៨.៩៣៥	៦៦.៧៤០.៧០៦	២៧២.៦៣៥.៧៨៣
អត្ថប្រយោជន៍និយោជិត	១៧	៣០.៦៦៩.២០៨	១២៣.៤៤៣.៥៦២	២៩.៤៩៤.១៩៧	១២០.៤៨៣.៧៩៥
ធនធានប្រាក់បំណុល	១៨(ខ)	៦៧០.៧៥១	២.៦៩៩.៧៧៣	-	-
បំណុលភតិសន្យា	១៩	៣៦.៩៣៦.១២៤	១៤៨.៦៦៧.៨៩៩	៤២.៣១១.១៩៦	១៧២.៨៤១.២៣៦
បំណុលសរុប		២.៣៣៣.៦៩៧.០៩៤	៩.៣៩៣.១៣០.៨០៣	២.៤៣៨.៣១៥.៧៨៣	៩.៩៤៤.១៧៩.៨៥០
មូលធន					
ដើមទុន	២០(ក)	២៩០.០០០.០០០	១.១៦០.០០០.០០០	២៨០.០០០.០០០	១.១២០.០០០.០០០
ប្រាក់ចំណេញរក្សាទុក		២១.៤៦៥.៩៨៥	៩២.២៣៨.៩១១	៦៦.៨៣៣.៤១៧	២៧៦.៩៣៣.៧៩៧
ប្រាក់បម្រុងកាតព្វកិច្ច	២០(ខ)	១២៦.១៤៥.៤២២	៥១៤.៥១៦.០៤៨	៦៤.២៦២.៤៣៧	២៦២.៩៩០.៤១៦
ទុនបម្រុងលើការបកប្រែប្រែប័ណ្ណ		-	(៥.៣៧៣.០៧០)	-	១៩.៨០២.៣៥១
មូលធនសរុប		៤៣៧.៦១១.៤០៧	១.៧៦១.៣៨១.៨៨៩	៤១១.០៩៥.៨៥៤	១.៦៧៩.៣២៦.៥៦៤
បំណុល និងមូលធនសរុប		២.៧៧១.៣០៧.៥០១	១១.១៤៤.៥១២.៦៩២	២.៨៤៥.៤១១.៦០៧	១១.៦២៣.៥០៦.៤១៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយចាប់ពីទំព័រលេខ ១៥ ដល់ ១១៩ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារ ស្ថាបនា ភីអិលស៊ី

របាយការណ៍លទ្ធផលពេញលេញ

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
		(ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)			
ចំណូលប្រតិបត្តិការ					
ចំណូលការប្រាក់	២១	២៣៦.៤០៧.៦៨៧	៩៦២.៤១៥.៦៩៤	២៤៨.៤៩៤.៨៤២	១.០២១.៣១៣.៨០១
ចំណាយការប្រាក់	២២	(១៤២.៩២៧.៤៣៥)	(៥៨១.៨៥៧.៥៨៨)	(១៤៣.០៦៣.០៦០)	(៥៨៧.៩៨៩.១៧៧)
ចំណូលការប្រាក់សុទ្ធ		៩៣.៤៨០.២៥២	៣៨០.៥៥៨.១០៦	១០៥.៤៣១.៧៨២	៤៣៣.៣២៤.៦២៤
ចំណូលផ្សេងៗ	២៣	៩.៦២២.៩២៦	៣៩.១៧៤.៩៣២	១៦.៥៣២.៦២៩	៦៧.៩៤៩.១០៥
កម្រៃសេវា និងកម្រៃជើងសាសុទ្ធ	២៤	១១.០០២.៣៤៨	៤៤.៧៩០.៥៥៩	១៣.៩៣៩.៧៦៣	៥៧.២៩២.៤២៦
ចំណូលប្រតិបត្តិការ		១១៤.១០៥.៥២៦	៤៦៤.៥២៣.៥៩៧	១៣៥.៩០៤.១៧៤	៥៥៨.៥៦៦.១៥៥
ចំណាយទូទៅ និងចំណាយរដ្ឋបាល	២៥	(៨៧.៥៩៥.៥៩២)	(៣៥៦.៦០១.៦៥៥)	(៩១.៦៦០.៥០៧)	(៣៧៦.៧២៤.៦៨៤)
សំវិធានធនសម្រាប់ការខាតបង់ឥណទាន រំពឹងទុក	២៦	(៨.០២១.២៣២)	(៣២.៦៥៤.៤៣៥)	(២៦.២៩០.៨០៤)	(១០៨.០៥៥.២០៤)
ចំណូលមុនបង់ពន្ធលើប្រាក់ចំណូល		១៨.៤៨៨.៧០២	៧៥.២៦៧.៥០៧	១៧.៩៥២.៨៦៣	៧៣.៧៨៦.២៦៧
ចំណាយពន្ធលើប្រាក់ចំណូល	១៨	(១.៩៧៤.១៤៩)	(៨.០៣៦.៧៦១)	(៣.២១២.៣៨០)	(១៣.២០២.៨៨២)
ចំណូលសុទ្ធសម្រាប់ការិយបរិច្ឆេទ		១៦.៥១៤.៥៥៣	៦៧.២៣០.៧៤៦	១៤.៧៤០.៤៨៣	៦០.៥៨៣.៣៨៥
លទ្ធផលពេញលេញផ្សេងៗ៖					
លម្អៀងពីការបកប្រែប្រែប្រួល		-	(២៥.១៧៥.៤២១)	-	(១១.៨៨១.៨៨៤)
លទ្ធផលពេញលេញសរុប		១៦.៥១៤.៥៥៣	៤២.០៥៥.៣២៥	១៤.៧៤០.៤៨៣	៤៨.៧០១.៥០១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយចាប់ពីទំព័រលេខ ១៥ ដល់ ១១៩ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារ ស្ថាបនា ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		ចំណេញរក្សាទុក		ប្រាក់បម្រុងកាតព្វកិច្ច		ទុនបម្រុងលើការបកប្រែប្រែប្រែ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២០)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤ និង ២០)	ដុល្លារអាមេរិក (កំណត់សម្គាល់លេខ ២.៤ និង ២០)	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)
សមតុល្យនា									
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២៨០.០០០.០០០	១.១២០.០០០.០០០	៦៦.៨៣៣.៤១៧	២៧៦.៩៣៣.៧៩៧	៦៤.២៦២.៤៣៧	២៦២.៥៩០.៤១៦	១៩.៨០២.៣៥១	៤១១.០៩៥.៨៥៤	១.៦៧៩.៣២៦.៥៦៤
លទ្ធផលពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ	-	-	១៦.៥១៤.៥៥៣	៦៧.២៣០.៧៤៦	-	-	(២៥.១៧៥.៤២១)	១៦.៥១៤.៥៥៣	៤២.០៥៥.៣២៥
ការបន្ថែមដើមទុន	១០.០០០.០០០	៤០.០០០.០០០	-	-	-	-	-	១០.០០០.០០០	៤០.០០០.០០០
ការផ្ទេរទៅប្រាក់បម្រុងកាតព្វកិច្ច	-	-	(៦១.៨៨២.៩៨៥)	(២៥១.៩២៥.៦៣២)	៦១.៨៨២.៩៨៥	២៥១.៩២៥.៦៣២	-	-	-
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២៩០.០០០.០០០	១.១៦០.០០០.០០០	២១.៤៦៤.៩៨៥	៩២.២៣៨.៩១១	១២៦.១៤៥.៤២២	៥១៤.៥១៦.០៤៨	(៥.៣៧៣.០៧០)	៤៣៧.៦១០.៤០៧	១.៧៦១.៣៨១.៨៨៩
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២៥០.០០០.០០០	១.០០០.០០០.០០០	១០២.៣០៧.០៤៧	៤២០.៥៣០.៤១៨	៣៤.០៤៨.៣២៤	១៣៨.៤១០.៤១០	៣១.៦៨៤.២៣៥	៣៨៦.៣៥៥.៣៧១	១.៥៩០.៦២៥.០៦៣
លទ្ធផលពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ (ដូចដែលបានកំណត់ឡើងវិញ - កំណត់សម្គាល់លេខ ៣៨)	-	-	១៤.៧៤០.៤៨៣	៦០.៥៨៣.៣៨៥	-	-	(១១.៨៨១.៨៨៤)	១៤.៧៤០.៤៨៣	៤៨.៧០១.៥០១
ការបន្ថែមដើមទុន	១០.០០០.០០០	៤០.០០០.០០០	-	-	-	-	-	១០.០០០.០០០	៤០.០០០.០០០
ផ្ទេរទៅប្រាក់បម្រុងកាតព្វកិច្ច	-	-	(៣០.២១៤.១១៣)	(១២៤.១៨០.០០៦)	៣០.២១៤.១១៣	១២៤.១៨០.០០៦	-	-	-
មូលធនកម្មនៃប្រាក់ចំណេញរក្សាទុក	២០.០០០.០០០	៨០.០០០.០០០	(២០.០០០.០០០)	(៨០.០០០.០០០)	-	-	-	-	-
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២៨០.០០០.០០០	១.១២០.០០០.០០០	៦៦.៨៣៣.៤១៧	២៧៦.៩៣៣.៧៩៧	៦៤.២៦២.៤៣៧	២៦២.៥៩០.៤១៦	១៩.៨០២.៣៥១	៤១១.០៩៥.៨៥៤	១.៦៧៩.៣២៦.៥៦៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយចាប់ពីទំព័រលេខ ១៥ ដល់ ១១៩ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារ ស្ថាបនា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
		(ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)			
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	២៧	២២៣.៦២០.៦១១	៩១០.៣៥៩.៥០៩	៥៦.៤៦១.៦២៥	២៣២.០៥៧.២៨០
សកម្មភាពវិនិយោគ					
ការទិញនៃ៖					
ការវិនិយោគផ្សេងៗ		(៩.៩៣៧.៨៨៨)	(៤០.៤៥៧.១៤២)	-	-
ទ្រព្យ និងបរិក្ខារ	៩	(២.៩១៣.៦៨១)	(១១.៨៦១.៥៩៥)	(៧.៩៩៩.៥៤៦)	(៣២.៨៧៨.១២៦)
ផ្លូវដឹកជញ្ជូនកុំព្យូទ័រ	១១	(១.៦៩២.០៤៦)	(៦.៨៨៨.៣១៩)	(២.៨៩៨.៣៦៥)	(១១.៩១២.២៨០)
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម		(២៧.៣១៣)	(១១១.១៩១)	(១៦.៥១១)	(៦៧.៨៦០)
ការលក់នៃ					
ការវិនិយោគផ្សេងៗ		-	-	២.៩១៤.៧៤៤	១១.៩៧៩.៥៩៨
ទ្រព្យ និងបរិក្ខារ		២៣.៧៤០	៩៦.៦៤៦	៣.០០៩	១២.៣៦៨
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(១៤.៥៤៧.១៨៤)	(៥៥.២២១.៦០១)	(៧.៩៩៦.៦៦៩)	(៣២.៨៦៦.៣០០)
សកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពី៖					
ការបន្ថែមដើមទុន	២០(ក)	១០.០០០.០០០	៤០.០០០.០០០	១០.០០០.០០០	៤០.០០០.០០០
អនុបណ្ណាល	១៥	៣.៣០០.០០០	១៣.៤៣៤.៣០០	-	-
ប្រាក់កម្ចី	១៤	១.០១៧.៦៨០	៤.១៤២.៩៧៥	៨៣.១០០.០០០	៣៤១.៥៤១.០០០
ការទូទាត់សងលើ៖					
ប្រាក់កម្ចី	១៤	(១១៧.៧១៨.៥១៣)	(៤៧៩.២៣២.០៦៦)	(១៣២.៥០៩.៩៤៣)	(៥៤៤.៦១៥.៨៦៦)
អនុបណ្ណាល	១៥	(២២.៩៥០.០០០)	(៩៣.៤២៩.៤៥០)	(១៣.៧៥០.០០០)	(៥៦.៥១២.៥០០)
បំណុលកតិសន្យា	១៩	(៦.០៦០.៩២១)	(២៤.៦៧៤.០០៩)	(៦.៤៤៨.៤៤០)	(២៦.៥០៣.០៨៨)
សាច់ប្រាក់សុទ្ធប្រើក្នុង សកម្មភាពហិរញ្ញប្បទាន		(១៣២.៧១១.៧៥៤)	(៥៣៩.២៨៨.២៥០)	(៥៩.៦០៨.៣៨៣)	(២៤៦.០៩០.៤៥៤)
ការកើនឡើង (ថយចុះ) សុទ្ធ នៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		៧៦.៦៦១.៦៦៩	៣១១.៣៧៩.៦៥៧	(១១.១៤៣.៤២៧)	(៤៦.៨៩៩.៤៧៣)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមកាលបរិច្ឆេទ		៣៧៥.៧៤៣.៥១៩	១.៥៣៤.៩១២.២៧៥	៣៨៦.៨៨៦.៩៤៦	១.៥៩២.៨១៣.៥៥៧
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	(២៥.៣៦១.០៤៩)	-	(១១.០០១.៨០៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងកាលបរិច្ឆេទ	៣	៤៥២.៤០៥.១៨៨	១.៥០៩.៥៥១.២២៦	៣៧៥.៧៤៣.៥១៩	១.៥៧០.៨១១.៧៤៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយចាប់ពីទំព័រលេខ ១៥ ដល់ ១១៩ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១. ព័ត៌មានទូទៅ

ធនាគារស្ថាបនាភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើង និងបានចុះបញ្ជីនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ការបង្កើត និងប្រតិបត្តិការ

ស្ថាបនា លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (“MFI”) ត្រូវបានបង្កើតឡើង និងចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងពាណិជ្ជកម្ម (“MoC”) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៣ តាមអនុស្សរណៈ និងលក្ខន្តិកៈរបស់ធនាគារចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០២ រវាងស្ថាបនា សហគមន៍កម្ពុជា (CCB) ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយដែលបានបង្កើតឡើងនៅ ក្នុងឆ្នាំ១៩៩៦ និងបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបាន អាជ្ញាបណ្ណដើម្បីធ្វើប្រតិបត្តិការជា មីក្រូហិរញ្ញវត្ថុពី ធនាគារជាតិ នៃ កម្ពុជា (“NBC”) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៣ ហើយចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ស្ថិតនៅក្រោមឈ្មោះជា គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអចិន្ត្រៃយ៍។ ដោយស្ថិតនៅក្រោមអាជ្ញាបណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានត្រូវ បានអនុញ្ញាតឱ្យផ្តល់ឥណទាន និងសេវាផ្តល់ប្រាក់សន្សំដល់ក្រុមគ្រួសារក្រីក្រ និងមានចំណូល ទាប និងអង្គភាពធុនតូច ដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានទទួលអាជ្ញាបណ្ណពីធនាគារជាតិ នៃ កម្ពុជា ដើម្បីផ្តល់សេវាកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុបានទទួលអាជ្ញាបណ្ណរយៈពេល ៣ ឆ្នាំ បន្តទៀតដើម្បីផ្តល់ សេវាកម្មប្តូរប្រាក់។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ធនាគារ ម៉ារីហាន់ ជប៉ុន ភីអិលស៊ី (“MJB”) បានចុះកិច្ចសន្យាទិញ លក់ជាមួយ Stichting Triodos-Doen Nederlandse Financierings-Maatschappij Voor Ontwikkelingslanden N.V. DWM Funds S.C.A – SICAV SIF CCB និង Sathapana Employee Investment Limited ដើម្បីទិញភាគហ៊ុនចំនួន ៩៥,១% ពីស្ថាបនា លីមីតធីត។ ការទិញហ៊ុននេះ ត្រូវ បានអនុម័ត ដោយធនាគារជាតិ នៃ កម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២ ហើយក្រសួងពាណិជ្ជកម្ម បានអនុម័ត ទៅលើការប្តូរកម្មសិទ្ធិនៃដើមទុននាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២។

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានបានសម្រេចតាមការអនុលោមនៃ កិច្ចព្រមព្រៀងជាមួយ CCB ថាភាគហ៊ុន មិនមានអភិបាលភាពរបស់គ្រឹះស្ថាន ត្រូវបានលក់ទៅឱ្យ MJB ហើយភាគហ៊ុនដែលនៅសល់ចំនួន ៤,៩% ជាប់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយភាគហ៊ុន មិនមានអភិបាលភាពនេះតំណាងឱ្យភាគហ៊ុនរបស់គ្រឹះស្ថានមានសមតុល្យសរុប ៦,០២ លាន ដុល្លារអាមេរិក។ ប្រតិបត្តិការនេះ ត្រូវបានបញ្ចប់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។

នៅដើមឆ្នាំ២០១៥ ធនាគារ ម៉ារីហាន់ ជប៉ុន ភីអិលស៊ី និងស្ថាបនា លីមីតធីត បានយល់ព្រមរួម បញ្ចូលគ្រឹះស្ថានទាំងពីរជា ធនាគារតែមួយ ដោយមានឈ្មោះថ្មីជាធនាគារ ស្ថាបនា ភីអិលស៊ី ហើយទទួលបានការអនុម័តជាផ្លូវការពីធនាគារជាតិ នៃ កម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។ នៅ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ធនាគារជាតិ នៃ កម្ពុជា បានផ្តល់អាជ្ញាបណ្ណជាធនាគារ អចិន្ត្រៃយ៍ដល់ ធនាគារ ស្ថាបនា ភីអិលស៊ី។ រាល់ទ្រព្យសកម្ម និងបំណុលទាំងអស់របស់ MJB បានផ្ទេរទៅឱ្យ ធនាគារនាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១. ព័ត៌មានទូទៅ (តំបន់ទី១)

ការបង្កើត និងប្រតិបត្តិការ (តំបន់ទី១)

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារស្ថាបនាលេខ ៦៣ មហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៧២ និង ផ្លូវលេខ១៧៤ ភូមិ១៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារធ្វើប្រតិបត្តិការរបស់ខ្លួនតាមបណ្តាខេត្តទាំង ២៥ ដែលមានបណ្តាញសាខាចំនួន ១៧៥ សាខា។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមាននិយោជិតចំនួន ៤.២៦៦ នាក់ (ឆ្នាំ២០២៣៖ ៤.៦០៨ នាក់)។

សកម្មភាពអាជីវកម្មចម្បង

ធនាគារ មានសកម្មភាពអាជីវកម្មចម្បងក្នុងទិដ្ឋភាពជាធនាគារ និងការផ្តល់សេវាកម្មដែលពាក់ព័ន្ធ នឹងសេវាកម្មហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា។

ដើមទុនដែលបានបង់

ដើមទុនដែលបានបង់របស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ២៩០.០០០.០០០ ដុល្លារ អាមេរិក (ឆ្នាំ២០២៣៖ ២៨០.០០០.០០០ ដុល្លារអាមេរិក)។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាការបរិច្ឆេទនៃរបាយការណ៍នេះ មាននាមដូចខាងក្រោម៖

បណ្ឌិត Han Chang-Woo	ប្រធានក្រុមប្រឹក្សាភិបាល (មិនប្រតិបត្តិ)
លោក Han Ken	អនុប្រធានក្រុមប្រឹក្សាភិបាល (មិនប្រតិបត្តិ)
ឯកឧត្តម Shinohara Katsuhiro	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
ឯកឧត្តម គឹម វ៉ាដា	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោក Williams John Gerard	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤)
លោក Iwasa Tomoyuki	អភិបាលមិនប្រតិបត្តិ (បានលាលែងពីតំណែងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤)
លោក Nguyenle QuocAnh	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ (បានលាលែងពីតំណែងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤)
លោក Hosoi Takehito	អភិបាលមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤)
លោក Hiramatsu Naoya	អភិបាលមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤)
លោក Kawahara Yoshiki	អភិបាលមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤)

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត

ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត ដែលបានអនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ បានកំណត់ដូចខាងក្រោម។ គោលនយោបាយទាំងនេះ ត្រូវបានអនុវត្តយ៉ាងជាប់លាប់នៅគ្រប់ការិយបរិច្ឆេទដែលបានបង្ហាញ លុះត្រាតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែសមាសធាតុទាំងឡាយណាដែលមិនត្រូវបាន រៀបចំឡើងក្រោមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ ដូចបានបង្ហាញខាងក្រោមនេះ៖

- ឧបករណ៍ហិរញ្ញវត្ថុតាមថ្លៃដើមរំលស់
- ឧបករណ៍ហិរញ្ញវត្ថុបានកំណត់តម្លៃតាមតម្លៃសមស្រប
- កំណត់អត្ថប្រយោជន៍កាតព្វកិច្ច និង
- សំវិធានធន ដែលបានវាស់វែងតាមការចំណាយដែលបានប៉ាន់ស្មានយ៉ាងត្រឹមត្រូវបំផុតដែលតម្រូវឱ្យទាត់កាតព្វកិច្ចបច្ចុប្បន្ន ជាមួយការធ្វើអប្បហារ ប្រសិនបើមានផលប៉ះពាល់ទៅលើតម្លៃពេលវេលានៃសាច់ប្រាក់មានភាពជាសារវន្ត។

ការិយបរិច្ឆេទសារពើពន្ធ

ការិយបរិច្ឆេទសារពើពន្ធរបស់ធនាគារចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

២.២ របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

និយ័តករគណនេយ្យ និងសវនកម្ម បានចេញប្រកាស (សារាចរ) លេខ ០៦៨-សហវ-ប្រ.ក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០០៩ ដែលបានចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា បានអនុម័តទៅលើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិ (“IFRSs”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (“IASB”) លុះត្រាតែមានការពន្យារផ្សេងពីនេះ។ ស្តង់ដារទាំងនេះ ដូចគ្នាទៅនឹង CIFRSs ដែរ។

២.៣ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ

ធនាគារបង្ហាញពីរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន តាមលំដាប់លំដោយនៃសន្ទនីយភាពដោយផ្អែកលើគោលបំណងរបស់ធនាគារ និងសមត្ថភាពក្នុងការប្រមូលមកវិញ/ការទូទាត់នូវទ្រព្យសកម្ម/បំណុលចម្បងភាគច្រើន នៃសមាសធាតុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការវិភាគទៅលើលទ្ធភាពក្នុងការប្រមូលមកវិញ ឬការទូទាត់ក្នុងរយៈពេល ១២ខែ បន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍ (“ចរន្ត”) និងច្រើនជាង ១២ ខែ បន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍ (“អចរន្ត”) ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៣១។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១ មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១ មុន)

២.៤ រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយប័ណ្ណមុខងាររបស់ធនាគារ គឺដុល្លារអាមេរិក (“US\$”)។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាដុល្លារអាមេរិក ហើយគ្រប់តម្លៃទាំងអស់ត្រូវបានបង្ក្រាបទៅជាដុល្លារអាមេរិកដែលនៅជិតបំផុត លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ។ ការបកប្រែរូបិយប័ណ្ណពី ដុល្លារអាមេរិកទៅជាខ្មែររៀល (“KHR”) ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ និងត្រូវបានប្តូរដោយប្រើប្រាស់អត្រាប្តូរប្រាក់ជាផ្លូវការ ដោយផ្អែកលើអត្រាប្តូរប្រាក់ ដែលអាចអនុវត្តបានក្នុង ១ ដុល្លារអាមេរិក ដូចដែលបានប្រកាសដោយធនាគារជាតិ នៃ កម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់រៀល ដោយផ្អែកលើអត្រាប្តូរប្រាក់ដែលអាចអនុវត្តបានក្នុង ១ដុល្លារអាមេរិកដូចខាងក្រោម៖

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
អត្រាចុងគ្រា	៤.០២៥	៤.០៨៥
អត្រាមធ្យម*	៤.០៧១	៤.១១០

* អត្រាមធ្យមត្រូវបានកំណត់ ដោយប្រើប្រាស់អត្រាប្តូរប្រាក់ជាមធ្យមប្រចាំថ្ងៃរបស់ធនាគារជាតិ នៃ កម្ពុជា។

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត

គោលនយោបាយគណនេយ្យដែលមានចែងនៅខាងក្រោមនេះ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនគ្រប់ពេលវេលា ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ។

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ការទទួលស្គាល់ និងការវាស់វែងដំបូង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារក្លាយជាភាគីនៃសំវិធានធនតាមកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របបូកនឹងថ្លៃដើមប្រតិបត្តិការដែលពាក់ព័ន្ធដោយផ្ទាល់ទៅលើការទិញ ឬលក់។

(ខ) ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅពេលទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ និងវាស់វែងតាម៖ ថ្លៃដើមរំលស់ តម្លៃសមស្របតាមរយៈលទ្ធផលពេញលេញផ្សេងៗ (“FVOCI”) ឬតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”)។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ទី១)

(ខ) ចំណាត់ថ្នាក់ (តំបន់ទី១)

ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់តាមថ្លៃដើមរំលស់ ប្រសិនបើវាបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ហើយមិនត្រូវបានកំណត់តាម FVTPL៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់នៅក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីកាន់កាប់ទ្រព្យសកម្មដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់ឱ្យមានការកើនឡើងតាមកាលបរិច្ឆេទជាក់លាក់នៃលំហូរសាច់ប្រាក់ដែលជា ‘ការទូទាត់តែប្រាក់ដើម និងការប្រាក់’ (“SPPI”)។

ឧបករណ៍បំណុលត្រូវបានវាស់វែងតាម FVOCI លុះត្រាតែវាបំពេញលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់នៅក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីសម្រេចបានទាំង ការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្ម និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់ឱ្យមានការកើនឡើងតាមកាលបរិច្ឆេទជាក់លាក់នៃលំហូរសាច់ប្រាក់ដែលជា SPPI។

ការទទួលស្គាល់ដំបូងនៃការវិនិយោគមូលធន ដែលមិនត្រូវបានកាន់កាប់សម្រាប់ការដេញដូរធនាគារអាចធ្វើការជ្រើសរើស ដោយពុំមានការកែប្រែក្នុងការបង្ហាញពីការផ្លាស់ប្តូរជាបន្តបន្ទាប់នូវតម្លៃសមស្របនៅក្នុងលទ្ធផលពេញលេញផ្សេងៗ (“OCI”)។ ការជ្រើសរើសនេះត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃការវិនិយោគនីមួយៗដាច់ដោយឡែក។

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទាំងអស់ ត្រូវបានចាត់ថ្នាក់ និងវាស់វែងតាម FVTPL។

លើសពីនេះទៀត ការទទួលស្គាល់ដំបូង ធនាគារអាចកំណត់នូវទ្រព្យសកម្មហិរញ្ញវត្ថុដែលអាចត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ឬតាម FVOCI ទៅវាស់វែងតាម FVTPL ប្រសិនបើការអនុវត្តដូច្នេះ លុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតមានឡើង។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារធ្វើការវាយតម្លៃពីគោលបំណងនៃគំរូអាជីវកម្ម ដែលទ្រព្យសកម្មត្រូវបានកាន់កាប់នៅកម្រិតផលបត្រ ព្រោះវាផ្តល់បញ្ជាក់យ៉ាងល្អបំផុត ពីមធ្យោបាយដែលអាជីវកម្មត្រូវបានគ្រប់គ្រង និងព័ត៌មានដែលបានផ្តល់ជូនគណៈគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

(ខ) ចំណាត់ថ្នាក់ (តំបន់ទំព័រមុន)

ការវាយតម្លៃគំរូអាជីវកម្ម (តំបន់ទំព័រមុន)

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់កម្រិតផលបត្រ និងការអនុវត្តជាក់ស្តែងនូវគោលនយោបាយ ទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា ការរក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ភាពស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេលបំណុល ដែលជាមូលនិធិរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- របៀបនៃប្រតិបត្តិការនៃផលបត្រ ត្រូវបានវាយតម្លៃ និងរាយការណ៍ទៅគណៈគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលជះឥទ្ធិពលដល់ប្រតិបត្តិការគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលប្រធានគ្រប់គ្រងអាជីវកម្មទទួលបានសំណង (ឧទាហរណ៍ថា តើសំណងគឺផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្ម ដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងពេលវេលានៃការលក់ក្នុងការិយបរិច្ឆេទមុន មូលហេតុនៃការលក់ទាំងនេះ និងការរំពឹងទុក ពីសកម្មភាពលក់នាពេលអនាគត។ ទោះយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានពិចារណាតែមួយផ្នែកទេ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃរួម ដែលធនាគារបានបញ្ជាក់អំពីគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះអាចសម្រេចបាន និងរបៀបដែលលំហូរសាច់ប្រាក់ត្រូវបានប្រមូលមកវិញ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកាន់កាប់សម្រាប់ការធ្វើពាណិជ្ជកម្ម ឬគ្រប់គ្រង និងការអនុវត្តដែលត្រូវបានវាយតម្លៃ ដោយផ្អែកលើ មូលដ្ឋានតម្លៃសមស្រប ដែលត្រូវបានវាស់វែងនៅ FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនកាន់កាប់សម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនកាន់កាប់សម្រាប់ការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១ មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១ មុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១ មុន)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ទី១ មុន)

(ខ) ចំណាត់ថ្នាក់ (តំបន់ទី១ មុន)

ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ សម្រាប់គោលបំណងនៃការវាយតម្លៃនេះ ‘ប្រាក់ដើម’ ត្រូវបានកំណត់ជាតម្លៃសមស្របនៃ ទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង។ ‘ការប្រាក់’ ត្រូវបានកំណត់ជាតម្លៃតបស្នង មួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ ក្នុងរយៈពេលណាមួយ និងសម្រាប់ ហានិភ័យ ដែលពាក់ព័ន្ធនឹងសមតុល្យប្រាក់ដើម ដែលនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់ លាក់មួយ និងសម្រាប់ចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចី ជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងកម្រិតប្រាក់ចំណេញ។

ក្នុងការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺជា SPPI ធនាគារពិចារណាលើ លក្ខខណ្ឌកិច្ចសន្យា នៃឧបករណ៍នោះ។ វារួមបញ្ចូល ទាំងការវាយតម្លៃថាតើទ្រព្យសកម្ម ហិរញ្ញវត្ថុមានរយៈពេលកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬសមតុល្យលំហូរសាច់ប្រាក់ តាមកិច្ចសន្យាដែលមិនអាចបំពេញតាមលក្ខខណ្ឌនេះទេ។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍យថាភាព ដែលអាចផ្លាស់ប្តូរសមតុល្យ និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខណៈពិសេសអានុភាព
- លក្ខខណ្ឌចំណាយបង់មុន និងការពន្យារពេល
- លក្ខខណ្ឌ ដែលកំណត់ការទាមទាររបស់ធនាគារចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្ម ដែលបានបញ្ជាក់ (ឧទាហរណ៍ ឥណទានមិនមែនជាសំណង) និង
- លក្ខណៈពិសេស ដែលកែប្រែអំពីតម្លៃពេលវេលានៃសាច់ប្រាក់ (ឧទាហរណ៍ ការកំណត់ អត្រាការប្រាក់តាមកាលកំណត់)។

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់

ក្នុងករណីខ្លះ ឥណទានត្រូវបានធ្វើឡើងដោយធនាគារ ដែលធានាដោយទ្រព្យបញ្ចាំរបស់អ្នក ខ្ចីទៅលើការទាមទាររបស់ធនាគារចំពោះ លំហូរសាច់ប្រាក់នៃវត្ថុបញ្ចាំមូលដ្ឋាន (ឥណទាន ដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់)។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថា តើ ឥណទានទាំងនោះ បានបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់ SPPI ដែរឬទេ។ ជាធម្មតា ធនាគារ ពិចារណាលើព័ត៌មានមួយចំនួននៅពេល ធ្វើការវិនិច្ឆ័យដូចខាងក្រោមនេះ៖

- ក្នុងលក្ខខណ្ឌការរៀបចំកិច្ចសន្យាមានកំណត់ចំនួន និងកាលបរិច្ឆេទជាក់លាក់នៃការ ទូទាត់ជាសាច់ប្រាក់ឥណទាន

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

(ខ) ចំណាត់ថ្នាក់ (តំបន់ទំព័រមុន)

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់ (តំបន់ទំព័រមុន)

- តម្លៃសមស្របនៃរូបិយប័ណ្ណទាក់ទងនឹងសមតុល្យទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធានា
- សមត្ថភាព និងឆន្ទៈរបស់អ្នកខ្ចីក្នុងការទូទាត់តាមកិច្ចសន្យាទោះបីមានឱនភាពតម្លៃលើទ្រព្យបញ្ចាំ
- ក្នុងលក្ខខណ្ឌអ្នកខ្ចី គឺជាបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារ ក្នុងការខាតបង់លើទ្រព្យសកម្ម ទាក់ទងនឹងឥណទានមានសំណងពេញលេញ
- ទំហំដែលរូបិយប័ណ្ណតំណាងឱ្យទាំងអស់ ឬ ផ្នែកសំខាន់នៃទ្រព្យរបស់អ្នកខ្ចី និង
- ធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីការគិតគូរលើមូលដ្ឋានទ្រព្យសកម្ម។

ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញឡើយ បន្ទាប់ពីមានការទទួលស្គាល់ដំបូង លើកលែងតែក្នុងការិយបរិច្ឆេទ បន្ទាប់ពីធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

(គ) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិទទួលសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុតាមកិច្ចសន្យាត្រូវបានផុតសុពលភាព ឬ ផ្ទេរសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យនិងផលចំណេញទាំងអស់នៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរ ឬធនាគារមិនរក្សាទុកនូវរាល់ហានិភ័យនិងផលចំណេញ ហើយក៏មិនរក្សាបានការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុនេះឡើយ។

ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពខុសគ្នារវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលត្រូវបានបែងចែកទៅចំណែកនៃទ្រព្យដែលបានឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបានមិនគិតពីបំណុលថ្មីដែលត្រូវបានរាប់បញ្ចូល) និង (ii) ចំណេញ ឬខាតបង់នៅក្នុង OCI ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី៣)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី៣)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ទី៣)

(គ) ការឈប់ទទួលស្គាល់

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់នូវបំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្នុងកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតកំណត់។

(ឃ) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ ធនាគារវាយតម្លៃថា តើលំហូរសាច់ប្រាក់នៃទ្រព្យសកម្ម ដែលបានកែប្រែមានភាពខុសគ្នាច្រើនឬទេ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានចាត់ទុកថាផុតកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានគេឈប់ទទួលស្គាល់ ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃដើមប្រតិបត្តិការដែលមានលក្ខណៈគ្រប់គ្រាន់។ កម្រៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែត្រូវបានកត់ត្រាដូចខាងក្រោម៖

- កម្រៃសេវាដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងកម្រៃសេវាដែលតំណាងឱ្យការទូទាត់តាម ថ្លៃដើមប្រតិបត្តិការដែលមានសិទ្ធិ ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- កម្រៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងរបាយការណ៍ចំណេញ ឬខាត ដែលជាផ្នែកមួយនៃប្រាក់ចំណេញ ឬខាតពីការឈប់ទទួលស្គាល់។

ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែ នៅពេលដែលអ្នកខ្ចីជួបការលំបាកផ្នែកហិរញ្ញវត្ថុដូច្នេះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញនូវលក្ខខណ្ឌកិច្ចសន្យាដើមជាអតិបរមា ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាច្រើន។ ប្រសិនបើធនាគារមានផែនការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ បន្ទាប់មកវាត្រូវពិចារណាជាមុនថា តើផ្នែកណាមួយ នៃទ្រព្យសកម្មគួរតែត្រូវបានលុបចោលមុនពេលមានការផ្លាស់ប្តូរនឹងកើតមានឡើង (សូមមើលគោលនយោបាយ នៃការលុបចោលទ្រព្យសកម្មនៅកំណត់សម្គាល់លេខ ២.៥.១(ឆ))។ វិធីសាស្ត្រនេះបានប៉ះពាល់ដល់លទ្ធផលនៃការវាយតម្លៃបរិមាណ និងមានន័យថាលក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ មិនបានបំពេញតាមករណ៍បែបនេះទេ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១ មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១ មុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១ មុន)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ទី១ មុន)

(ឃ)ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តំបន់ទី១ មុន)

ទ្រព្យសកម្មហិរញ្ញវត្ថុ (តំបន់ទី១ មុន)

ប្រសិនបើការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងតាមផ្ទៃដើមបានរំលស់ ឬ FVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនោះទេ ធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាពដំបូងរបស់ទ្រព្យសកម្ម ហើយទទួលស្គាល់លទ្ធផលកែតម្រូវចំណេញ ឬខាត។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អណ្តែត អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលត្រូវបានប្រើដើម្បីគណនាការកើនឡើង ឬការខាតបង់ត្រូវបានកែតម្រូវ ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលធ្វើការកែប្រែ។ ផ្ទៃដើមឬកម្រៃសេវាចំណាយ និងកម្រៃសេវាដែលទទួលបានជាផ្នែក នៃការកែតម្រូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ហើយត្រូវបានគេធ្វើរំលស់លើរយៈពេលនៅសល់ នៃទ្រព្យសកម្មដែលបានកែប្រែទាំងនោះ។

ប្រសិនបើមានការកែប្រែបែបនេះ ត្រូវបានអនុវត្តដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី បន្ទាប់មកភាពចំណេញ ឬខាត ត្រូវបានបង្ហាញរួមគ្នាជាមួយនឹងឱនភាពតម្លៃ។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលបានគណនា ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែប្រែ ហើយលំហូរសាច់ប្រាក់នៃបំណុលដែលបានកែប្រែមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីមួយ ដែលផ្អែកលើលក្ខខណ្ឌដែលបានកែប្រែត្រូវបានទទួលស្គាល់ តាមតម្លៃសមស្រប។ ភាពខុសគ្នារវាងសមតុល្យយោងនៃបំណុលហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់ និងតម្លៃតបស្នងដែលបានបង់ត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាត។ តម្លៃតបស្នងដែលបានបង់ រួមបញ្ចូលទាំងទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ដែលត្រូវបានផ្ទេរប្រសិនបើមាននិងការទទួលយកបំណុលថ្មី រួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែប្រែថ្មី។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត(តំបន់ទំព័រមុន)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

(ឃ)ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

បំណុលហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

ប្រសិនបើការកែប្រែបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះថ្លៃដើមបានរំលស់នៃបំណុល ត្រូវបានគណនាឡើងវិញ ដោយធ្វើអប្បហារលំហូរសាច់ប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់បំណុលហិរញ្ញវត្ថុដែលមានអត្រាអណ្តែត អត្រាការប្រាក់ប្រសិទ្ធភាពដំបូង ដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេល ដែលធ្វើការកែប្រែ។ រាល់ចំណាយ និងកម្រៃសេវាដែលកើតឡើង ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែប្រែនោះ ដោយធ្វើការគណនាអត្រាការប្រាក់ប្រសិទ្ធភាព ឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

(ង) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កង និងសមតុល្យសុទ្ធត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានសិទ្ធិស្របច្បាប់ក្នុងការកំណត់នូវសមតុល្យ ហើយមានបំណងទូទាត់ដោយផ្អែកលើមូលដ្ឋានសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(ច) ការវាស់វែងតម្លៃសមស្រប

‘តម្លៃសមស្រប’ គឺជាតម្លៃដែលត្រូវទទួលដើម្បីលក់ទ្រព្យសកម្ម ឬទូទាត់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការដែលមានអ្នកចូលរួមទីផ្សារ នៅកាលបរិច្ឆេទនៃការវាស់វែង ឬក្នុងករណីដែលមិនមានទីផ្សារដែលមានអត្ថប្រយោជន៍បំផុត ដែលធនាគារមានសិទ្ធិប្រើប្រាស់នាការបរិច្ឆេទនោះ។ តម្លៃសមស្របនៃបំណុលត្រូវឆ្លុះបញ្ចាំងពីភាពមិនមានដំណើរការហានិភ័យ។

នៅពេលមានឧបករណ៍នេះ ធនាគារវាស់តម្លៃសមស្របនៃឧបករណ៍ដោយប្រើតម្លៃដែលបានដកស្រង់នៅក្នុងទីផ្សារសកម្មសម្រាប់ឧបករណ៍នោះ។ ទីផ្សារត្រូវបានចាត់ទុកថា ‘សកម្ម’ ប្រសិនបើប្រតិបត្តិការសម្រាប់ទ្រព្យសកម្ម ឬបំណុលកើតឡើងជាមួយនឹងប្រេកង់ និងបរិមាណគ្រប់គ្រាន់ ដើម្បីផ្តល់ព័ត៌មានអំពីតម្លៃតាមមូលដ្ឋានជាប្រចាំ។

ប្រសិនបើមិនមានការដកស្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេនោះ ធនាគារប្រើបច្ចេកទេសវាយតម្លៃដែលបង្កើនការប្រើប្រាស់ធនធាន ដែលអាចសង្កេតបាន និងបង្រួមអប្បបរមានៃការប្រើប្រាស់ធាតុចូលដែលមិនអាចសង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលត្រូវបានជ្រើសរើសរួមបញ្ចូលកត្តាទាំងអស់ ដែលអ្នកចូលរួមក្នុងទីផ្សារពិចារណាលើការកំណត់តម្លៃប្រតិបត្តិការ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

(ច) ការវាស់វែងតម្លៃសមស្រប (តំបន់ទំព័រមុន)

ភស្តុតាងល្អបំផុតនៃតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុនៅលើការទទួលស្គាល់ដំបូង គឺ តម្លៃប្រតិបត្តិការជាធម្មតា តម្លៃសមស្របរបស់តម្លៃតបស្នងដែលបានផ្តល់ឱ្យឬទទួលបាន។ ប្រសិនបើធនាគារកំណត់ថាតម្លៃសមស្របលើការទទួលស្គាល់ដំបូងខុសគ្នាពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្រប មិនត្រូវបានបង្ហាញដោយតម្លៃដែលបានដកស្រង់នៅក្នុងទីផ្សារសកម្ម សម្រាប់កំណត់អត្តសញ្ញាណទ្រព្យសកម្ម ឬបំណុលដែលដូចគ្នា និងមិនផ្អែកលើបច្ចេកទេស វាយតម្លៃទៅលើធាតុចូលមិនអាចអង្កេតបាន គឺត្រូវបានវិនិច្ឆ័យថា មិនមានការជាប់ទាក់ទង សំខាន់ៗនឹងការវាស់វែងនោះទេ បន្ទាប់មកឧបករណ៍ហិរញ្ញវត្ថុត្រូវបានវាស់វែងដំបូងដោយ តម្លៃសមស្របកែតម្រូវដើម្បីពន្យារភាពខុសគ្នារវាងតម្លៃ សមស្របលើការទទួលស្គាល់ដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ ចំណេញ ឬខាតដោយផ្អែកលើមូលដ្ឋានសមស្របនៃអាយុកាលរបស់ឧបករណ៍ ប៉ុន្តែមិន លើសពីពេលដែលការវាយតម្លៃ ត្រូវបានគាំទ្រ ទាំងស្រុងដោយទិន្នន័យទីផ្សារដែលអាច សង្កេតបាន ឬប្រតិបត្តិការត្រូវបានបិទ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុល ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របមានតម្លៃស្មើទិញ និងតម្លៃដាក់លក់ បន្ទាប់មកធនាគារវាស់វែង ទ្រព្យសកម្មក្នុងតម្លៃស្មើទិញ និងបំណុលតាម តម្លៃដាក់លក់។

ផលបត្រនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលត្រូវបានប្រឈមនឹងហានិភ័យ ទីផ្សារ និងហានិភ័យឥណទានដែលត្រូវបាន គ្រប់គ្រងដោយធនាគារដោយផ្អែកលើផល ប៉ះពាល់សុទ្ធចំពោះហានិភ័យទីផ្សារ ឬហានិភ័យឥណទានត្រូវបានវាស់វែងដោយផ្អែកលើ តម្លៃ ដែលនឹងត្រូវបានទទួលដើម្បីលក់ (ឬបង់ប្រាក់ដើម្បីផ្ទេរ ឬរយៈពេលខ្លីសុទ្ធ) សម្រាប់ ហានិភ័យជាក់លាក់។ ការកែតម្រូវកម្រិតផលបត្រ ឧទាហរណ៍ ការដេញថ្លៃ - ស្នើសុំការកែ តម្រូវ ឬការកែតម្រូវហានិភ័យឥណទានដែលឆ្លុះបញ្ចាំងពីការវាស់វែងដោយឈរលើមូលដ្ឋាន ពី ការប៉ះពាល់សុទ្ធ - ត្រូវបានបែងចែកជាទ្រព្យសកម្ម និងបំណុលដាច់ដោយឡែក ដោយផ្អែក លើមូលដ្ឋាននៃការកែតម្រូវហានិភ័យដែល ទាក់ទងនឹងឧបករណ៍នីមួយៗនៅក្នុងផលបត្រ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុដែលមានលក្ខណៈទាមទារ (ឧទាហរណ៍ គណនីតាមតម្រូវ ការ) មិនតិចជាងសមតុល្យដែលត្រូវបង់ តាមតម្រូវការដែលត្រូវបានធ្វើអប្បបរមាចាប់ពីថ្ងៃដំបូង ដែលសមតុល្យអាចតម្រូវឱ្យបង់។

ធនាគារ ទទួលស្គាល់ការផ្ទេរប្រាក់រវាងកម្រិត នៃឋានានុក្រមតម្លៃសមស្របនៅ ចុង ការិយបរិច្ឆេទនៃរបាយការណ៍ ក្នុងអំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

(ន) អ៊ីមកែរមិន

ធនាគារទទួលស្គាល់នូវសំវិធានពីការខាតបង់ឥណទានរំពឹងទុក (“ECL”) លើឧបករណ៍ហិរញ្ញវត្ថុ ដូចខាងក្រោមដែលមិនត្រូវបានវាស់វែងតាម FVTPL៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទានដែលបានអនុម័ត។

ពុំមានការខាតអ៊ីមកែរមិន ត្រូវបានទទួលស្គាល់លើការវិនិយោគមូលធននោះទេ។

ធនាគារវាស់វែងសំវិធានធនខាតបង់តាមសមតុល្យស្មើនឹង ECL មួយអាយុកាលលើកលែងតែ ចំណុចដូចខាងក្រោម ដែលត្រូវបានវាស់វែងជា ECL រយៈពេល ១២ ខែ៖

- មូលបត្រវិនិយោគបំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាបនៅ ការិយបរិច្ឆេទនៃការរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដែលហានិភ័យឥណទានមិនបានកើនឡើងគួរឱ្យកត់ សម្គាល់ ចាប់តាំងពីមានការទទួលស្គាល់ដំបូង។

ECL ១២ខែ គឺជាផ្នែកមួយនៃ ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍មិនប្រក្រតីលើឧបករណ៍ ហិរញ្ញវត្ថុដែលអាចធ្វើទៅបានក្នុងរយៈពេល ១២ខែ បន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុសម្រាប់ ECLមានរយៈពេល ១២ខែ ត្រូវបានគេទទួលស្គាល់ថាជា ‘ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី ១’។

ECL មួយអាយុកាល គឺជា ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលអាចកើតមានទាំងអស់ លើអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែល ECL មួយអាយុកាល ត្រូវបានគេទទួលស្គាល់ប៉ុន្តែមិនមានអ៊ីមកែរមិនលើឥណទាន ត្រូវបានគេហៅថា ‘ឧបករណ៍ ហិរញ្ញវត្ថុដំណាក់កាលទី ២’។

នាការបរិច្ឆេទនៃការរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើហានិភ័យឥណទាននៃ ឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ នៅពេលហានិភ័យឥណទានបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង សំវិធានធនលើការខាតបង់ត្រូវបានវាស់វែងតាមសមតុល្យស្មើនឹង ECL មួយអាយុកាល។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

(ឆ) អ៊ីមកែរមិន (តំបន់ទំព័រមុន)

នៅពេលកំណត់ថាតើហានិភ័យឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និងនៅពេលប៉ាន់ស្មាន ECL ធនាគារពិចារណាលើព័ត៌មានសមហេតុផល និងអាចទុកចិត្តបានដែលពាក់ព័ន្ធ និងអាចរកបានដោយ មិនចាំបាច់ចំណាយឬការប្រឹងប្រែងដែលមិនសមហេតុផល។ ទាំងនេះរួមមានទាំងបរិមាណ និងព័ត៌មានប្រកបដោយគុណភាព និងការវិភាគ ផ្អែកលើបទពិសោធន៍ និងប្រវត្តិសាស្ត្ររបស់ធនាគារ និងការវាយតម្លៃឥណទានដែលមានស្រាប់ និងរួមបញ្ចូលទាំងព័ត៌មានព្យាករណ៍ទៅ អនាគត។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់ដំបូង ឬប្រសិនបើគុណភាពឥណទាននៃ ឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើងនោះ ឬលែងមានការកើនឡើងគួរឱ្យ កត់សម្គាល់លើហានិភ័យឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង ហើយសំវិធានធនខាតបង់ត្រូវបានវាស់វែងក្នុងសមតុល្យស្មើនឹង ECL រយៈពេល ១២ខែ។

រយៈពេលអតិបរមាដែលត្រូវបានពិចារណានៅពេលប៉ាន់ស្មាន ECL គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារត្រូវប្រឈមនឹង ហានិភ័យឥណទាន។

កំណត់ថាតើហានិភ័យឥណទានបានកើនឡើងជាសារវន្ត

ធនាគារវាយតម្លៃថាតើហានិភ័យឥណទានបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង នៅការិយបរិច្ឆេទរបាយការណ៍នីមួយៗ។ ការកំណត់ថាតើការកើនឡើងហានិភ័យឥណទានមានសារៈសំខាន់ឬអត់ អាស្រ័យលើលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអ្នកខ្ចី និងតំបន់ភូមិសាស្ត្រ។

ធនាគារចាត់ទុកថាការកើនឡើងនូវហានិភ័យឥណទានកើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហួសកាលកំណត់ ៣០ថ្ងៃ (“DPD”)។ ថ្ងៃដែល ហួសកំណត់ត្រូវបានកំណត់ដោយរាប់ចំនួនថ្ងៃចាប់តាំងពីថ្ងៃផុតកំណត់ដំបូងបំផុតដែលទាក់ទងនឹងការទូទាត់ប្រាក់ពេញលេញ មិនត្រូវបានទទួល។ កាលបរិច្ឆេទកំណត់ត្រូវបានកំណត់ដោយមិនគិតពីរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អ្នកខ្ចីឡើយ។

ប្រសិនបើមានភស្តុតាងបង្ហាញថាមិនមានការកើនឡើងគួរឱ្យ កត់សម្គាល់លើហានិភ័យឥណទានទាក់ទងនឹងការទទួលស្គាល់ដំបូងនោះ សំវិធានធនខាតបង់លើឧបករណ៍មួយនឹងវិលត្រឡប់ជាការវាស់វែង ECL រយៈពេល ១២ខែ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

(ឆ) អ៊ីមកែរមិន (តំបន់ទំព័រមុន)

និយមន័យនៃឥណទានខូច

ធនាគារពិចារណាលើទ្រព្យសកម្មហិរញ្ញវត្ថុតែនៅដដែលនៅពេលដែល៖

- អ្នកខ្ចីទំនងជាមិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួនដល់ធនាគារ ដោយគ្មានការប្រមូលមកវិញពីធនាគារ ដោយការរឹបអូស ទ្រព្យបញ្ចាំ (ប្រសិនបើមាន) ឬ
- ធនាគារពិចារណាថា ការកើនឡើងនូវហានិភ័យឥណទានកើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មលើស ឬស្មើ ៣០ ថ្ងៃ ហួសកាលកំណត់ឡើយ
- នៅពេលគណនីនេះត្រូវបានរៀបចំឡើងវិញ ឬ មានការផ្លាស់ប្តូរ
- នៅពេលគណនីបង្ហាញពីការចុះថយ នៃលក្ខណៈឥណទានរបស់ខ្លួនប៉ុន្តែភាពមិនត្រឹមត្រូវរបស់វាមិនលើសពី ៣០ថ្ងៃ ដែលកន្លងផុតទៅ (គណនីចាំបាច់) ឬ
- នៅពេលគណនីត្រូវបានចាត់ថ្នាក់ទៅតាមចំណាត់ថ្នាក់នៃហ្វាស៊ីលីតធីដែលខូច នៃអ្នកខ្ចីតែម្នាក់ នៅក្នុងប្រភពបញ្ជីឥណទានដូចគ្នា។

ការវាស់វែងនៃ ECL

ECL គឺជាការប៉ាន់ស្មាន ដោយផ្អែកលើការប៉ាន់ប្រែប្រួលប្រូបាប៊ីលីតេនៃការខាតបង់ឥណទាន ហើយត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានអ៊ីមកែរមិនលើឥណទាន នាការិយបរិច្ឆេទនៃរបាយការណ៍ ជាតម្លៃបច្ចុប្បន្នដែលមានកង្វះខាតសាច់ប្រាក់ (មានន័យថាភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន)
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអ៊ីមកែរមិនលើឥណទាន នាការិយបរិច្ឆេទនៃរបាយការណ៍ ដូចជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់អនាគត និង
- កិច្ចសន្យាឥណទាន ដែលមិនបានដក៖ ជាតម្លៃបច្ចុប្បន្នដែលមានភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលត្រូវសងទៅធនាគារ ប្រសិនបើកិច្ចសន្យានេះ មិនបានប្រើប្រាស់ និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

(ឆ) អ៊ីមកែរមិន (តំបន់ទំព័រមុន)

ធាតុចូល ការសន្មត និងបច្ចេកទេសដែលត្រូវបានប្រើសម្រាប់ការប៉ាន់ស្មាន ECL

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែងរបស់ ECL គឺជាវិធានសម្ព័ន្ធអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃឥណទានខូច (“PD”)
- ការខាតបង់ដែលបានកើតមាន (“LGD”)
- ចំនួនដែលត្រូវខាតបង់នៅពេលឥណទានខូច (“EAD”)
- ការកែតម្រូវកត្តាសេដ្ឋកិច្ច (“EFA”) និង
- កត្តាអប្បហារ (“DF”)។

ECL សម្រាប់ការបង្ហាញនៅដំណាក់កាលទី ១ ត្រូវបានគណនាដោយគុណ PD ១២ ខែ ដោយ EAD ១២ ខែ និង EFA ១២ ខែ ដោយ LGD និងដោយកត្តាអប្បហារ។ ECL មួយអាយុកាល ត្រូវបានគណនាដោយគុណ PD មួយអាយុកាល និង EAD មួយអាយុកាល និង EFA មួយអាយុកាល និង LGD និងកត្តាអប្បហារ។

ធនាគារទទួលយកនូវតារាងបម្រែបម្រួល ដែលមានមូលដ្ឋានលើភាពមិនត្រឹមត្រូវគំរូអត្រាការខាតបង់ជាប្រវត្តិសាស្ត្រ និងគំរូប្រកស៊ីដើម្បី ប៉ាន់ស្មាន PD របស់ខ្លួន។

LGD គឺជាទំហំនៃការបាត់បង់ដែលអាចកើតមានប្រសិនបើមានលំនាំដើម ធនាគារប៉ាន់ស្មានប៉ារ៉ាម៉ែត្ររបស់ LGD ផ្អែកលើប្រវត្តិនៃអត្រា ពីការសើសើរឡើងវិញដែលមានការទាមទារការទូទាត់ពីសមភាគី។ គំរូ LGD ពិចារណាលើវិធានសម្ព័ន្ធ វត្ថុបញ្ចាំ អតីតភាពនៃការទូទាត់ឧស្សាហកម្មសមភាគី និងថ្លៃដើមនៃការស្តារឡើងវិញនៃទ្រព្យបញ្ចាំណាមួយដែលជាផ្នែករបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ LGD ត្រូវបានគណនា ផ្អែកលើវិធីសាស្ត្រសាកល្បង។ វិធីសាស្ត្រសាកល្បង គឺផ្អែកទៅលើសំណុំលំហូរសាច់ប្រាក់ដែលបានប៉ាន់ស្មាន (ឧទាហរណ៍ ការប្រមូលឬលក់វត្ថុបញ្ចាំ) ក្នុងអំឡុងពេលនៃការសាកល្បង និងអប្បហារលើអត្រាការប្រាក់ប្រសិទ្ធភាពរហូតដល់កាលវេលា។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

(ឆ) អ៊ីមកែរមិន (តំបន់ទំព័រមុន)

ធាតុចូល ការសន្មត និងបច្ចេកទេសដែលត្រូវបានប្រើសម្រាប់ការប៉ាន់ស្មាន ECL

(តំបន់ទំព័រមុន)

EAD តំណាងឱ្យការប៉ះពាល់ដែលរំពឹងទុកក្នុងករណីមានបញ្ហា។ ធនាគារទាញយក EAD ពីការប៉ះពាល់នាពេលបច្ចុប្បន្នទៅនឹងសមភាគី និងការផ្លាស់ប្តូរសក្តានុពលនៃសមតុល្យបច្ចុប្បន្នដែលបានអនុញ្ញាតក្រោមកិច្ចសន្យានិងកើតឡើងពីការរំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុគឺជាតម្លៃយោងដុលតាមលំនាំដើម ដែលដល់កាលកំណត់សង។ ចំពោះការសន្យាផ្តល់ឥណទាន EADs គឺជាចំនួនសក្តានុពល នាពេលអនាគត ដែលអាចត្រូវបានបង្ហាញក្រោមកិច្ចសន្យាដែលត្រូវបានប៉ាន់ស្មានផ្អែកលើការសង្កេតប្រវត្តិសាស្ត្រ និងការព្យាករណ៍ នាពេលខាងមុខ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ EAD ត្រូវបានកំណត់ដោយយកតម្លៃតាមលទ្ធផលដែលអាចមាននៅចំណុចផ្សេងៗ ក្នុងពេលវេលាដោយប្រើសេណារីយ៉ូ និងបច្ចេកទេសស្ថិតិ។

ដូចដែលបានរៀបរាប់ខាងលើ ការប្រើប្រាស់អតិបរមាចំនួន ១២ ខែ PD សម្រាប់ទ្រព្យសកម្មដំណាក់កាលទី ១ ធនាគារវាស់វែង ECL ពិចារណាលើហានិភ័យនៃការខកខានក្នុងរយៈពេលកិច្ចសន្យាអតិបរមា (រាប់បញ្ចូលទាំងជម្រើសពន្យាររបស់អ្នកខ្ចី) ប្រឈមនឹងហានិភ័យឥណទាន ទោះបីក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទាន ធនាគារពិចារណារយៈពេលយូរជាងនេះ។ រយៈពេលកិច្ចសន្យាអតិបរមា មានរហូតដល់កាលបរិច្ឆេទដែលធនាគារមានសិទ្ធិទាមទារសងប្រាក់ជាមុន ឬបញ្ចប់កិច្ចសន្យា ឬការធានាឥណទាន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានពិភាក្សាឡើងវិញ ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយ ទ្រព្យថ្មី ដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី បន្ទាប់មកការវាយតម្លៃត្រូវបានធ្វើឡើងថាតើទ្រព្យសកម្មហិរញ្ញវត្ថុ គួរត្រូវបានគេទទួលស្គាល់ហើយ ECL ត្រូវបានវាស់ដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ ដែលរំពឹងទុកនឹងមិនបណ្តាលឱ្យមានការទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះលំហូរសាច់ប្រាក់ដែលរំពឹងទុកដែលបានមកពីទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកែប្រែត្រូវបានរាប់បញ្ចូលក្នុងការគណនាកង្វះសាច់ប្រាក់ពី ទ្រព្យសកម្មដែលមានស្រាប់។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

(ឆ) អ៊ីមភែរមិន (តំបន់ទំព័រមុន)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ (តំបន់ទំព័រមុន)

- ប្រសិនបើការរៀបចំឡើងវិញ ដែលរំពឹងទុកនឹងមានលទ្ធផលនៃការមិនទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃដែលរំពឹងទុកនៃទ្រព្យសកម្មថ្មី ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់នៅ ពេលឈប់ទទួលស្គាល់។ សមតុល្យនេះត្រូវបានរាប់បញ្ចូលក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ដែលត្រូវបានធ្វើអប្បបរមាតម្លៃតាមកាលបរិច្ឆេទ ដែលបានរំពឹងទុកនៃការឈប់ទទួលស្គាល់រហូតដល់ កាលបរិច្ឆេទនៃការរាយការណ៍ ដោយប្រើអត្រាការប្រាក់ដើមដែលមានប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអ៊ីមភែរមិនឥណទាន

នាការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចំណាយតាមផ្ទៃដើមបានរំលស់ និងបំណុល ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមាននៅ FVOCI មានឥណទានអ៊ីមភែរមិន (សំដៅដល់ “ដំណាក់កាលទី៣ ទ្រព្យសកម្មហិរញ្ញវត្ថុ”)។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឥណទានអ៊ីមភែរមិន នៅពេលព្រឹត្តិការណ៍មួយឬច្រើន មានផលប៉ះពាល់យ៉ាងខ្លាំងលើលំហូរសាច់ប្រាក់ហិរញ្ញវត្ថុនាពេលអនាគតរបស់ទ្រព្យសកម្ម ហិរញ្ញវត្ថុបានកើតឡើង។

ភស្តុតាងដែលទ្រព្យសកម្មហិរញ្ញវត្ថុ មានអ៊ីមភែរមិនឥណទាន រួមមានទិន្នន័យដែលអាចសង្កេតបានដូចខាងក្រោម៖

- បញ្ហាផ្នែកហិរញ្ញវត្ថុសំខាន់ៗ របស់អ្នកខ្ចី ឬអ្នកបោះផ្សាយ
- ការរំលោភកិច្ចសន្យាដូចជាករណីហួសកាលកំណត់ ឬហួសកាលបរិច្ឆេទកំណត់
- ការរៀបចំឡើងវិញនូវឥណទានដោយធនាគារ តាមលក្ខខណ្ឌដែលធនាគារមិនដែលបានពិចារណាពីមុនមក
- វាអាចនឹងកើតឡើងដែលអ្នកខ្ចីនឹងចូលក្ស័យធន ឬការរៀបចំហិរញ្ញវត្ថុឡើងវិញ ឬ
- អវត្តមាននៃទីផ្សារសកម្មមួយសម្រាប់ការធានាដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានគេពិចារណាឡើងវិញ ដោយសារតែការបាត់បង់គុណភាពនៅក្នុងស្ថានភាពរបស់អ្នកខ្ចីត្រូវបានគេចាត់ទុកថាជា អ៊ីមភែរមិនឥណទាន លុះត្រាតែមានភស្តុតាងដែលបង្ហាញថាហានិភ័យ នៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះ គួរឱ្យកត់សម្គាល់ ហើយមិនមានសូចនាករផ្សេងទៀតនៃអ៊ីមភែរមិនឥណទាននោះទេ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តពីទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តពីទំព័រមុន)

២.៥.១ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តពីទំព័រមុន)

(រ) អ៊ីមកែរមិន (តពីទំព័រមុន)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអ៊ីមកែរមិនឥណទាន (តពីទំព័រមុន)

លើសពីនេះទៅទៀតឥណទានដែលហួសកាលកំណត់ រយៈពេល ៩០ ថ្ងៃ ឬលើសនេះត្រូវបានគេចាត់ទុកថាមានអ៊ីមកែរមិនឥណទាន។

ការបង្ហាញនូវសំវិធានធន ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធនសម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ជាគណនី បញ្ជ្រាសពីសមតុល្យយោងដុលរបស់ទ្រព្យសកម្ម។

ការលុបចេញ

ឥណទាន និងបុរេប្រទានត្រូវបានលុបចោល (ទាំងផ្នែកខ្លះ ឬពេញលេញ) នៅពេលគ្មានការរំពឹងទុកសមហេតុផលក្នុងការប្រមូលមកវិញនូវ ទ្រព្យសកម្មហិរញ្ញវត្ថុទាំងមូល ឬផ្នែកណាមួយឡើយ។ ជាទូទៅករណីនេះនៅពេលដែលធនាគារកំណត់ថា អ្នកខ្ចីមិនមានទ្រព្យសម្បត្តិឬប្រភពចំណូលដែលអាចបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីសងចំនួនដែលត្រូវបានលុបចោល។ ការវាយតម្លៃនេះត្រូវបានអនុវត្តតាម កម្រិតទ្រព្យសកម្មដាច់ដោយឡែក។

លទ្ធភាពក្នុងការប្រមូលមកវិញនូវសមតុល្យដែលបានលុបចោលពីមុន ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចោលអាចជាកម្មវត្ថុនៃការអនុវត្តសកម្មភាព ដើម្បីឱ្យអនុលោមតាមនីតិវិធីរបស់ធនាគារ ក្នុងការប្រមូលត្រឡប់មកវិញនូវចំនួនដែលពុំទាន់បានសង។

២.៥.២ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងក្នុងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារផ្សេងៗ និងការវិនិយោគរយៈពេលខ្លីដែលមានកាលសន្តិសុខ ឬតិចជាងនេះ ដែលងាយស្រួលក្នុងការបំប្លែងជា សាច់ប្រាក់ជាក់លាក់ ហើយប្រឈមនឹងហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

សាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានយោងតាមតម្លៃដើមរំលស់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១ មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១ មុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១ មុន)

២.៥.៣ មូលធន

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។ ការកើនឡើងនៃចំណាយ ដែលទាក់ទងដោយផ្ទាល់ ក្នុងការចេញផ្សាយភាគហ៊ុនធម្មតាត្រូវបាន ទទួលស្គាល់ជាការកាត់ចេញពីមូលធន ផលប៉ះពាល់ សារពើពន្ធសុទ្ធ។ ភាគហ៊ុនផ្សេងទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បំណុលដោយផ្អែកទៅ លើស្ថានភាពសេដ្ឋកិច្ច នៃឧបករណ៍ហិរញ្ញវត្ថុជាក់លាក់ណាមួយ។ ការចែកចាយដល់អ្នកកាន់ ឧបករណ៍ហិរញ្ញវត្ថុដែល ត្រូវបានចាត់ថ្នាក់ ជាឧបករណ៍មូលធនត្រូវបានកត់ត្រាដោយផ្ទាល់ក្នុង គណនីមូលធន។

ប្រាក់ចំណេញរក្សាទុក រួមបញ្ចូលប្រាក់ចំណេញរក្សាទុកក្នុង ការិយបរិច្ឆេទបច្ចុប្បន្ន និង ការិយបរិច្ឆេទមុនមកទាំងអស់។

២.៥.៤ ប្រាក់បម្រុងទូទៅ និងប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងទូទៅត្រូវបានបង្កើតឡើងជាចាំបាច់សម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាល អនុវត្តការសម្រេចចិត្តសម្រាប់ការប្រើប្រាស់ និងថែរក្សាប្រាក់បម្រុងទូទៅ។ ការផ្ទេរពីប្រាក់ ចំណេញរក្សាទុកទៅប្រាក់បម្រុងទូទៅ គឺត្រូវមានការអនុម័តពីក្រុមប្រឹក្សាភិបាល។

ប្រាក់បម្រុងកាតព្វកិច្ចត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នានៃសំវិធានធនរវាងការកំណត់ ECL អនុលោមតាម CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ និងសំវិធានធនតាមបទប្បញ្ញត្តិ ដែលបានចែងដោយ អនុលោមតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា ប្រកាសលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរលេខ ធ៧-០១៨-០០១ ស រ ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ការបែងចែកហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមកែរមិនសម្រាប់ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុ។

សំវិធានធនតាមបទប្បញ្ញត្តិតម្រូវឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចែងចំណាត់ថ្នាក់ផលបត្រកម្ចី ជាប្រាំថ្នាក់ និងសំវិធានធនទូទៅ និងជាក់លាក់ដោយផ្អែកលើចំណាត់ថ្នាក់ឥណទានដូចខាង ក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃលើសកាលកំណត់	អត្រាទាយជូន
ស្តង់ដារ	០ ថ្ងៃដល់ ១៤ ថ្ងៃ (រយៈពេលខ្លី)	១%
	០ ថ្ងៃដល់ ២៩ ថ្ងៃ (រយៈពេលវែង)	
ឃ្លាំមើល	១៥ ថ្ងៃដល់ ៣០ ថ្ងៃ (រយៈពេលខ្លី)	៣%
	៣០ ថ្ងៃដល់ ៨៩ ថ្ងៃ (រយៈពេលវែង)	
ក្រោមស្តង់ដារ	៣១ ថ្ងៃដល់ ៦០ ថ្ងៃ (រយៈពេលខ្លី)	២០%
	៩០ ថ្ងៃដល់ ១៧៩ ថ្ងៃ (រយៈពេលវែង)	
សង្ស័យ	៦១ ថ្ងៃដល់ ៩០ ថ្ងៃ (រយៈពេលខ្លី)	៥០%
	១៨០ ថ្ងៃដល់ ៣៥៩ ថ្ងៃ (រយៈពេលវែង)	
បាត់បង់	ចាប់ពី ៩១ ថ្ងៃ (រយៈពេលខ្លី)	១០០%
	៣៦០ ថ្ងៃ ឬ ច្រើនជាង ថ្ងៃ (រយៈពេលវែង)	

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.៤ ប្រាក់បម្រុងទូទៅ និងប្រាក់បម្រុងកាតព្វកិច្ច (តំបន់ទំព័រមុន)

ធនាគារត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាម CIFRS ៩ និងសំវិធានធនតាមបទប្បញ្ញត្តិ និង៖

- ក្នុងករណីសំវិធានធនដែលគណនាតាមបទប្បញ្ញត្តិ ទាបជាងសំវិធានធនដែលបានគណនាស្របតាម CIFRS ៩ ធនាគារ ត្រូវកត់ត្រាសំវិធានធនតាម CIFRS ៩ និង
- ក្នុងករណីសំវិធានធនគណនាតាមបទប្បញ្ញត្តិ ខ្ពស់ជាងសំវិធានធនដែលបានគណនាស្របតាម CIFRS ៩ ធនាគារត្រូវ កត់ត្រាសំវិធានធនតាម CIFRS ៩ និងផ្ទេរភាពខុសគ្នាពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ទៅក្នុងគណនីប្រាក់បម្រុងកាតព្វកិច្ច។

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិ នៃ កម្ពុជា (“NBC”) បានចេញសារាចរលេខ ៨៣០-០២៥-១៧០ ស.ជ.ណ លើការគណនាលើសំវិធានធនតាមបទប្បញ្ញត្តិ។ ធនាគារជាតិ នៃ កម្ពុជា (“NBC”) តម្រូវឱ្យគ្រប់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (“BFIs”) គណនាសំវិធានធនតាមបទប្បញ្ញត្តិ ដោយប្រើនូវតម្លៃយោងដុលរវល់ស្ថាបនា ដែលរួមបញ្ចូលនូវការប្រាក់បង្គរត្រូវទទួលដោយពឹងផ្អែកលើស្តង់ដារគណនេយ្យ គណនីអត្រាដែលចែងដោយបទប្បញ្ញត្តិ (ស្តង់ដារ ១% ឃ្លាំមើល ៣% ក្រោមស្តង់ដារ ២០% សង្ស័យ ៥០% បាត់បង់ ១០០%)។ ការអនុវត្តថ្មីនេះត្រូវចាប់ផ្តើមពីរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មក្នុងឆ្នាំ២០២៤ និងរបាយការណ៍បទប្បញ្ញត្តិប្រចាំត្រីមាសចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ។

២.៥.៥ ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ ត្រូវបានកំណត់តាមថ្លៃដើមដក ECL។

២.៥.៦ ឥណទានទៅអតិថិជន

ឥណទានទៅអតិថិជន ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របបូកការកែតម្រូវទៅលើថ្លៃដើមផ្ទាល់ក្នុងប្រតិបត្តិការ និងត្រូវបានវាស់វែង ជាបន្តបន្ទាប់តាមថ្លៃដើមបានរំលស់ដោយប្រើប្រាស់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

២.៥.៧ ការវិនិយោគផ្សេងៗ

ការវិនិយោគផ្សេងៗ លើមូលធនរួមមានការវិនិយោគលើមូលធន និងការវិនិយោគលើប័ណ្ណបំណុល។ ការវិនិយោគលើមូលធន តំណាងឱ្យការវិនិយោគរបស់ធនាគារលើមូលបត្រដែលមិនបានចុះបញ្ជីដែលត្រូវបានកំណត់ថាជា FVTPL ហើយត្រូវបានវាយតម្លៃតាមថ្លៃដើមដកអ៊ុយប៊ែរមិន។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.៧ ការវិនិយោគផ្សេងៗ (តំបន់ទំព័រមុន)

ការវិនិយោគប័ណ្ណបំណុលតំណាងឱ្យការវិនិយោគរបស់ធនាគារលើប័ណ្ណរតនាគារ ដែលធានាដោយរដ្ឋាភិបាលកម្ពុជា។ ការវិនិយោគ ប័ណ្ណបំណុលទាំងនេះត្រូវបានគេវាយតម្លៃតាមថ្លៃដើមរំលស់ ហើយត្រូវបានរក្សាទុកក្នុងគោលបំណងដើម្បីទទួលបានការប្រាក់ ហើយមានលំហូរសាច់ប្រាក់ ដែលត្រូវបានគេរំពឹងថានឹងប្រមូលបាននៅអំឡុងពេលអនាគតជាក់លាក់ណាមួយ។

២.៥.៨ ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមថ្លៃដើម ដកអ៊ុយត្រាម៉ែន ប្រសិនបើមាន។

២.៥.៩ ទ្រព្យ និងបរិក្ខារ

(ក) ការទទួលស្គាល់ និងការវាស់វែង

សមាសធាតុរបស់ទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមថ្លៃដើម ដករំលស់បង្គរ និងការខាតអ៊ុយត្រាម៉ែនបង្គរ។

ថ្លៃដើម គឺរួមបញ្ចូលទាំងការចំណាយដែលទាក់ទងដោយផ្ទាល់ក្នុងការទិញទ្រព្យសកម្ម ព្រមទាំងថ្លៃដើមទាំងឡាយណា ដែលទាក់ទងដោយផ្ទាល់ក្នុងការតម្លើងទ្រព្យសកម្មឱ្យបានតាមលក្ខខណ្ឌដែលបានកំណត់សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម និងចំណាយក្នុងការរុះរើ និងចំណាយក្នុងការប្តូរទីតាំង និងការរៀបចំទីតាំងរបស់ទ្រព្យសកម្មឡើងវិញ។ ចំណាយក្នុងការសាងសង់ទ្រព្យសកម្មដោយធនាគារផ្ទាល់ក៏ត្រូវបាន បញ្ចូលទៅក្នុងថ្លៃដើមវត្ថុធាតុដើម និងកម្លាំងពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈពេញលេញនោះ ថ្លៃដើមនៃប្រាក់កម្ចីត្រូវបានទទួលស្គាល់ជាមូលធនកម្ម ដោយអនុលោមតាមគោលនយោបាយគណនីស្តីពីថ្លៃដើមប្រាក់កម្ចី។

កម្មវិធីកុំព្យូទ័រដែលបានទិញ ដែលមានសារៈសំខាន់ទៅនឹងមុខងាររបស់បរិក្ខារដែលពាក់ព័ន្ធត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

នៅពេលដែលផ្នែកសំខាន់ៗរបស់សមាសធាតុនៃទ្រព្យ និងបរិក្ខារដែលមានអាយុកាលប្រើប្រាស់ខុសៗគ្នា នោះទ្រព្យសកម្មទាំងនោះ ត្រូវបានកំណត់ជាសមាសធាតុដាក់ដោយឡែក (សមាសធាតុចម្បង) របស់ទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតពីការលក់សមាសធាតុរបស់ទ្រព្យ និងបរិក្ខារត្រូវបានកំណត់ តាមរយៈការប្រៀបធៀបសាច់ប្រាក់ដែលបានទទួលពី ការលក់ជាមួយនឹងតម្លៃយោងរបស់ទ្រព្យ និងបរិក្ខារនោះ ហើយត្រូវបានទទួលស្គាល់ជាសមតុល្យសុទ្ធនៃគណនី “ចំណូលផ្សេងៗ” និង “ចំណាយផ្សេងៗ” ក្នុងរបាយការណ៍ចំណេញ ឬខាត។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.៩ ទ្រព្យ និងបរិក្ខារ (តំបន់ទំព័រមុន)

(ខ) ចំណាយបន្តបន្ទាប់

ថ្លៃដើមនៃសមាសធាតុជំនួសរបស់ទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់ក្នុងតម្លៃយោងរបស់សមាសធាតុ ប្រសិនបើវាអាចកើតមាន នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមរបស់វាអាចត្រូវបានវាស់វែងដោយភាពទុកចិត្តបាន។ តម្លៃយោង នៃសមាសធាតុជំនួស ត្រូវបានឈប់ទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ កម្រៃសេវាកម្មប្រចាំថ្ងៃរបស់ទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតនៅពេលដែលចំណាយទាំងនោះបានកើតឡើង។

(គ) រំលស់

រំលស់ គឺផ្អែកលើថ្លៃដើមរបស់ទ្រព្យសកម្ម ដកតម្លៃសំណល់របស់ទ្រព្យសកម្ម។ សមាសធាតុសំខាន់ៗ នៃទ្រព្យសកម្មមួយត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុនោះមានអាយុកាលប្រើប្រាស់ដែលខុសពីអាយុកាលនៅសល់របស់ទ្រព្យសកម្មនោះ បន្ទាប់មកសមាសធាតុនោះ ត្រូវបានធ្វើរំលស់ដាច់ដោយឡែក។

រំលស់ត្រូវបានទទួលស្គាល់ជាចំណាយក្នុងរបាយការណ៍ចំណេញ ឬខាត តាមវិធីសាស្ត្ររំលស់ថេរលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មានទុករបស់ សមាសធាតុនីមួយៗរបស់ទ្រព្យ និងបរិក្ខារ។

ទ្រព្យសកម្មភូមិសន្យា ត្រូវបានធ្វើរំលស់លើរយៈពេលភូមិសន្យាដែលខ្លីជាង និងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មនោះ លើកលែងតែមានហេតុផលច្បាស់លាស់ដែលជាធនាគារនឹងទទួលបានកម្មសិទ្ធិជាម្ចាស់ទ្រព្យនៅចុងកាលកំណត់តាមលក្ខខណ្ឌភូមិសន្យា។

រំលស់ត្រូវបានទទួលស្គាល់ចាប់ពីការិយបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានតម្លើង និងត្រៀមរួចរាល់សម្រាប់ប្រើប្រាស់ ឬទ្រព្យសកម្មដែលធនាគារបានសាងសង់ដោយខ្លួនឯង គិតចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះបានសាងសង់រួចរាល់ និងត្រៀមរួចរាល់សម្រាប់ការប្រើប្រាស់។ ទ្រព្យសកម្មស្ថិតនៅក្នុងដំណើរការសាងសង់មិនត្រូវបានធ្វើរំលស់ឡើយ។

អាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មានទុករបស់ទ្រព្យ និងបរិក្ខារមានដូចខាងក្រោម៖

ចំនួនឆ្នាំ

គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ	៤ ទៅ ៧
កុំព្យូទ័រ	៣ ទៅ ៧
ទោចក្រយានយន្ត	៤ ទៅ ៥
ការកែលម្អទ្រព្យជួល	ខ្លីជាងរយៈពេលភូមិសន្យា និងអាយុកាលសេដ្ឋកិច្ច ៥ឆ្នាំ

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃឡើងវិញនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងត្រូវបានធ្វើការកែតម្រូវ ប្រសិនបើវាចាំបាច់។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១ មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១ មុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១ មុន)

២.៥.១០ ថ្លៃដើមកម្មវិធីកុំព្យូទ័រ

ថ្លៃដើមកម្មវិធីកុំព្យូទ័រ រួមមានការទិញនូវអាជ្ញាបណ្ណប្រើប្រាស់របស់កម្មវិធីកុំព្យូទ័រ និងថ្លៃដើមដែលទាក់ទង ត្រូវបានកត់ត្រាតាមតម្លៃដើមដក រំលស់បង្គរ និងអ៊ីមតែមិនបង្គរ។ អាជ្ញាបណ្ណប្រើប្រាស់កម្មវិធីកុំព្យូទ័រដែលទទួលបាន ត្រូវបានធ្វើមូលធនកម្មផ្អែកលើមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទាញយកកម្មវិធីកុំព្យូទ័រជាក់លាក់សម្រាប់នាំយកទៅប្រើប្រាស់។

ថ្លៃដើមកម្មវិធីកុំព្យូទ័រ ត្រូវបានធ្វើរំលស់តាមមូលដ្ឋានរំលស់ថេរលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មានទុករយៈពេល ១០ ឆ្នាំ។

ថ្លៃដើមដែលទាក់ទងជាមួយការអភិវឌ្ឍ ឬថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលថ្លៃដើមទាំងនោះកើតឡើង។

២.៥.១១ ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យាមាន ឬមិនមានភតិសន្យាប្រសិនបើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ ទ្រព្យសកម្មដែលបានកំណត់ក្នុងរយៈពេលកំណត់ជាថ្មីនឹងតម្លៃតបស្នង។

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្ម ដែលបានកំណត់ធនាគារវាយតម្លៃថាតើ៖

- កិច្ចសន្យាពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់ - នេះអាចត្រូវបានបញ្ជាក់ច្បាស់ ឬមិនច្បាស់លាស់ហើយ គួរតែមានភាពខុសគ្នាលើរូបរាង ឬតំណាងឱ្យសមាសភាពរបស់ទ្រព្យសកម្មទាំងអស់ដែលមានលក្ខណៈរូបរាងខុសគ្នា។ ប្រសិនបើអ្នកផ្គត់ផ្គង់ មានសិទ្ធិយកទ្រព្យសកម្មផ្សេងមកជំនួសក្នុងរយៈពេលនៃការប្រើប្រាស់ នោះទ្រព្យសកម្មនេះមិនត្រូវបានកំណត់ជាក់លាក់ទេ
- ធនាគារមានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន ពីការប្រើប្រាស់ទ្រព្យសកម្មក្នុងអំឡុងពេលប្រើប្រាស់ និង
- ធនាគារមានសិទ្ធិក្នុងការប្រើទ្រព្យសកម្មដោយផ្ទាល់។ ធនាគារមានសិទ្ធិនេះនៅពេលដែលខ្លួនមានសិទ្ធិធ្វើការសម្រេចចិត្តដែល ពាក់ព័ន្ធបំផុតក្នុងការផ្លាស់ប្តូររបៀប និងគោលបំណងសម្រាប់ទ្រព្យសកម្ម ដែលត្រូវបានប្រើប្រាស់។ ក្នុងករណីដែលការសម្រេចចិត្ត ទាំងអស់អំពីរបៀបនិងសម្រាប់គោលបំណងអ្វី ដែលទ្រព្យត្រូវបានប្រើប្រាស់ត្រូវបានកំណត់ទុកជាមុន ធនាគារមានសិទ្ធិដឹកនាំ ការប្រើប្រាស់ទ្រព្យប្រសិនបើ៖
 - i) ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការទ្រព្យសកម្ម ឬ
 - ii) ធនាគារបានរចនាទ្រព្យសកម្មតាមរបៀប ដែលកំណត់ទុកជាមុននូវរបៀបនិងគោលបំណងអ្វីដែលនឹងត្រូវប្រើប្រាស់។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១១ ភតិសន្យា (តំបន់ទំព័រមុន)

នៅពេលចាប់ផ្តើម ឬវាយតម្លៃឡើងវិញនូវកិច្ចសន្យា ដែលមានសមាសធាតុភតិសន្យា និងសមាសធាតុមិនមែនភតិសន្យា ធនាគារបែងចែកតាមតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗនិងសមាសធាតុផ្សំដែលមិនមែនជាភតិសន្យា ដោយផ្អែកលើថ្លៃឈ្នួលដាច់ដោយឡែក។ ទោះយ៉ាងណាក៏ដោយ ភតិសន្យាដី និងអគារដែលធនាគារក្នុងនាមជាភតិបតី ធនាគារបានជ្រើសរើស ការគណនាមិនបំបែកសមាសធាតុមិនមែនភតិសន្យា ហើយត្រូវរាប់បញ្ចូលសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាទៅជាសមាសធាតុនៃភតិសន្យាតែមួយ។

ភតិសន្យាដែលធនាគារជាភតិកៈ

ការរៀបចំមួយបានបង្ហាញពីសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ប្រសិនបើលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីចំនួនតិចតួច នៃលទ្ធផលទាំងនោះ ឬ
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រងសិទ្ធិប្រើប្រាស់រូបវន្តក្នុងអំឡុងពេលទទួលបាន ឬគ្រប់គ្រងលើសពីចំនួនតិចតួច នៃលទ្ធផលទាំងនោះ។

កត្តា និងកាលៈទេសៈបានបង្ហាញថាមានដាច់ឆ្ងាយដែលថាភាគីផ្សេងទៀតនឹងទទួលបានច្រើនជាងចំនួនតិចតួច ហើយតម្លៃក្នុងមួយឯកតា មិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេហើយស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្នក្នុងមួយឯកតានៃលទ្ធផលទាំងនេះ។

ធនាគារទទួលស្គាល់នូវសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យានៅការិយបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់លើ ទ្រព្យសកម្មរស់រវើកដំបូងតាមថ្លៃដើម ដែលរួមមានតម្លៃដំបូងនៃបំណុលភតិសន្យា ដែលបានកែតម្រូវសម្រាប់ការទូទាត់ភតិសន្យា ដែលបានធ្វើឡើង នៅ ឬមុនការិយបរិច្ឆេទចាប់ផ្តើមឬក្រុមនឹងថ្លៃដើមដំបូងដែលបានកើតឡើងដោយផ្ទាល់ និងការប៉ាន់ស្មាននៃចំណាយដើម្បីរុះរើ និងដកចេញទ្រព្យសកម្មមូលដ្ឋាន ឬទ្រព្យសម្បត្តិមូលដ្ឋានដែលបានស្តារឡើងវិញ ឬទីតាំងដែលទ្រព្យទាំងនោះស្ថិតនៅតិចជាងភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ដែលត្រូវប្រើត្រូវបានរំលស់ជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្ររំលស់ថេរចាប់ពីការិយបរិច្ឆេទចាប់ផ្តើមរហូតដល់ ចុងបញ្ចប់នៃរយៈពេលភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មដែលបានប៉ាន់ស្មាន ត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋានដូចគ្នាទៅនឹង ទ្រព្យ និងបរិក្ខារ។ លើសពីនេះទៀតសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាទៀងទាត់ ដោយការខាតអ៊ុយកែរមិនប្រសិនបើមាន ហើយត្រូវបានកែតម្រូវសម្រាប់ការវាស់វែងឡើងវិញយ៉ាងជាក់លាក់នៃបំណុលភតិសន្យា។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១១ ភតិសន្យា (តំបន់ទំព័រមុន)

ភតិសន្យាដែលធនាគារជាភតិកៈ (តំបន់ទំព័រមុន)

អាយុកាលប្រើប្រាស់ ដែលបានប៉ាន់ស្មាននៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម រួមមានការភតិសន្យា ការិយាល័យកណ្តាល ការិយាល័យសាខា និងទីតាំង ATM មានអាយុកាលចាប់ពីចន្លោះ ១៤ខែ ទៅ ១៥ឆ្នាំ។

បំណុលភតិសន្យាត្រូវបានវាស់ដំបូងតាមតម្លៃបច្ចុប្បន្ន នៃការទូទាត់ភតិសន្យាដែលមិនត្រូវបាន បង់នៅកាលបរិច្ឆេទចាប់ផ្តើមនៃអប្បហារ ដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬ ប្រសិនបើអត្រានេះមិនអាចត្រូវបានកំណត់យ៉ាងងាយទៅនឹងប្រាក់កម្ចីបន្ថែមរបស់ធនាគារ។ ជា ទូទៅធនាគារប្រើអត្រាកម្ចីបន្ថែមរបស់ខ្លួនជាអត្រាអប្បហារ។

ការទូទាត់ភតិសន្យាដែលមាននៅក្នុងការវាស់វែងនៃបំណុលភតិសន្យារួមមាន៖

- ការទូទាត់ថេររួមទាំងការទូទាត់ជារូបធាតុនៃការទូទាត់ថេរ
- ការទូទាត់ភតិសន្យាអថេរដែលពឹងផ្អែកលើសន្ទស្សន៍ ឬអត្រាមួយដែលវាស់វែងដំបូងដោយ ប្រើសន្ទស្សន៍ឬអត្រានៅ ការិយបរិច្ឆេទចាប់ផ្តើម
- សមតុល្យដែលពឹងផ្អែកនឹងត្រូវបង់ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃដែលស្ថិតនៅក្រោមជម្រើសនៃការទិញដែលធនាគារមានភាពប្រាកដប្រជា ដើម្បីអនុវត្ត ភតិសន្យានេះ ក្នុងរយៈពេលជម្រើសបន្ត និងប្រសិនបើធនាគារមានភាពប្រាកដប្រជាក្នុងការ ប្រើប្រាស់ជម្រើសបន្ថែម និងការដាក់ពិន័យសម្រាប់ការបញ្ចប់ភតិសន្យា មុនកាលកំណត់ លុះត្រាតែធនាគារមានភាពជាក់លាក់ដោយសមហេតុផល ប៉ុន្តែមិនត្រូវបញ្ចប់មុនកំណត់ ឡើយ។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមថ្លៃដើមបាន រំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព។ វាត្រូវបានវាស់វែងឡើងវិញនៅពេល មានការផ្លាស់ប្តូររយៈពេលភតិសន្យា ការ ផ្លាស់ប្តូរពីការវាយតម្លៃនៃជម្រើសក្នុងការទិញទ្រព្យសកម្មមូលដ្ឋាន ការផ្លាស់ប្តូរការទូទាត់ភតិ សន្យានៅពេលអនាគតដែលកើតឡើងពីការផ្លាស់ប្តូរសន្ទស្សន៍ ឬអត្រា ឬប្រសិនបើមានការ ផ្លាស់ប្តូរការប៉ាន់ស្មានរបស់ធនាគារលើសមតុល្យ ដែលពឹងផ្អែកនឹងត្រូវបង់ក្រោមការធានាតម្លៃ សំណល់។

នៅពេលដែលបំណុលភតិសន្យាត្រូវបានអនុវត្តតាមវិធីសាស្ត្រវាស់វែងឡើងវិញ ការកែតម្រូវ ដែលត្រូវគ្នាត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬត្រូវបានកាត់ក្នុងប្រាក់ ចំណេញឬ ខាត ប្រសិនបើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបាន កាត់បន្ថយឱ្យ ស្មើសូន្យ។

ធនាគារបង្ហាញសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យាដាច់ដោយឡែកនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១១ ភតិសន្យា (តំបន់ទំព័រមុន)

ភតិសន្យារយៈពេលខ្លី និងភតិសន្យាទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាសម្រាប់ភតិសន្យារយៈពេលខ្លី (ពោលគឺ ភតិសន្យាមានកាលកំណត់ ១២ខែ ឬ តិចជាងនេះ) ហើយភតិសន្យានៃទ្រព្យសកម្មតម្លៃទាប។ ធនាគារទទួលស្គាល់ការទូទាត់ភតិសន្យា ដែលទាក់ទងនឹងភតិសន្យាទាំងនេះ ជាការចំណាយផ្អែកលើមូលដ្ឋានរំលស់ថេរលើភតិសន្យាមានកាលកំណត់។

២.៥.១២ អត្ថប្រយោជន៍របស់និយោជិត

(ក) អត្ថប្រយោជន៍របស់និយោជិតរយៈពេលខ្លី

ធនាគារទទួលស្គាល់បំណុល និងសំវិធានធនអត្ថប្រយោជន៍របស់និយោជិតរយៈពេលខ្លី ដែលមានកាតព្វកិច្ចតាមកិច្ចសន្យា ឬតាមការអនុវត្តកន្លងមក ដែលបានបង្កើតតាមកាតព្វកិច្ចតាមបទប្បញ្ញត្តិ។

ប្រាក់ឈ្នួល ប្រាក់បៀវត្ស បុព្វលាភ និងអត្ថប្រយោជន៍រយៈពេលខ្លីផ្សេងទៀត ត្រូវបានទទួលស្គាល់ជាការចំណាយក្នុងឆ្នាំ ដែលសេវាកម្មពាក់ព័ន្ធត្រូវបានផ្តល់ ដោយនិយោជិតរបស់ធនាគារ។

(ខ) អត្ថប្រយោជន៍ក្រោយបំពេញការងារ

អត្ថប្រយោជន៍ក្រោយបំពេញការងាររួមមានបំណុលរបស់ធនាគារទៅនិយោជិតលើមូលនិធិសោធននិវត្តន៍។ ការទូទាត់ប្រាក់បំណាច់ អតីតភាពការងារ និងការឈប់សម្រាកប្រចាំឆ្នាំ ដែលមិនបានបង់ទូទាត់ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍ ដែលបានកំណត់។

មូលនិធិសោធននិវត្តន៍

ធនាគារ បានផ្តល់អត្ថប្រយោជន៍ដល់និយោជិត តាមគោលការណ៍មូលនិធិសោធននិវត្តន៍។ និយោជិតដែលបានបញ្ចប់ការសាកល្បង មានជម្រើសក្នុងការចូលរួមក្នុងគម្រោងមូលនិធិសោធននិវត្តន៍។ មូលនិធិសោធននិវត្តន៍ ត្រូវបានផ្តល់មូលនិធិដូចខាងក្រោម៖

- បុគ្គលិកចូលរួមចំណែករហូតដល់ ៥,០០% នៃប្រាក់បៀវត្សប្រចាំខែរបស់និយោជិត ហើយធនាគារចូលរួមចំណែកពីរដង នៃចំនួនទាំងនោះ។
- ធនាគារចូលរួមចំណែក ផ្តល់ការប្រាក់លើសមតុល្យមូលនិធិសោធននិវត្តន៍បង្ក ដោយគណនាតាមអត្រា ៦,៥០% ក្នុងមួយឆ្នាំ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១២ អត្ថប្រយោជន៍របស់និយោជិត (តំបន់ទំព័រមុន)

(ខ) អត្ថប្រយោជន៍ក្រោយបំពេញការងារ (តំបន់ទំព័រមុន)

ការចូលរួមចំណែករបស់ធនាគារ ត្រូវកត់ត្រាក្នុងគណនីចំណេញ ឬខាតក្នុងអំឡុងពេលដែលនិយោជិតផ្តល់សេវាកម្ម។ មូលនិធិសោធននិវត្តន៍ នឹងត្រូវទូទាត់ជូននិយោជិត (ជានិយោជិតដែលបានចូលរួមក្នុងមូលនិធិ) នៅពេលដែលនិយោជិតចូលនិវត្តន៍ លាលប់ ឬបានបញ្ចប់កិច្ចសន្យា។

នៅពេលចូលនិវត្តន៍ ឬលាលប់ ការចូលរួមចំណែករបស់បុគ្គលិកនិងការប្រាក់ត្រូវបើកឱ្យទាំងអស់ លើកលែងការចូលរួមចំណែករបស់ធនាគារ និងការប្រាក់ពាក់ព័ន្ធ ត្រូវបើកអនុលោមតាមលក្ខខណ្ឌដូចខាងក្រោម៖

ចំនួនឆ្នាំដែលបានបំពេញសេវាកម្ម	ភាគរយនៃការចូលរួមពីធនាគារ
ស្មើនឹង ឬ តិចជាង ១ឆ្នាំ	-
បានធ្វើការយ៉ាងតិច ១ឆ្នាំ	២០,០០%
បានធ្វើការយ៉ាងតិច ២ឆ្នាំ	៤០,០០%
បានធ្វើការយ៉ាងតិច ៣ឆ្នាំ	៦០,០០%
បានធ្វើការយ៉ាងតិច ៤ឆ្នាំ	៨០,០០%
បានធ្វើការយ៉ាងតិច ៥ឆ្នាំ	១០០,០០%

បុគ្គលិកដែលបានបញ្ឈប់ ដោយសារកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ អាចទទួលបានតែការចូលរួមចំណែករបស់ពួកគេ បូកនឹងការប្រាក់តែប៉ុណ្ណោះ ទោះបីជាបានបំពេញការងារជាមួយធនាគាររយៈពេលយូរប៉ុណ្ណាក៏ដោយ។

ការទូទាត់សំណងប្រាក់បំណាច់អតីតភាពការងារ

នៅឆ្នាំ២០១៨ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (“MoLVT”) បានចេញប្រកាសលេខ ៤៤៣ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការ ទូទាត់ប្រាក់អតីតភាពការងារសម្រាប់និយោជិតដែលបានចុះកិច្ចសន្យាក្នុងចរិយាមិនដាក់លាក់ ដែលបានអនុវត្ត តាមការអនុម័តប្រកាសចុះនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ប្រកាសនេះតម្រូវឱ្យមានការផ្តល់ប្រាក់អតីតភាពការងារម្តងទៀតស្មើនឹង ដប់ប្រាំថ្ងៃក្នុងមួយឆ្នាំរបស់ និយោជិត ដែលនឹងត្រូវផ្តល់ឱ្យពួកគេក្នុងអតិបរមាមិនលើសពីចំនួន ៦ខែ ដែលគណនាទៅតាមប្រាក់បៀវត្ស មធ្យមសុទ្ធសម្រាប់ឆ្នាំនីមួយៗ។

ការទូទាត់ត្រូវបានធ្វើឡើងនៅរៀងរាល់ខែមិថុនា និងខែធ្នូសម្រាប់ឆ្នាំនីមួយៗដូចខាងក្រោម៖

- ស្មើនឹង ៣ ថ្ងៃ នឹងធ្វើឡើងជារៀងរាល់ខែមិថុនា
- ស្មើនឹង ៣ ថ្ងៃ នឹងធ្វើឡើងជារៀងរាល់ខែធ្នូ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១២ អត្ថប្រយោជន៍របស់និយោជិត (តំបន់ទំព័រមុន)

(ខ) អត្ថប្រយោជន៍ក្រោយបំពេញការងារ (តំបន់ទំព័រមុន)

ការឈប់សម្រាកប្រចាំឆ្នាំដែលមិនមានប្រាក់ឈ្នួល

ធនាគារផ្តល់ជូននិយោជិតដែលកំពុងបំពេញការងារ នូវអត្ថប្រយោជន៍ក្រោមគម្រោង អត្ថប្រយោជន៍ នៃការឈប់សម្រាកប្រចាំឆ្នាំដែលមិនមានប្រាក់ឈ្នួល។ ការឈប់សម្រាក ប្រចាំឆ្នាំដែល មិនបានប្រើអាចត្រូវបានផ្តល់ជូនដោយជំនួស ជាក់លាក់អាស្រ័យលើឆ្នាំដែល បានបម្រើការងារ។ ការឈប់សម្រាក ប្រចាំឆ្នាំដែលមិនបានប្រើប្រាស់សរុបនឹងត្រូវទូទាត់ ដោយផ្អែកលើប្រាក់បៀវត្សនៅពេលលាឈប់ពីធនាគារ។

ចំនួនឆ្នាំដែលបានបំពេញសេវាកម្ម

ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ

ចាប់ពី ១ ទៅ ៣ ឆ្នាំ	១៨ ថ្ងៃក្នុងមួយឆ្នាំ (អតិបរមាយោងបន្តក្នុងមួយឆ្នាំ = ៦ ថ្ងៃ)
ចាប់ពី ៤ ទៅ ៦ ឆ្នាំ (ចាប់ពី ៣ ឆ្នាំ និង ១ ថ្ងៃឡើង)	១៩ ថ្ងៃក្នុងមួយឆ្នាំ (អតិបរមាយោងបន្តក្នុងមួយឆ្នាំ = ៧ ថ្ងៃ)
ចាប់ពី ៧ ទៅ ៩ ឆ្នាំ (ចាប់ពី ៦ ឆ្នាំ និង ១ ថ្ងៃឡើង)	២០ ថ្ងៃក្នុងមួយឆ្នាំ (អតិបរមាយោងបន្តក្នុងមួយឆ្នាំ = ៨ ថ្ងៃ)
ចាប់ពី ១០ ឡើងទៅ (ចាប់ពី ៩ ឆ្នាំ និង ១ ថ្ងៃឡើង)	២១ ថ្ងៃក្នុងមួយឆ្នាំ (អតិបរមាយោងបន្តក្នុងមួយឆ្នាំ = ៩ ថ្ងៃ)

នៅចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ មូលនិធិសោធននិវត្តន៍ និងប្រាក់ បំណាច់អតីតភាពការងារត្រូវបានវាយតម្លៃឡើងវិញ បន្ទាប់ពីការវាយតម្លៃជាក់ស្តែងដែល អនុវត្តដោយអ្នកឯកទេសខាងក្រៅរបស់ធនាគារ ដោយប្រើវិធីសាស្ត្រឥណទានឯកតា គម្រោង។ ការទទួល ខុសត្រូវទាក់ទងទៅនឹងមូលនិធិសោធននិវត្តន៍បច្ចុប្បន្ន និងប្រាក់ បំណាច់អតីតភាពការងារត្រូវបានគេចាត់ទុកថាត្រូវបានបង្កពេញលេញ ដូច្នេះហើយមិន ត្រូវបានបែងចែករវាងអតីតកាល (ឬបានបង្ក) និងធាតុនៅក្នុងសេវាកម្មនាពេលអនាគត នោះទេ។ បំណុលលើអត្ថប្រយោជន៍ ដែលបានកំណត់សុទ្ធត្រូវបានទទួលស្គាល់តាមតម្លៃ បច្ចុប្បន្ននៃកាតព្វកិច្ច។

២.៥.១៣ ប្រាក់បញ្ញើជាបំណុល

ប្រាក់បញ្ញើជាបំណុល ត្រូវបានកំណត់តាមសមតុល្យដែលគេត្រូវបានទូទាត់។ ការប្រាក់បានបង្ក ជារៀងរាល់កាលបរិច្ឆេទ និងត្រូវបានទទួលស្គាល់ជាគណនីបំណុលដាច់ដោយឡែក មុននឹង ទទួលស្គាល់ជាផ្នែកមួយរបស់គណនីបញ្ញើបំណុល។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តពីទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តពីទំព័រមុន)

២.៥.១៤ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេល ដែលធនាគារ មានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ចដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងមក ហើយវាអាចទៅរួច ដែលថាលំហូរចេញ នៃអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងត្រូវបានទាមទារដើម្បីដោះស្រាយ កាតព្វកិច្ច។ ប្រសិនបើផលប៉ះពាល់មានភាពជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយតម្លៃអប្បបរមា ការ ថយចុះនៃលំហូរសាច់ប្រាក់ នាពេលអនាគតដែលរំពឹងទុក ក្នុងអត្រាពន្ធមុនដែលឆ្លុះបញ្ចាំងពី ការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលា និងនៅពេលដែលមាន ភាពសមស្របហានិភ័យ ជាក់លាក់របស់បំណុល។ មិនមានតម្លៃអប្បបរមា ត្រូវបានទទួលស្គាល់ថាជាចំណាយហិរញ្ញវត្ថុ។

២.៥.១៥ ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតដោយ ប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ "អត្រាការប្រាក់ប្រសិទ្ធភាព" គឺជាអត្រាអប្បបរមាតម្លៃយ៉ាង ជាក់លាក់ដែលប៉ាន់ស្មានការទូទាត់សាច់ប្រាក់នាពេលអនាគត ឬវិក្កយបត្រតាមរយៈ អាយុកាល រំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុទៅ៖

- តម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង
- ថ្លៃដើមបានរំលស់លើបំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យសកម្មដែល មានអ៊ុយកែរមិនលើឥណទាន ដែលបានទិញ ឬទទួលបាន ធនាគារប៉ាន់ស្មាន លំហូរសាច់ប្រាក់ នាពេលអនាគត ដោយពិចារណាលើលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែ មិនមែន ECL នោះទេ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអ៊ុយកែរមិនលើឥណទាននៅពេល ទិញ ឬ នៅពេលបង្កើតអត្រាការប្រាក់ប្រសិទ្ធភាពកែតម្រូវឥណទាន ត្រូវបានគណនាដោយប្រើ លំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មានរួមទាំង ECL ផងដែរ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាពរួមមានថ្លៃប្រតិបត្តិការ និងកម្រៃសេវា ដែលជាផ្នែកសំខាន់ នៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមានប្រាក់កម្ចីបន្ថែម ដែលត្រូវបានបែង ចែកដោយផ្ទាល់ទៅនឹងការទទួលបាន ឬចេញផ្សាយ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី៣មុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី៣មុន)

២.៥.១៥ ការប្រាក់ (តំបន់ទី៣មុន)

ថ្លៃដើមបានរំលស់ និងតម្លៃយោងដុល

‘ថ្លៃដើមបានរំលស់’ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាតម្លៃដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុត្រូវបាន វាស់វែងនៅពេលទទួលស្គាល់ដំបូងដកការទូទាត់ប្រាក់ដើម ការបូកបូករំលស់បង្គរ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព មាន ភាពខុសគ្នានៃតម្លៃដំបូង និងតម្លៃនៅកាលវសាន្ត ហើយសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ បានធ្វើការកែតម្រូវលើសំវិធានធនខាតបង់នៃឥណទានរំពឹងទុក។

‘តម្លៃយោងដុល’ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ជាថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុមុនពេលធ្វើការកែតម្រូវលើសំវិធានធនខាតបង់ឥណទានរំពឹងទុក។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្ម ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ ក្នុងការគណនាចំណូល និងចំណាយការប្រាក់ប្រសិទ្ធភាពត្រូវបានអនុវត្តទៅលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យនោះមិនមានអ៊ុយកែរមិនលើឥណទាន) ឬថ្លៃដើមបានរំលស់លើបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានកែប្រែ ដែលជាលទ្ធផលនៃការប៉ាន់ស្មានឡើងវិញ តាមកាលកំណត់នៃលំហូរសាច់ប្រាក់ នៃអត្រាការប្រាក់អណ្តែត ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលទីផ្សារអត្រាការប្រាក់។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវបានកែប្រែ សម្រាប់ការកែតម្រូវការបង្ការហានិភ័យ លើតម្លៃសមស្រប នាការិយបរិច្ឆេទនៃការធ្វើរំលស់លើការបង្ការហានិភ័យដែលកែតម្រូវនេះបានចាប់ផ្តើម។

ទោះយ៉ាងណាក៏ដោយ ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានអ៊ុយកែរមិនលើឥណទានជាបន្តបន្ទាប់ទៅនឹងការទទួលស្គាល់ដំបូង ចំណូលការប្រាក់ ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាពតាមថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មទាំងនោះលែងមានអ៊ុយកែរមិនលើឥណទាន បន្ទាប់មកការគណនាចំណូលការប្រាក់នឹងត្រលប់ទៅមូលដ្ឋានសរុបវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានការទទួលស្គាល់អ៊ុយកែរមិនលើឥណទាន ពេលទទួលស្គាល់ដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តតាម អត្រាការប្រាក់មានប្រសិទ្ធភាពនៃការកែតម្រូវឥណទានទៅលើថ្លៃដើមបានរំលស់របស់ទ្រព្យសកម្ម។ ការគណនាចំណូលការប្រាក់ មិនត្រឡប់ទៅមូលដ្ឋានសរុបទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មមានភាពប្រសើរឡើងក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ និងចំណាយការប្រាក់ដែលបានកំណត់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព ត្រូវបានធ្វើការបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំណាងទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវត្ថុ (តំណាងទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវត្ថុ (តំណាងទំព័រមុន)

២.៥.១៦ កម្រៃសេវា និងកម្រៃជើងសារ

ចំណូល និងចំណាយលើកម្រៃសេវា និងកម្រៃជើងសារដែលជាផ្នែកមួយនៃអត្រាការប្រាក់ប្រសិទ្ធភាពលើទ្រព្យសកម្ម ឬ បំណុលហិរញ្ញវត្ថុ ដែលត្រូវបានរាប់បញ្ចូលក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ប្រាក់ចំណូលកម្រៃសេវា និងកម្រៃជើងសារផ្សេងទៀត រួមទាំងកម្រៃសេវាគណនីត្រូវបានទទួលស្គាល់ថាសេវាកម្មពាក់ព័ន្ធត្រូវបានបំពេញ។

កិច្ចសន្យាជាមួយអតិថិជន ដែលទទួលបានលទ្ធផលជាឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អាចជាផ្នែកខ្លះនៃវិសាលភាពរបស់ CIFRS ៩ និងផ្នែកខ្លះនៃវិសាលភាពរបស់ CIFRS ១៥ ប្រាក់ចំណូលកិច្ចសន្យាជាមួយ អតិថិជន។ ប្រសិនបើក្នុងករណីនេះ ធនាគារអនុវត្ត CIFRS ៩ ដំបូងដើម្បីបំបែកនិងវាស់ផ្នែកនៃកិច្ចសន្យាដែលស្ថិតក្នុងវិសាលភាពរបស់ CIFRS ៩ និងបន្ទាប់មកបានអនុវត្តតាម CIFRS ១៥ លើចំនួនដែលនៅសល់។

២.៥.១៧ ចំណូលភាគលាភ

ចំណូលភាគលាភត្រូវបានទទួលស្គាល់នៅពេលសិទ្ធិរបស់ធនាគារ ពីការទទួលបានការទូទាត់នោះត្រូវបានកើតឡើង។

២.៥.១៨ អ៊ីមកែរមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីសន្និធិ ទ្រព្យសកម្មក្នុងកិច្ចសន្យាពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនាការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថា តើមានសូចនាករណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានអ៊ីមកែរមិន។ ប្រសិនបើមានសូចនាករនោះកើតឡើង តម្លៃនៃទ្រព្យសកម្ម ដែលអាចប្រមូលបានមកវិញត្រូវបានប៉ាន់ស្មាន។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់គ្មានកំណត់ ឬ ដែលមិនទាន់រួចរាល់សម្រាប់ប្រើប្រាស់ តម្លៃដែលអាចប្រមូលបានត្រូវបានប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេលតែមួយ។

ការខាតអ៊ីមកែរមិនត្រូវបានទទួលស្គាល់ ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ (“CGU”) លើសពីតម្លៃដែលអាចប្រមូលបានមកវិញ។

តម្លៃដែលអាចប្រមូលបានមកវិញនៃទ្រព្យសកម្មឬ CGU គឺជាតម្លៃធំជាងរវាង តម្លៃនៃការប្រើប្រាស់ និងតម្លៃសមស្របដកចំណាយក្នុងការលក់។ ក្នុងការវាយតម្លៃទៅលើតម្លៃប្រើប្រាស់ លំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាន ត្រូវបានធ្វើអប្បបរមាតម្លៃ ទៅជាតម្លៃបច្ចុប្បន្នដោយប្រើអត្រាអប្បបរមាពន្ធ ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្នអំពីតម្លៃពេលវេលា និងហានិភ័យជាក់លាក់លើ ទ្រព្យសកម្មឬ CGU។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.១៨ អ៊ីមភែរមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

សម្រាប់គោលបំណងនៃការធ្វើតេស្តលើអ៊ីមភែរមិន ទ្រព្យសកម្មដែលមិនអាចធ្វើតេស្តដាច់ដោយឡែក ត្រូវបានដាក់ជាក្រុមរួមគ្នាទៅជា ក្រុមតូចបំផុតនៃទ្រព្យសកម្ម ដែលបង្កើតលំហូរសាច់ប្រាក់ពីការប្រើប្រាស់បន្តហើយភាគច្រើនស្ថិតនៅក្រៅលំហូរសាច់ប្រាក់ នៃទ្រព្យសកម្មផ្សេងទៀត ឬ CGUs។

ការខាតអ៊ីមភែរមិន ត្រូវបានទទួលស្គាល់លើរបាយការណ៍ចំណេញ ឬខាត។ ការខាតអ៊ីមភែរមិន បានទទួលស្គាល់លើ CGUs ត្រូវបានបែងចែកដំបូងដើម្បីកាត់បន្ថយ តម្លៃយោងដែលបានបែងចែកទៅ CGU និងបន្ទាប់មកកាត់បន្ថយតម្លៃយោងរបស់ទ្រព្យសកម្មផ្សេងៗទៀត នៅក្នុង CGUs លើមូលដ្ឋាន Pro Rata។

លើកលែងតែមូលនិធិពាណិជ្ជកម្ម ការខាតអ៊ីមភែរមិនដែលបានទទួលស្គាល់ក្នុងអំឡុងពេលមុនៗ ត្រូវបានវាយតម្លៃនៅការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ សូចនាករណាមួយដែលបង្ហាញថាការខាតត្រូវបានថយចុះ ឬលែងមានទៀតហើយ។ ការខាតអ៊ីមភែរមិន ត្រូវបានកត់ត្រាបញ្ចូលស ប្រសិនបើមានការផ្លាស់ប្តូរការប៉ាន់ស្មានដើម្បីកំណត់តម្លៃដែលអាចប្រមូលបានមកវិញ។ ការខាតអ៊ីមភែរមិន ត្រូវបានកត់ត្រាបញ្ចូលស ទៅនឹងទំហំដែលតម្លៃយោងរបស់ទ្រព្យសកម្ម ដោយមិនលើសពីតម្លៃយោងដែលបានកំណត់ការដករំលស់សុទ្ធ ឬរំលស់ទ្រព្យសកម្មអរូបី ប្រសិនបើមិនមានការទទួលស្គាល់លើការខាតអ៊ីមភែរមិន។

២.៥.១៩ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលរួមមានពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងពន្ធពន្យារ។ វាត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែសមាសធាតុ ដែលត្រូវបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬនៅក្នុងលទ្ធផលពេញលេញផ្សេងទៀត។

ធនាគារបានកំណត់ថាការប្រាក់ និងការពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណូល រួមទាំងការកំណត់ពន្ធមិនប្រាកដប្រជា ភាពខុសពីនិយមន័យ នៃពន្ធលើប្រាក់ចំណូល ហើយដូច្នេះបានរាប់បញ្ចូលគណនីទាំងនេះក្រោម CIAS ៣៧ សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព និងបានទទួលស្គាល់ការចំណាយដែលពាក់ព័ន្ធទាំងនេះនៅក្នុង 'ការចំណាយផ្សេងៗ'។

បន្ទាប់ពីការអនុម័ត CIFRSs អគ្គនាយកដ្ឋានពន្ធដារ ("GDT") មិនបានបង្ហាញពីការផ្លាស់ប្តូរមូលដ្ឋានពន្ធក្នុងការគណនាពន្ធពីផលប៉ះពាល់ ពន្ធនៃការផ្លាស់ប្តូរទៅ CIFRSs ទេ។ ធនាគារបានអនុវត្តការវិនិច្ឆ័យលើសំវិធានធនពន្ធដែលត្រូវបង់ និងពន្ធពន្យារ។ ការប្រើប្រាស់ការសន្មតខុសៗគ្នាអាចនាំឱ្យមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុ។ បំណុលពន្ធចុងក្រោយ និងពន្ធពន្យាររបស់ធនាគារ ត្រូវស្ថិតក្រោមការកំណត់ ជាមួយអគ្គនាយកដ្ឋានពន្ធដារ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១)

២.៥.១៩ ពន្ធលើប្រាក់ចំណូល (តំបន់ទី១)

(i) ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួលបានលើប្រាក់ចំណូលជាប់ពន្ធសម្រាប់រយៈពេលដែលប្រើប្រាស់អត្រាពន្ធដែលត្រូវបានអនុម័ត ឬត្រូវបានអនុម័តជាធរមាននាការិយបរិច្ឆេទនៃរបាយការណ៍ និងការកែតម្រូវពន្ធដែលត្រូវបង់គិតក្នុងការិយបរិច្ឆេទមុនៗ។

(ii) ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានទទួលស្គាល់ចំពោះ ភាពខុសគ្នាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល សម្រាប់គោលបំណង របាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងដែលត្រូវប្រើសម្រាប់គោលបំណងពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ចំពោះការខាតពន្ធដែលមិនបានប្រើប្រាស់ និង ភាពខុសគ្នាបណ្តោះអាសន្នដែលអាចកាត់កងបាន ហើយទំនងជាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតអាចប្រើបាន បើប្រៀបធៀបនឹងប្រាក់ចំណេញ ដែលអាចប្រើប្រាស់បាន។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានពិនិត្យក្នុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ និងបានកាត់បន្ថយក្នុងកម្រិតដែលវាអាចនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍ពន្ធ ដែលពាក់ព័ន្ធ។ ការកាត់បន្ថយបែបនេះ ត្រូវបានកត់ត្រាបញ្ជាក់ នៅពេលដែលលទ្ធភាពនៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានភាពប្រសើរឡើង។ ពន្ធពន្យារត្រូវបានកំណត់តាមអត្រាពន្ធដែលរំពឹងថានឹងត្រូវបានអនុវត្ត ចំពោះភាពខុសគ្នាបណ្តោះអាសន្ន នៅពេលដែលពួកគេផ្លាស់ប្តូរ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬត្រូវបានអនុម័តជាធរមាននាការិយបរិច្ឆេទនៃរបាយការណ៍។

ការវាស់វែងពន្ធពន្យារឆ្លុះបញ្ចាំងពីផលវិបាកពន្ធដែលនឹងអនុវត្តតាមលក្ខណៈ ដែលធនាគាររំពឹងថានាការិយបរិច្ឆេទនៃរបាយការណ៍ ដើម្បីប្រមូលមកវិញ ឬទូទាត់លើតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានទូទាត់សងក្នុងករណីតម្រូវការជាក់លាក់មួយ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៥.២០ មូលនិធិពាណិជ្ជកម្ម

មូលនិធិពាណិជ្ជកម្ម ត្រូវបានវាស់វែងដំបូងតាមតម្លៃដើម (ជាចំនួនលើសនៃតម្លៃតបស្នងដែលបានផ្ទេរ និងតម្លៃដែលបានទទួលស្គាល់របស់ភាគហ៊ុនមិនមានអភិបាលភាព និងអត្ថប្រយោជន៍ដែលមានពីមុន ដែលកាន់កាប់លើទ្រព្យសកម្មដែលអាចកំណត់ អត្តសញ្ញាណសុទ្ធដែលនឹងទទួលបាន និងបំណុលដែលបានសន្មត)។ ប្រសិនបើតម្លៃសមស្របរបស់តម្លៃសុទ្ធនៃទ្រព្យសកម្មមាន ចំនួនច្រើនជាតម្លៃទទួលបានពីការទិញលក់ ធនាគារត្រូវធ្វើការវាយតម្លៃសារឡើងវិញថាតើទ្រព្យសកម្ម និងបំណុលទាំងអស់ ត្រូវបានគណនាដោយភាពត្រឹមត្រូវ និងការទទួលស្គាល់នាការិយបរិច្ឆេទនៃការទិញដែរ ឬទេ។ ប្រសិនបើការវាស់វែងឡើងវិញនៅតែផ្តល់លទ្ធផលថា តម្លៃសមស្របនៃតម្លៃសុទ្ធរបស់ទ្រព្យសកម្មធំជាងតម្លៃទទួលបានពីការផ្ទេរ ផលចំណេញទាំងនោះត្រូវបានទទួលស្គាល់ក្នុង របាយការណ៍ចំណេញ ឬខាត។

បន្ទាប់ពីការទទួលស្គាល់ដំបូង មូលនិធិពាណិជ្ជកម្មត្រូវបាន វាស់វែងតាមតម្លៃដើមដកខាតអ៊ុយកែរមិនបង្កើន។ មូលនិធិពាណិជ្ជកម្មត្រូវធ្វើតេស្តអ៊ុយកែរមិន យ៉ាងតិចណាស់មួយឆ្នាំម្តង។ សម្រាប់គោលបំណងក្នុងការធ្វើតេស្តអ៊ុយកែរមិនមូលធនពាណិជ្ជកម្មដែលកើតឡើង នៅពេលរួមបញ្ចូលគ្នា ឬចាប់ពីការិយបរិច្ឆេទនៃការទិញ ត្រូវបានបែងចែកតាមឯកតាបង្កើតសាច់ប្រាក់នីមួយៗរបស់ធនាគារ ដែលនឹងរំពឹងថាមានអត្ថប្រយោជន៍កើតឡើងពីការរួមបញ្ចូលគ្នា ដោយមិនគិតពីទ្រព្យសកម្ម ឬបំណុលរបស់ភាគី ដែលត្រូវបានទិញ។

នៅពេលមូលនិធិពាណិជ្ជកម្ម ត្រូវបានបែងចែកទៅឯកតាបង្កើតសាច់ប្រាក់ហើយផ្នែកមួយ នៃអង្គភាពនេះត្រូវបានលក់ មូលធនពាណិជ្ជកម្ម ដែលទាក់ទងនឹងប្រតិបត្តិការដែលបានលក់ ត្រូវបានដាក់បញ្ចូលទៅក្នុងសមតុល្យយោងនៃប្រតិបត្តិការ នៅពេលគណនាទៅលើផល ចំណេញឬខាតក្នុងពេលលក់។ ក្នុងករណីនេះ មូលធនពាណិជ្ជកម្មដែលបានលក់ត្រូវបានគណនាតាមតម្លៃប្រតិបត្តិការដែលបាន លក់ និងបានដកចេញនូវចំណែកនៃឯកតាបង្កើតសាច់ប្រាក់ដែលបានរក្សាទុកទាំងនោះ។

២.៥.២១ បំណុលយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាព ដែលថាលំហូរចេញនៃអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនឹងត្រូវបានទាមទារ ឬចំនួនមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ និងត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនៃអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចគឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន នឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬ ការមិនកើតឡើងនៃប្រតិបត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលជាប់លាប់ផងដែរដរាបណាប្រូបាប៊ីលីតេ នៃលំហូរចេញនៃអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៅស្មើតែគ្មាន។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី៣មុន)

២.៥ សេចក្តីសង្ខេបលើព័ត៌មាននៃគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី៣មុន)

២.៥.២២ ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពលំហូរចូលនៃអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ឬសមតុល្យមិនអាចត្រូវបានប៉ាន់ស្មានបានទេ ហើយទ្រព្យសកម្ម មិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងត្រូវបានបង្ហាញជាទ្រព្យសកម្មបន្តលើកលែងតែប្រូបាប៊ីលីតេនៃ លំហូរចូលអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចគឺស្ទើរតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន អាចត្រូវបានបញ្ជាក់ពីការកើតឡើង ឬមិនកើតឡើងនូវព្រឹត្តិការណ៍មួយ ឬច្រើនត្រូវបានបង្ហាញផងដែរក្នុងនាមជាទ្រព្យសកម្មយថាភាព លើកលែងតែលំហូរចូលពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

២.៥.២៣ ភាគីពាក់ព័ន្ធ

ភាគីពាក់ព័ន្ធ គឺជាបុគ្គល ឬអង្គភាពដែលមានទំនាក់ទំនងជាមួយធនាគារ។ ប្រតិបត្តិការភាគីពាក់ព័ន្ធ គឺជាការផ្ទេរធនធាន សេវាកម្ម ឬកាតព្វកិច្ចរវាងធនាគារ និងភាគីពាក់ព័ន្ធរបស់ខ្លួនទោះបីជាបានគិតថ្លៃ ឬមិនបានគិតថ្លៃ។

- ១. បុគ្គល ឬមនុស្សដែលជិតស្និទ្ធជាមួយបុគ្គលនៃគ្រួសារនោះ គឺមានការពាក់ព័ន្ធជាមួយធនាគារ ប្រសិនបើបុគ្គលនោះ
 - ក មានសិទ្ធិគ្រប់គ្រង ឬចូលរួមក្នុងការគ្រប់គ្រងលើធនាគារ
 - ខ មានឥទ្ធិពលខ្លាំងលើធនាគារ ឬ
 - គ គឺជាសមាជិកនៃគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ។
- ២. អង្គភាពដែលចាត់ចូលជាភាគីពាក់ព័ន្ធរបស់ធនាគារ ប្រសិនបើស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖
 - ក អង្គភាព និងធនាគារ គឺជាសមាជិកនៃសម្ព័ន្ធតែមួយ
 - ខ អង្គភាពមួយដែលជាការចូលរួម ឬការបណ្តាក់ទុនរួមគ្នានៃអង្គភាពផ្សេងទៀត
 - គ អង្គភាពទាំងពីរធ្វើការបណ្តាក់ទុនរួមលើភាគីទីបីដូចគ្នា
 - ឃ អង្គភាពមួយ គឺជាភាគហ៊ុនរួមនៃអង្គភាពភាគីទីបី និងអង្គភាពផ្សេងទៀតគឺជាអង្គភាពរួមបញ្ចូលគ្នានៃភាគីទីបី
 - ង អង្គភាព គឺជាគម្រោងអត្ថប្រយោជន៍ក្រោយបំពេញការងារសម្រាប់អត្ថប្រយោជន៍របស់និយោជិតទាំងក្នុងធនាគារ ឬអង្គភាពដែលទាក់ទងនឹងធនាគារ
 - ច អង្គភាពត្រូវបានគ្រប់គ្រង ឬគ្រប់គ្រងរួមគ្នាដោយបុគ្គលដែលបានបញ្ជាក់នៅក្នុងចំណុច ១ ខាងលើ

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១)

២.៥ សេចក្តីសង្ខេបនៃព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី១)

២.៥.២៣ ភាគីពាក់ព័ន្ធ

២. អង្គភាពដែលចាត់ចូលជាភាគីពាក់ព័ន្ធរបស់ធនាគារ ប្រសិនបើស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖ (តំបន់ទី១)

ឆ បុគ្គលដែលបានកំណត់អត្តសញ្ញាណនៅក្នុងចំណុច ១.ក ខាងលើមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើអង្គភាព ឬជាសមាជិកនៃគណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុន ឬអង្គភាពមេចុងក្រោយ

ជ អង្គភាព ឬសមាជិកនៃសម្ព័ន្ធ ដែលជាផ្នែកមួយផ្តល់នូវសេវាកម្មគ្រប់គ្រងសំខាន់ៗដល់ធនាគារ ឬជូនចំពោះធនាគារមេ។

២.៥.២៤ ការបង្កត់ត្រាលេខ

តួលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ឱ្យក្លាយជាតួលេខគត់ ដែលមានតម្លៃដែលនៅគ្រប់គុណទៅនឹងតួលេខទឹកប្រាក់ដុល្លារអាមេរិក និងពាន់រៀលសម្រាប់ទឹកប្រាក់ជាខ្មែររៀល។

២.៥.២៥ ព្រឹត្តិការណ៍បន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍

ធនាគារ កំណត់យកព្រឹត្តិការណ៍បន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដែលព្រឹត្តិការណ៍ទាំងនោះ រួមទាំងអំណោយផល និងមិនអំណោយផល ហើយបានកើតឡើងរវាងចុងការិយបរិច្ឆេទនៃរបាយការណ៍ និងការិយបរិច្ឆេទដែលរបាយការណ៍ត្រូវបានអនុម័តឱ្យចេញផ្សាយ។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ទាំងនោះដែលផ្តល់នូវភស្តុតាងក្នុង ការបញ្ជាក់ថាបានកើតឡើងនាចុងការិយបរិច្ឆេទ នៃរបាយការណ៍។ ព្រឹត្តិការណ៍មិនមានការកែតម្រូវ បន្ទាប់ពីចុងការិយបរិច្ឆេទ នៃរបាយការណ៍ដែលត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលវាមានភាពជាសារវន្ត។

២.៦ ការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម CIFRSs តម្រូវឱ្យធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដែលប៉ះពាល់ដល់សមតុល្យនៃធនធាន បំណុល ចំណូល និងចំណាយ ដែលបានរាយការណ៍ និងការលាតត្រដាងធនធានចំណូលយថាភាព និងបំណុលយថាភាព។ ព្រឹត្តិការណ៍នាពេលអនាគតអាចនឹងកើតឡើង ដែលអាចបណ្តាលឱ្យការសន្មតត្រូវបានប្រើក្នុងការប៉ាន់ស្មាន ដែលមានការផ្លាស់ប្តូរ។ ផលប៉ះពាល់នៃការផ្លាស់ប្តូរណាមួយនៅក្នុងការប៉ាន់ស្មានត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុតែនៅពេល ដែលពួកគេអាចកំណត់បានតាមការសមស្រប។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទី៣មុន)

២.៦ ការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ (តំបន់ទី៣មុន)

២.៦.១ ការវិនិច្ឆ័យ

ខាងក្រោមនេះគឺជាការវិនិច្ឆ័យសំខាន់ៗ និងការសន្មតសំខាន់ៗដែលមានហានិភ័យយ៉ាងសំខាន់ នៃការធ្វើនិយ័តកម្មជាសារវន្តទៅនឹងតម្លៃ របស់ទ្រព្យសកម្ម និងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់៖

ចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ របស់ខ្លួនអាស្រ័យលើគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះ និងថាតើលក្ខខណ្ឌ កិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុគឺ SPPI លើសមតុល្យដើមដែលនៅសល់។ ធនាគារធ្វើការវាយតម្លៃគំរូអាជីវកម្មដោយផ្អែកលើកត្តា ដែលអាចសង្កេតបានដូចជា៖

- ការអនុវត្តគំរូអាជីវកម្ម និងទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមាននៅក្នុងគំរូអាជីវកម្មនោះត្រូវបានវាយតម្លៃ និងវាយការណ៍ទៅគណៈគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលជះឥទ្ធិពលដល់ដំណើរការអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងជាពិសេសវិធីដែលហានិភ័យត្រូវបានគ្រប់គ្រង
- សំណងដល់អង្គភាពអាជីវកម្មមិនថាផ្អែកលើតម្លៃសមស្រប នៃទ្រព្យដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល និង
- ភាពញឹកញាប់នៃការរំពឹងទុក តម្លៃ និងពេលវេលានៃការលក់។

ក្នុងការអនុវត្តតេស្ត SPPI ធនាគារអនុវត្តការវិនិច្ឆ័យ និងពិចារណាលើកត្តាពាក់ព័ន្ធដូចជា រូបិយប័ណ្ណដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបាន កំណត់រយៈពេល ដែលអត្រាការប្រាក់ត្រូវបានកំណត់ព្រឹត្តិការណ៍បន្តដែលអាចផ្លាស់ប្តូរចំនួន និងពេលវេលា នៃលំហូរសាច់ប្រាក់អានុភាពលក្ខណៈពិសេសលក្ខខណ្ឌនៃចំណាយបង់មុន និងការពន្យារពេល និងលក្ខណៈពិសេសផ្សេងទៀតដែលអាចកែប្រែការពិចារណាទៅលើតម្លៃនៃពេលវេលា។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

នៅពេលដែលតម្លៃសមស្របរបស់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬបានបង្ហាញ នៅក្នុងកំណត់ត្រាទៅរបាយការណ៍ហិរញ្ញវត្ថុមិនអាចទទួលបានពីទីផ្សារសកម្មទេ ហើយត្រូវបានកំណត់ដោយប្រើបច្ចេកទេសវាយតម្លៃផ្ទៃក្នុងដោយប្រើគំរូវាយតម្លៃទីផ្សារដែលត្រូវបានទទួលយកជាទូទៅ។ ធាតុចូលនៃគំរូទាំងនេះ ត្រូវបានយកចេញពីទីផ្សារដែលអាចអង្កេតបាន នៅពេលដែលអាចធ្វើទៅបានប៉ុន្តែនៅពេលដែលមិនអាចធ្វើទៅបានកម្រិតនៃការវិនិច្ឆ័យត្រូវបានទាមទារក្នុងការបង្កើតតម្លៃសមស្រប។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវត្ថុ (តំបន់ទី៣)

២.៦ ការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ (តំបន់ទី៣)

២.៦.១ ការវិនិច្ឆ័យ (តំបន់ទី៣)

ភតិសន្យា

ការវាយតម្លៃថាតើកិច្ចព្រមព្រៀងរួមមានភតិសន្យាគឺផ្អែកលើសមាសធាតុរបស់វា។ កិច្ចព្រមព្រៀងរួមមានភតិសន្យានៅពេលបំពេញ តាមកិច្ចព្រមព្រៀងផ្អែកលើទ្រព្យសកម្មជាក់លាក់ ឬទ្រព្យសកម្ម និងកិច្ចព្រមព្រៀងដែលបង្ហាញពីសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម។

ក្នុងវាយតម្លៃថាតើភតិសន្យាមានតម្លៃទាប គណៈគ្រប់គ្រងកំណត់សមាសធាតុសេដ្ឋកិច្ចរបស់ទ្រព្យសកម្មជារួម។

ជម្រើសបន្ថែម និងការបញ្ចប់

ធនាគារកំណត់រយៈពេលភតិសន្យា ជាកិច្ចសន្យាមិនអាចលុបចោលវិញបាន រួមជាមួយនឹងរយៈពេលដែលគ្របដណ្តប់ដោយជម្រើស ក្នុងការបន្តការជួល ប្រសិនបើមានហេតុផលជាក់លាក់ដែលត្រូវអនុវត្ត ឬរយៈពេលណាមួយដែលប្រកបដោយជម្រើស ដើម្បីបញ្ចប់ការជួល ប្រសិនបើមានហេតុផលជាក់លាក់បញ្ជាក់ថាមិនអាចអនុវត្តបាន។

ធនាគារមានកិច្ចសន្យាជួលជាច្រើនដែលរួមបញ្ចូលជម្រើសបន្ថែម និងការបញ្ចប់។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើមានភាព ជាក់លាក់ប្រកបដោយសមហេតុផលថាតើត្រូវប្រើជម្រើសក្នុងការបន្ត ឬបញ្ចប់ការជួល។ ការអនុវត្តនោះ ត្រូវពិចារណាលើកត្តាពាក់ព័ន្ធ ទាំងអស់ដូចជាការកែលម្អអគារ និងទីតាំងដែលបង្កើត ការលើកទឹកចិត្តសេដ្ឋកិច្ចដើម្បីអនុវត្តការបន្ត ឬការបញ្ចប់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើម ធនាគារបានវាយតម្លៃឡើងវិញនូវរយៈពេលជួល ប្រសិនបើមានព្រឹត្តិការណ៍សំខាន់ ឬការផ្លាស់ប្តូរនៅក្នុងកាលៈទេសៈ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន និងប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួនក្នុងការអនុវត្ត ឬមិនអនុវត្តជម្រើសក្នុងការបន្ត ឬបញ្ចប់។

២.៦.២ ការប៉ាន់ស្មាន

ការខាតបង់ណាទានលើទ្រព្យសកម្មហិរញ្ញវត្ថុ

ការគណនា ECL របស់ធនាគារ គឺជាលទ្ធផលនៃគំរូស្មុគស្មាញជាមួយនឹងការសន្មតមូលដ្ឋានទាក់ទងនឹងជម្រើសនៃធាតុចូលអថេរ និងទំនាក់ទំនងរបស់ទ្រព្យសកម្មទាំងនោះ។ ធាតុផ្សំនៃគំរូ ECL ដែលត្រូវបានគេពិចារណាការវិនិច្ឆ័យគណនេយ្យ និងការប៉ាន់ស្មានរួមមាន៖

- ការបែងចែកផលបត្រដែលគំរូ ឬវិធីសាស្ត្រ ECL ត្រូវបានប្រើ
- លក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃប្រសិនបើមាន SICR ហើយសំវិធានធនសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុបំណុល គួរតែត្រូវបាន វាស់វែងលើមូលដ្ឋាន ECL មួយអាយុកាល និងការវាយតម្លៃគុណភាព
- ការបែងចែកទ្រព្យសកម្មបំណុល នៅពេល ECL ត្រូវបានវាយតម្លៃជាសមូហភាព និងមូលដ្ឋានបុគ្គលសម្រាប់អតិថិជនសំខាន់ៗដូចដែលបានកំណត់ដោយគណៈគ្រប់គ្រងរបស់ធនាគារ

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ទំព័រមុន)

២.៦ ការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ (តំបន់ទំព័រមុន)

២.៦.២ ការប៉ាន់ស្មាន (តំបន់ទំព័រមុន)

ការខាតបង់ទានលើទ្រព្យសកម្មហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

- ការអភិវឌ្ឍគំរូ ECL រួមទាំងរូបមន្តផ្សេងៗគ្នា និងជម្រើសនៃធាតុចូល
- ការកំណត់ទំនាក់ទំនងរវាងសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ច និងធាតុចូលសេដ្ឋកិច្ច និងផលប៉ះពាល់លើ PD EADs និង LGDs និង
- ការជ្រើសរើសសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ចដែលព្យាករណ៍នាពេលខាងមុខ និងការប៉ាន់ស្មានអំពីប្រូបាប៊ីលីតេរបស់វាដើម្បីទាញយក ធាតុចូលសេដ្ឋកិច្ច ទៅក្នុងគំរូ ECL។

ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ចំពោះរាល់ការខាតបង់ពន្ធដែលមិនបានប្រើប្រាស់ និងភាពខុសគ្នាបណ្តោះអាសន្នក្នុងទំហំដែល អាចនឹងទទួលបានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតបើធៀបនឹងការខាតបង់ដែលអាចបែងចែកបាន។ ការវិនិច្ឆ័យសារៈសំខាន់ ត្រូវបានកំណត់ដើម្បីកំណត់ចំនួននៃពន្ធពន្យារជាទ្រព្យសកម្ម ដែលអាចត្រូវបានទទួលស្គាល់ដោយផ្អែកលើពេលវេលា និងកម្រិតនៃប្រាក់ ចំណូលជាប់ពន្ធនាពេលអនាគតរួមជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគត។

ចំណាយពន្ធលើប្រាក់ចំណូល

ប្រព័ន្ធពន្ធដារនៅព្រះរាជាណាចក្រកម្ពុជា មានសភាពថ្មីហើយត្រូវបានបែងចែកជាច្រើនប្រភេទ និងបទប្បញ្ញត្តិមានការផ្លាស់ប្តូរញឹកញាប់ ដែលជាធម្មតាពឹងផ្អែកនៃការបកស្រាយ។ សារពើពន្ធ គឺជាកម្មវត្ថុនៃការពិនិត្យ និងការសង្កេតដោយភ្នាក់ងារពន្ធដារផ្សេងៗជាច្រើនដែលមានសមត្ថកិច្ចក្នុងការដាក់ពិន័យធ្ងន់ធ្ងរ និងពិន័យជាការប្រាក់។

កត្តាទាំងនេះហើយដែលអាចធ្វើឱ្យមានហានិភ័យពន្ធដារលើធនាគារ។ គណៈគ្រប់គ្រងមានការជឿជាក់ថា ខ្លួនបានយល់ដឹងនូវបទប្បញ្ញត្តិពន្ធដារ និងបង់បំណុលពន្ធគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទប្បញ្ញត្តិពន្ធរបស់ខ្លួន។ ទោះបីយ៉ាងនេះក្តី លទ្ធផលពន្ធចុងក្រោយនៃបញ្ហាទាំងនេះមានខុសគ្នាពីចំនួនដែលបានកត់ត្រាដំបូង ភាពខុសគ្នាទាំងនេះនឹងប៉ះពាល់ដល់ចំនួនសារពើពន្ធដែលបាន កត់ត្រាក្នុងកាលបរិច្ឆេទដែលការកំណត់ត្រាបានធ្វើឡើង។

អត្ថប្រយោជន៍កាតព្វកិច្ចដែលបានកំណត់

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ផ្អែកលើតួលេខលើវិស័យ ដែលបានកំណត់ដោយគណៈគ្រប់គ្រង ដោយប្រើប្រាស់ការសន្មត។ ការសន្មតដែលបានប្រើប្រាស់ក្នុងការកំណត់ថ្លៃដើមសុទ្ធនៃអត្ថប្រយោជន៍រួមបញ្ចូលទាំងអត្រាអប្បបរមា។ ការប្រែប្រួលក្នុងការសន្មតទាំងនេះ នឹងធ្វើឱ្យប៉ះពាល់លើតម្លៃអត្ថប្រយោជន៍កាតព្វកិច្ចដែលបានកំណត់។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (តំបន់ព័រមុន)

២.៧ ការអនុវត្តទៅលើស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម

២.៧.១ វិសោធនកម្មលើ CIFRSs បានចេញផ្សាយនិងអនុវត្តដោយធនាគារ

ធនាគារបានអនុវត្តវិសោធនកម្មលើកដំបូងលើការិយបរិច្ឆេទរបាយការណ៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤៖

- វិសោធនកម្ម CIAS ១ ការចាត់ថ្នាក់បំណុលចរន្ត ឬបំណុលអចរន្ត និងបំណុលអចរន្ត ដែលមានលក្ខខណ្ឌកំហិត
- វិសោធនកម្មលើ CIAS ៧ និង CIFRS ៧ និយមន័យការលាតត្រដាងព័ត៌មាន៖ ការរៀបចំហិរញ្ញប្បទានរបស់អ្នកផ្គត់ផ្គង់
- វិសោធនកម្មលើ CIFRS ១៦ ការធ្វើបំណុលភតិសន្យាក្នុងប្រតិបត្តិការលក់ និងជួលត្រឡប់មកវិញ

វិសោធនកម្មដែលបានចែងខាងលើមិនមានផលប៉ះពាល់សំខាន់ ទៅលើចំនួនទឹកប្រាក់ដែលទទួលស្គាល់នៅក្នុងការិយបរិច្ឆេទមុន បច្ចុប្បន្ន ឬអនាគតឡើយ។

២.៧.២ ស្តង់ដារ និងវិសោធនកម្មលើ CIFRSs ដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់មានសុពលភាព

ស្តង់ដារថ្មី និងស្តង់ដារដែលបានធ្វើវិសោធនកម្ម ហើយបានចេញផ្សាយ ប៉ុន្តែមិនទាន់មានសុពលភាព ឬ ត្រូវបានអនុវត្តមុនកំណត់ដោយធនាគារ និងមិនរំពឹងទុកថានឹងមានផលប៉ះពាល់ជាសារវន្ត រហូតដល់ការិយបរិច្ឆេទចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ បានចែងដូចខាងក្រោម៖

សុពលភាពចាប់ផ្តើមនៅ ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥

- វិសោធនកម្មលើ CIAS ២១ កង្វះខាតនៃការផ្លាស់ប្តូរ

សុពលភាពចាប់ផ្តើមនៅ ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦

- វិសោធនកម្មលើ CIFRS ៩ និង CIFRS ៧ ការចាត់ថ្នាក់ និងការវាស់វែងនៃឧបករណ៍ហិរញ្ញវត្ថុ
- ការកែលម្អប្រចាំឆ្នាំលើស្តង់ដារគណនេយ្យ CIFRS - ភាគទី១១

សុពលភាពចាប់ផ្តើមនៅ ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧

- CIFRS ១៨ ការបង្ហាញ និងការលាតត្រដាងព័ត៌មានក្នុងរបាយការណ៍ហិរញ្ញវត្ថុ
 - CIFRS ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវជាសាធារណៈ៖ការលាតត្រដាង
- សុពលភាពពន្យាមិនទាន់កំណត់
- វិសោធនកម្មលើ CIFRS ១០ របាយការណ៍ហិរញ្ញវត្ថុរួម និង CIAS ២៨ ការលក់ ឬការរួមវិភាគទាននៃទ្រព្យសកម្មរវាងវិនិយោគិន និងសហការី ឬក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣. សាច់ប្រាក់ក្នុងដៃ

សាច់ប្រាក់ក្នុងដៃបានចែងដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ដុល្លារអាមេរិក	៩១.០៩២.៦០២	៣៦៦.៦៤៧.៧២៣	១០៧.២៦៦.៤៨៨	៤៣៨.១៨៣.៦០៣
ខ្មែររៀល	៥៦.២៦៨.៨៥០	២២៦.៤៨២.១២១	៦៦.០៩៤.៨២២	២៦៩.៩៩៧.៣៤៨
បាតថៃ	១៨៨.៩៣៨	៧៦០.៤៧៥	១៦៩.១៥១	៦៩០.៩៨២
យេនជប៉ុន	៥៣.៨២៧	២១៦.៦៥៤	៦២.២៨៧	២៥៤.៤៤២
អឺរ៉ូ	៣២.៦៨៧	១៣១.៥៦៥	៣៤.៨២៨	១៤២.២៧២
ដោនអង់គ្លេស	១៦.៨៥៥	៦៧.៨៤១	១៧.១៧៥	៧០.១៦០
ដុល្លារអូស្ត្រាលី	១៦.៥៦៣	៦៦.៦៦៦	១៨.០០៦	៧៤.៣៧២
យ៉ុងចិន	៩.៦៦៤	៣៨.៨៩៨	១០.០១៩	៤០.៩២៨
ដុល្លារសិង្ហបុរី	៩០០	៣.៦២៣	១.០៧៦	៤.៣៩៥
	១៤៧.៦៨០.៨៨៦	៥៩៤.៤១៥.៥៦៦	១៧៣.៦៧៤.០៥២	៧០៩.៤៥៨.៥០២

សម្រាប់គោលបំណងក្នុងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
សាច់ប្រាក់ក្នុងដៃ	១៤៧.៦៨០.៨៨៦	៥៩៤.៤១៥.៥៦៦	១៧៣.៦៧៤.០៥២	៧០៩.៤៥៨.៥០២
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា				
គណនីចរន្ត (កំណត់សម្គាល់លេខ ៤)	២០៤.៤៦៥.០២៣	៨២២.៩៧១.៧១៨	១៤៧.៨៨១.២២៥	៦០៤.០៩៤.៨០៣
ប្រាក់បញ្ញើរយៈពេលខ្លី (កំណត់សម្គាល់លេខ ៤)	៣០.០១៨.៣៨៨	១២០.៨២៤.០១២	-	-
សមតុល្យនៅធនាគារផ្សេងៗ				
គណនីចរន្ត (កំណត់សម្គាល់លេខ ៥)	៣៧.០៦១.៨៨២	១៤៩.១៧៤.០៧៥	៣៦.៥២៧.៧២៤	១៤៩.២១៥.៧៥៣
គណនីសន្សំ (កំណត់សម្គាល់លេខ ៥)	៨៣.១៤៦	៣៣៤.៦៦៣	៨២.៣៥៤	៣៣៦.៤១៥
ប្រាក់បញ្ញើរយៈពេលខ្លី (កំណត់សម្គាល់លេខ ៥)	៣៣.០៩៥.៨៦៣	១៣៣.២១០.៨៤៩	១៧.៥៧៨.១៦៤	៧១.៨០៦.៨០២
	៤៥២.៤០៥.១៨៨	១.៨២០.៩៣០.៨៨៣	៣៧៥.៧៤៣.៥១៩	១.៥៣៥.៩១២.២៧៥

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១ មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៤. សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា

សមតុល្យនៅធនាគារជាតិ នៃ កម្ពុជារួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
គណនីចរន្ត	២០៤.៤៦៥.០២៣	៨២២.៩៧១.៧១៨	១៤៧.៨៨១.២២៥	៦០៤.០៩៤.៨០៣
ប្រាក់បញ្ញើរយៈពេលខ្លី (i)				
៣ ខែ ឬតិចជាងនេះ	៣០.០១៨.៣៨៨	១២០.៨២៤.០១២	-	-
លើសពី ៣ខែ ទៅ ១២ ខែ	១៦.០៥៣.៨៣២	៦៤.៦១៦.៦៧៣	១៤.០៩១.៤៩២	៥៧.៥៦៣.៧៤៥
ប្រាក់តម្កល់ធានាលើដើមទុន (ii)	២៩.១៩០.៩៨៨	១១៧.៤៩៣.៧២៧	២៨.១៨៣.៩៧៨	១១៥.១៣១.៥៥១
ប្រាក់បម្រុងកាតព្វកិច្ច (iii)	១៣៧.៤៩២.៥៤៧	៥៥៣.៤០៧.៥០២	១៣៥.៦៦៩.៦៤៥	៥៥៥.២១០.៥០០
	៤១៧.២២០.៧៧៨	១.៦៧៩.៣១៣.៦២២	៣២៥.៨២៦.៣៤០	១.៣៣១.០០០.៥៩៩

(i) ប្រាក់បញ្ញើរយៈពេលខ្លី

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើរយៈពេលខ្លីមានដូចខាងក្រោម៖

រូបិយប័ណ្ណ រយៈពេល	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៣ ខែ	១,០០%	-
៦ ខែ	១,១៥% ដល់ ១,១៦%	០,៩០%
១២ ខែ	-	១,០៨% ដល់ ៣,៦៣%

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជាលេខ ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ គ្រប់ធនាគារត្រូវបានតម្រូវឱ្យ តម្កល់ប្រាក់ចំនួន១០% នៃដើមទុនចុះបញ្ជីនៅ ធនាគារជាតិ នៃ កម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃ របស់ ធនាគារបានឡើយ ប៉ុន្តែធនាគារអាចដកយកវិញបាន នៅពេលដែលធនាគារឈប់ធ្វើ អាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់ធានាលើដើមទុនទទួល បានអត្រាការប្រាក់ ១,២៩% និង ១,៣១% ក្នុងមួយឆ្នាំសម្រាប់ឆមាសទីមួយ និងឆមាសទីពីរ រៀងៗគ្នា (ឆ្នាំ២០២៣៖ ១,១៩% និង ១,៣៣ ក្នុងមួយឆ្នាំ)។

(iii) ប្រាក់បម្រុងកាតព្វកិច្ច

តាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជាលេខ ធ៧-០២០-២៣០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ធនាគារពាណិជ្ជកម្ម តម្រូវឱ្យរក្សាប្រាក់បម្រុងកាតព្វកិច្ចនៅធនាគារជាតិ នៃ កម្ពុជា ក្នុងទម្រង់ជាប្រាក់បម្រុងកាតព្វកិច្ច គណនាតាមអត្រា ៧.០% នៃប្រាក់បញ្ញើអតិថិជន និងប្រាក់ កម្ចីជារូបិយប័ណ្ណប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៤. សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា (តំបន់ទី៣មុន)

(iii) ប្រាក់បម្រុងកាតព្វកិច្ច (តំបន់ទី៣មុន)

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ធនាគារជាតិ នៃ កម្ពុជាបានចេញប្រកាសលេខ ៨៧-០២៣-០០៥ ដើម្បីប្រកាសពីការផ្លាស់ប្តូរអត្រាប្រាក់បម្រុងកាតព្វកិច្ចដែលតម្រូវដូចខាងក្រោម៖

- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ តម្រូវការប្រាក់បម្រុងកាតព្វកិច្ចត្រូវបានរក្សាទុកជា រូបិយប័ណ្ណបរទេសនឹងត្រូវគណនាក្នុងអត្រា ៩% នៃប្រាក់បញ្ញើ និងប្រាក់កម្ចីសរុប និង
- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ប្រាក់បម្រុងកាតព្វកិច្ចត្រូវបានរក្សាទុកជា រូបិយប័ណ្ណបរទេសនឹងត្រូវគណនាក្នុង អត្រា ១២,៥% នៃប្រាក់បញ្ញើ និងប្រាក់កម្ចីសរុប
- ប្រាក់បម្រុងកាតព្វកិច្ចសម្រាប់រូបិយប័ណ្ណក្នុងស្រុករក្សានៅដដែល។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិ នៃ កម្ពុជាបានចេញលិខិតឆ្លើយតបទៅសមាគមធនាគារនៃកម្ពុជា ដោយអនុញ្ញាតឱ្យធនាគារពាណិជ្ជកម្មប្រាក់បម្រុងកាតព្វកិច្ចជា រូបិយប័ណ្ណបរទេសនៅ ៧% ដែលមានសុពលភាព រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិ នៃ កម្ពុជាបានចេញលិខិតជូន គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ឱ្យបន្តរក្សាប្រាក់បម្រុងកាតព្វកិច្ចជា រូបិយប័ណ្ណបរទេសនូវអត្រា ៧% ដែលមានសុពលភាព រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងអំឡុងការិយបរិច្ឆេទនេះ ចំណូលការប្រាក់ពីសមតុល្យនៅ ធនាគារជាតិ នៃ កម្ពុជា មានចំនួន ១.០៨១.០១៨ ដុល្លារអាមេរិក ឬ ៤.៤០០.៨២៤ ពាន់រៀល (ឆ្នាំ២០២៣៖ ៧៧៧.៣៧៥ ដុល្លារអាមេរិក ឬ ៣.១៩៥.០១១ ពាន់រៀល) (កំណត់សម្គាល់លេខ ២១)។

៥. សមតុល្យនៅធនាគារផ្សេងៗ

សមតុល្យនៅធនាគារផ្សេងៗមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
គណនីចរន្ត	៣៧.០៦១.៨៨២	១៤៩.១៧៤.០៧៥	៣៦.៥២៧.៧២៤	១៤៩.២១៥.៧៥៣
គណនីសន្សំ	៨៣.១៤៦	៣៣៤.៦៦៣	៨២.៣៥៤	៣៣៦.៤១៥
ប្រាក់បញ្ញើរយៈពេលខ្លី (i)				
តិចជាង ៣ ខែ	៣៣.០៩៥.៨៦៣	១៣៣.២១០.៨៤៩	១៧.៥៧៨.១៦៤	៧១.៨០៦.៨០២
៣ ទៅ ១២ ខែ	១២.០៦៧.៩៩១	៤៨.៥៧៣.៦៦៣	១៥.៣៥៥.៨៩១	៦២.៧២៨.៨១៣
សមតុល្យដុល្លារជាមួយធនាគារផ្សេងៗ	៨២.៣០៥.៨៨២	៣៣១.២១៣.២៥០	៦៩.៩៤៤.១៣៩	២៨៤.០៨៧.៧៨៣
សំវិធានធនសម្រាប់ ECLs	(៤០៦.១៩៦)	(១.៦៣៤.៩៣៩)	(៥៥៥.៨០១)	(២.២៧០.៤៤៧)
សមតុល្យសុទ្ធជាមួយធនាគារផ្សេងៗ	៨១.៩០២.៦៨៦	៣២៩.៥៧៨.៣១១	៦៩.៣៨៨.៣៣៨	២៨១.៨១៧.៣៣៦

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៥. សមតុល្យនៅធនាគារផ្សេងៗ (តំបន់ព័រមុន)

អត្រាការប្រាក់

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
ប្រាក់បញ្ញើរយៈពេលខ្លី	៥,០០% ទៅ ៦,៥០%	៥,៥០% ដល់ ៧,០០%
គណនីចរន្ត	០,២៥%	០,២៥%
គណនីសន្សំ	០,៥០% ទៅ ២,០០%	០,៥០% ដល់ ១,២៥%

ក្នុងអំឡុងការិយបរិច្ឆេទ ចំណូលការប្រាក់ពីសមតុល្យនៅធនាគារផ្សេងៗមានចំនួន ២.៦៧៨.០៣៧ ដុល្លារអាមេរិក ឬ ១០.៩០២.២៨៩ ពាន់រៀល (ឆ្នាំ២០២៣៖ ២.០២៣.១៨៧ ដុល្លារអាមេរិក ឬ ៨.៣១៥.៣០០ ពាន់រៀល) (កំណត់សម្គាល់លេខ ២១)។

បម្រែបម្រួលសំវិធានធនសម្រាប់ ECL មានដូចខាងក្រោម

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
សមតុល្យនាថ្ងៃទី១ ខែមករា (កត់ត្រាបញ្ជាស) សំវិធានធនលើ ECL (កំណត់សម្គាល់លេខ ២៦)	៥៥៥.៨០១	២.២៧០.៤៤៧	៨៤.៦០១	៣៤៨.៣០២
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	(១៤៩.៦០៥)	(៦០៩.០៤២)	៤៧១.២០០	១.៩៣៦.៦៣២
	-	(២៦.៤៦៦)	-	(១៤.៤៨៧)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	៤០៦.១៩៦	១.៦៣៤.៩៣៩	៥៥៥.៨០១	២.២៧០.៤៤៧

៦. ឥណទានទៅអតិថិជន

ព័ត៌មានលម្អិតពីឥណទានទៅអតិថិជនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
អាជីវកម្មលក់រាយ	៨១៣.២០០.៦៩០	៣.២៧៣.១៣២.៧៧៧	៩១៣.៦៣៧.២៧៧	៣.៧៣២.២០៨.២៧៧
ឥណទានបុគ្គល	៣៧០.៤៣០.០២៧	១.៥៩០.៩៨០.៨៥៩	៤២៣.៦៧៦.១៦២	១.៧៣០.៧១៧.១២២
ពាណិជ្ជកម្ម	៣៣៥.៤២៥.២៣១	១.៣៥០.០៨៦.៥៥៥	៣១៣.៧៧៨.៩៨៩	១.២៥១.៧៨៧.១៧០
លំនៅដ្ឋាន	២៣៧.១១៥.៨២៨	៩៥៤.៣៩១.២០៨	២២៣.៥៥៤.០៥២	៩១៣.៣៨១.៧០២
កសិកម្ម	១៨៨.៦៦៥.២២០	៧៥៩.៣៧៧.៥១១	២២៥.៣១០.៧១៨	៩២០.៣៩៤.២៨៣
វិបារូបន៍	៥២.៦២៦.៤៤៩	២១១.៨២១.៤៥៧	៦៧.៧១២.០៤០	២៧៦.៦០៣.៦៨៣
ឥណទានបុគ្គលិក	២៥.៨៣១.៧៦៩	១០៣.៩៧២.៨៧០	២៣.៨៥២.០៣៣	៩៧.៤៣៥.៥៥៥
ប័ណ្ណឥណទាន	៤.១៩១.១២៨	១៦.៨៦៩.២៩០	៤.០០៣.៦៩២	១៦.៣៥៥.០៨២
រថយន្ត	-	-	៤.៩៦៨	២០.២៩៤
ឥណទានទៅអតិថិជនរួម	២.០២៧.៤៨៨.៣៤២	៨.១៦០.៦៣២.៥២៧	២.១៩៥.៥៦៩.៩៣១	៨.៩៦៨.៩០៣.១៦៨
ការប្រាក់ត្រូវទទួល	៣០.៦៤០.១១៧	១២៣.៣២៦.៤៧១	២០.៩៦២.៩២៨	៨៥.៦៣៣.៥៦១
	២.០៥៨.១២៨.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩
សំវិធានធនលើ ECL	(៣៨.៩៦០.៣១០)	(១៥៦.៨១៥.២៤៤)	(៤០.៧០៣.២៨០)	(១៦៦.២៧២.៨៩៩)
ថ្លៃដើមប្រតិបត្តិការមិនទាន់រំលស់	(៩.៧០៧.៧៩៥)	(៣៩.០៧៣.៨៧៥)	(១៣.៣០៧.៩៦៨)	(៥៥.៣៦៣.០៤៩)
សមតុល្យឥណទានទៅអតិថិជន - សុទ្ធ	២.០០៩.៤៦០.៣៥៤	៨.០៨៨.០៦៩.៨៧៩	២.១៦២.៥២១.៦១១	៨.៨៣៣.៩០០.៧៨១

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត្រីមីន៍ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៦. ឥណទានទៅអតិថិជន (ត្រីមីន៍ទី១)

ការវិភាគបន្ថែមលើឥណទានទៅអតិថិជនមានដូចខាងក្រោម៖ (ត្រីមីន៍ទី១)

(i) បម្រែបម្រួលនៃសំវិធានធនលើ ECL

	ឆ្នាំ២០២៤				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៨)
សមតុល្យនាថ្ងៃទី១ ខែមករា	២.៥២៣.៨៤៩	១.២២១.១៥២	៣៦.៩៥៨.២៧៩	៤០.៧០៣.២៨០	១៦៦.២៧២.៨៩៩
ទ្រព្យសកម្មបង្កើតថ្មី	១.៦៩២.៥០៥	៥៩៩.៨០៣	៦៩៤.០០០	២.៩៨៦.៣០៨	១២.១៥៧.២៦០
ការទូទាត់ និងទ្រព្យសកម្មដែលឈប់ទទួលស្គាល់	១.៧៨៨.៨៩០	(៣.៩៣៩.២២៨)	១៥៣.៧៣៥	(១.៩៩៦.៦០៣)	(៨.១២៨.១៧១)
ផលប៉ះពាល់ពីការខាតឥណទានរំពឹងទុកដែលផ្ទេរតាមដំណាក់កាល	-	២.៨១៩.១៦០	១១.៧០៣.៦៥១	១៤.៥២២.៨១១	៥៩.១២២.៣៦៤
ផលប៉ះពាល់ឥណទានដែលបានបិទក្នុងអំឡុងការិយបរិច្ឆេទ	(៩៤៥.៦៩៨)	(២២៨.៤៦៤)	(៦.២៧០.៩៩៦)	(៧.៤៤៥.១៥៨)	(៣០.៣០៩.២៣៨)
ផ្ទេរទៅដំណាក់កាលទី ១	២២៨.៣៥៥	(៣៦.៧៦៦)	(១៩១.៥៨៩)	-	-
ផ្ទេរទៅដំណាក់កាលទី ២	(៤៦៧.៥៣៨)	៤.២៩១.៦៨៣	(៣.៨២៤.១៤៥)	-	-
ផ្ទេរទៅដំណាក់កាលទី ៣	(១៨៩.៥៨២)	(៥០៥.០២០)	៦៩៤.៦០២	-	-
សមតុល្យដែលបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាតក្នុងការិយបរិច្ឆេទ	២.១០៦.៩៣២	៣.០០១.១៦៤	២.៩៥៩.២៥៩	៨.០៦៧.៣៥៥	៣២.៨៤២.២១៨
ឥណទានលុបចោល	-	-	(៩.៨១០.៣២៩)	(៩.៨១០.៣២៩)	(៣៩.៩៣៧.៨៤៩)
លម្អៀងពីការបកប្រែប្រែប្រែប្រែ	-	-	-	-	(២.៣៦២.០២០)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	៤.៦៣០.៧៨១	៤.២២២.៣២០	៣០.១០៧.២០៩	៣៨.៩៦០.៣១០	១៥៦.៨១៥.២៤៨

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៦. ឥណទានទៅអតិថិជន (តពីទំព័រមុន)

ការវិភាគបន្ថែមលើឥណទានទៅអតិថិជនមានដូចខាងក្រោម៖ (តពីទំព័រមុន)

(i) បម្រែបម្រួលនៃសំវិធានធនលើ ECL (តពីទំព័រមុន)

	ឆ្នាំ២០២៣				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៨)
សមតុល្យនាថ្ងៃទី១ ខែមករា	៨.៧១៧.៩០៨	៣.៤២៩.១៤២	២៨.៧៤៤.០០១	៣២.៨៩១.០៥១	១៣៥.៤១២.៤៥៧
ទ្រព្យសកម្មថ្មី	៨៤៤.៦៦៣	៣០៧.៨២២	៤.៥៣២.០១៨	៥.៦៨៤.៥០៣	២៣.៣៦៣.៣០៧
ការទូទាត់ និងទ្រព្យសកម្មដែលឈប់ទទួលស្គាល់	(៣.៩៩៨.១៥៩)	(៧១៤.៦៤០)	១៨.៩២៥.៤២៦	១៤.២១២.៦២៧	៥៨.៤១៣.៨៩៧
ផលប៉ះពាល់ពីការខាតឥណទានរំពឹងទុកដែលផ្ទេរតាមដំណាក់កាល	-	៦៤៨.៥៩៣	១៨.៣៨០.៣៩៩	១៩.០២៨.៩៩២	៧៨.២០៩.១៥៧
ផលប៉ះពាល់ឥណទានដែលបានបិទក្នុងអំឡុងការិយបរិច្ឆេទ	(២.០៨០.២៨៧)	(១.១៣៥.៧០៣)	(៩.៨៩៣.៨៣៥)	(១៣.១០៩.៨២៥)	(៥៣.៨៨១.៣៨១)
ផ្ទេរទៅដំណាក់កាលទី ១	៣.៦៤៥.២១០	(៧៨៩.៧២១)	(២.៨៥៥.៤៨៩)	-	-
ផ្ទេរទៅដំណាក់កាលទី ២	(១៤៣.៦៩៣)	៧៧១.២២៦	(៦២៧.៥៣៣)	-	-
ផ្ទេរទៅដំណាក់កាលទី ៣	(៤៦១.៧៩៣)	(១.២៩៥.៥៦៧)	១.៧៥៧.៣៦០	-	-
សមតុល្យដែលបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាតក្នុងការិយបរិច្ឆេទ	(២.១៩៤.០៥៩)	(២.២០៧.៩៩០)	៣០.២១៨.៣៤៦	២៥.៨១៦.២៩៧	១០៦.១០៤.៩៨០
ឥណទានលុបចោល	-	-	(១៨.០០៤.០៦៨)	(១៨.០០៤.០៦៨)	(៧៣.៩៩៦.៧១៩)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	(១.២៤៧.៨១៩)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	២.៥២៣.៨៤៩	១.២២១.១៥២	៣៦.៩៥៨.២៧៩	៤០.៧០៣.២៨០	១៦៦.២៧២.៨៩៩

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (ត្រីមីន៍ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៦. ឥណទាននៅអតិថិជន (ត្រីមីន៍ទី១)

ការវិភាគបន្ថែមលើឥណទានទៅអតិថិជនមានដូចខាងក្រោម៖ (ត្រីមីន៍ទី១)

(ii) តាមវិស័យ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ពាណិជ្ជកម្ម - លក់ដុំ និងលក់រាយ	៥៦៨.៧៩៩.០១០	២.២៨៩.៤១៦.០១៥	៦៣៤.២៨២.១១៩	២.៥៩១.០៤២.៤៥៦
កម្ចីផ្ទាល់ខ្លួន	៣៩៦.៧៤៧.០៨០	១.៥៩៦.៩០៦.៩៩៧	៤៤៥.២៦៤.៣៨៧	១.៨១៨.៩០៥.០២១
សេវាកម្ម	៣២១.៤៣៤.៥១៨	១.២៩៣.៧៧៣.៩៣៥	៣៤៤.៩២៥.៩៦២	១.៤០៩.០២២.៥៥៥
ការសាងសង់ និងអចលនទ្រព្យ	២៩៤.៩០៨.០១១	១.១៨៧.០០៤.៧៤៤	២៩០.៩៩៨.០០២	១.១៨៨.៧២៦.៨៣៨
សេវាបញ្ជាំ	២៤៥.០៨០.២៦៤	៩៨៦.៤៤៨.០៦៣	២២៩.៧៧៨.៨៤០	៩៣៨.៦៤៦.៥៦១
វិស័យកសិកម្ម	១៩៧.៩៥០.៤១៥	៧៩៦.៧៥០.៤២០	២៣៤.៥៣៣.៦៨៤	៩៥៨.០៧០.០៩៩
គ្រឹះស្ថានហិរញ្ញវត្ថុ	៣២.៩៤៤.៨១៩	១៣២.៦០២.៨៩៦	៣៦.១២៤.៨១០	១៤៧.៥៦៩.៨៤៩
ផ្សេងៗ	២៦២.៣៤២	១.០៥៥.៩២៨	៦២៥.០៥៥	២.៥៥៣.៣៥០
	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩

(iii) តាមកាលវិភាគ

យោងតាមកំណត់សម្គាល់លេខ ២៩ ស្តីពីព័ត៌មាននៃកាលវិភាគរបស់ទ្រព្យសកម្ម និងបំណុល។

(iv) តាមនិវាសនដ្ឋាន ទំនាក់ទំនង ហានិភ័យ និងកម្រិតអត្រាការប្រាក់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
និវាសនដ្ឋាន៖				
និវាសនជន	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩
អនិវាសនជន	-	-	-	-
	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩
ទំនាក់ទំនង៖				
ភាគីពាក់ព័ន្ធ	២៧.៧២៣.៦៣៣	១១១.៥៨៧.៦២៣	២៩.៤៣០.៣២៦	១២០.២២២.៨៨២
ភាគីមិនពាក់ព័ន្ធ	២.០៣០.៤០២.៨២៦	៨.១៧២.៣៧១.៣៧៥	២.១៨៧.១០២.៥៣៣	៨.៩៣៤.៣១៣.៨៤៧
	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩
ហានិភ័យ៖				
ហានិភ័យធំ	-	-	-	-
ហានិភ័យទាប	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩
	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៦. ឥណទានទៅអតិថិជន (តំបន់ទី៣មុន)

ការវិភាគបន្ថែមលើឥណទានទៅអតិថិជនមានដូចខាងក្រោម៖ (តំបន់ទី៣មុន)

(iv) តាមនិវាសនដ្ឋាន ទំនាក់ទំនង ហានិភ័យ និងកម្រិតអត្រាការប្រាក់ (តំបន់ទី៣មុន)

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
អត្រាការប្រាក់ប្រចាំឆ្នាំមានដូចខាងក្រោម៖		
អតិថិជនខាងក្រៅ	៣,០០% ដល់ ១៩,២០%	៦,០០% ដល់ ១៩,២០%
ឥណទានបុគ្គលិក	៥,៥០% ដល់ ៧,៥០%	៥,៥០% ដល់ ៦,៥០%

ក្នុងអំឡុងការិយបរិច្ឆេទ ចំណូលការប្រាក់ លើឥណទានទៅអតិថិជនមានចំនួន ២៣២.៤២២.៩៤៦ ដុល្លារអាមេរិក ឬ ៩៤៦.១៩៣.៨១៣ ពាន់រៀល (ឆ្នាំ២០២៣៖ ២៤៥.៦៤១.៧៦៩ ដុល្លារអាមេរិក ឬ ១.០០៩.៥៨៧.៦៧០ ពាន់រៀល) (កំណត់សម្គាល់លេខ ២១)។

(v) ចំណាត់ថ្នាក់ឥណទានរួមទាំងការប្រាក់ដែលត្រូវទទួលស្គាល់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ដំណាក់កាលទី ១	១.៥០១.៦៧៦.២៣០	៦.០៤៤.២៤៦.៨២៦	២.០៤៥.១២៣.០៧១	៨.៣៥៤.៣២៧.៧៤៥
ដំណាក់កាលទី ២	៣៧៩.៧៣៣.៨៧៦	១.៥២៨.៤២៨.៨៥១	៣៥.៦៨៥.៤០៤	១៤៥.៧៧៤.៨៧៥
ដំណាក់កាលទី ៣	១៧៦.៧១៦.៣៥៣	៧១១.២៨៣.៣២១	១៣៥.៧២៤.៣៨៤	៥៥៤.៤៣៤.១០៩
	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩

៧. ការវិនិយោគផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ការវិនិយោគមូលបត្របំណុលនៅថ្ងៃដើមរំលស់ (*)	៩.៩៣៧.៨៨៨	៤០.០០០.០០០	-	-
មូលបត្រមូលធនដែលមិនបានចុះបញ្ជីតាម FVTPL (**)	៩៣.៧៥០	៣៧៧.៣៤៤	៩៣.៧៥០	៣៨២.៩៦៩
	១០.០៣១.៦៣៨	៤០.៣៧៧.៣៤៤	៩៣.៧៥០	៣៨២.៩៦៩
ការប្រាក់ត្រូវទទួលបាន	១៦.៥៦៣	៦៦.៦៦៦	-	-
	១០.០៤៨.២០១	៤០.៤៤៤.០១០	៩៣.៧៥០	៣៨២.៩៦៩

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៧. ការវិនិយោគផ្សេងៗ (តំបន់ទី១)

(*) តំណាងឱ្យការវិនិយោគរបស់ធនាគារលើមូលបត្របំណុលរដ្ឋាភិបាល ត្រូវបានចាត់ថ្នាក់និង វាស់វែងតាមថ្លៃដើមរំលស់។ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ និងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ធនាគារបានវិនិយោគក្នុងមូលបត្របំណុលរដ្ឋាភិបាល ដែលចេញផ្សាយដោយធនាគារជាតិ នៃ កម្ពុជា (“NBC”)។ មូលបត្របំណុលរដ្ឋាភិបាល មានកាលសន្តរយៈពេល ២ឆ្នាំ និង ៣ឆ្នាំ ជាមួយ នឹងអត្រាការប្រាក់ ៤,០០% និង៤,៥០% ក្នុងមួយឆ្នាំរៀងៗគ្នា។

ក្នុងអំឡុងការិយបរិច្ឆេទ ការប្រាក់បានពីការវិនិយោគលើមូលបត្របំណុលរដ្ឋាភិបាល មានចំនួន ២២៥.៦៨៦ ដុល្លារអាមេរិក ឬ ៩១៨.៧៦៨ ពាន់រៀល (ឆ្នាំ២០២៣៖ ៥២.៥១១ ដុល្លារអាមេរិក ឬ ២១៥.៨២០ ពាន់រៀល) (កំណត់សម្គាល់លេខ ២១)។

(**) តំណាងឱ្យការវិនិយោគរបស់ធនាគារជាមួយ ក្រេឌីត ប្រូរ៉ូ ហូលឌីង (ខេមបូឌា) អិលធីឌី (“CBC”) ត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ក្នុងតម្លៃសមស្របតាមរបាយការណ៍ចំណេញ ឬខាត (“FVTPL”) ដែលមិនអាចកែប្រែបាន។ តារាងខាងក្រោមបង្ហាញពីចំណូលភាគលាភ ត្រូវ បានទទួលស្គាល់សម្រាប់ការវិនិយោគនេះ ក្នុងអំឡុងការិយបរិច្ឆេទ។

ចំណូលភាគលាភ (កំណត់សម្គាល់លេខ ២៣)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ការវិនិយោគនៅក្រេឌីត ប្រូរ៉ូ ហូលឌីង (ខេមបូឌា)	១២០.៤៧៨	៤៩០.៤៦៦	១៦៨.៤៨៣	៦៩២.៣០២

៨. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ប្រាក់បង់មុន	៩.៣១៩.៤៥៨	៣៧.៥១០.៨១៨	៩.៩១០.៦២៦	៤០.៤៨៤.៩០៧
គណនាទានពន្ធលើប្រាក់ចំណូល (កំណត់សម្គាល់លេខ ១៨)	៥.០៩៣.១២៥	២០.៤៩៩.៨២៨	២.៥០២.៦១៩	១០.២២៣.១៩៨
បុរេប្រទាននៃអត្ថប្រយោជន៍និយោជិត	៣.៦៥២.៨៤៨	១៤.៧០២.៧១៣	២.៧៤៩.២១៥	១១.២៣០.៥៩៣
ប្រាក់តម្កល់ដែលអាចប្រមូលមកវិញបាន	២.៣៥៨.៧២០	៩.៤៩៣.៨៤៨	២.១៣៥.៣៦៤	៨.៧២២.៩៦២
បុរេប្រទានលើការទូទាត់ ឬប្រាក់កក់	១.៨០៨.៤២១	៧.២៧៨.៨៩៥	១.៤០៩.៩៦៤	៥.៧៥៩.៧០៣
គណនីត្រូវទទួល	៥៥៨.៨៧៧	២.២៤៩.៤៨០	៦១៦.៩៩២	២.៥២០.៤១២
ផ្សេងៗ	១៩៣.៤២២	៧៧៨.៥២៤	៣២៣.៩៦៧	១.៣២៣.៤០៥
	២២.៩៨៤.៨៧១	៩២.៥១៤.១០៥	១៩.៦៤៨.៧៧៧	៨០.២៦៥.១៣១

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៩. ទ្រព្យ និងបរិក្ខារ

	គ្រឿងសង្ហារឹម និង បរិក្ខារការិយាល័យ	កុំព្យូទ័រ	ម៉ូតូ យានយន្ត	ការកែលម្អអគារជួល	ការងារកំពុង ដំណើរការ	សរុប	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ផ្លូវដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	១៩.៤១២.៥៤៨	២៩.០១៧.២៥៨	៤.៣៦៦.៦២៣	៤.៧៨៦.១៧៧	២.៩១៤.៩០០	៦០.៤៩៧.៥០៦	២៤៧.១៣២.៣១២
ការទិញបន្ថែម	៩៩៩.៣០៣	១.៤៧៩.០៨៤	-	៣៧៩.៤១៨	៥៥.៨៧៦	២.៩១៣.៦៨១	១១.៨៦១.៥៩៥
ការផ្ទេរ	៩៨២.៣២៣	១.១៥២.៦១៤	-	៦៧១.៦៦៥	(២.៨០៦.៦០២)	-	-
ការចាត់ថ្នាក់ឡើងវិញនៃកម្មវិធីកុំព្យូទ័រ (កំណត់សម្គាល់លេខ ១១)	-	-	-	-	(១០៥.៦៨១)	(១០៥.៦៨១)	(៤៣០.២២៧)
ការលក់	(១៤៦.២៤៥)	(២១៣.៧៨៨)	(១៣៦.៥៦៥)	(៦៥.១៩៨)	-	(៥៦១.៧៩៦)	(២.២៨៧.០៧២)
ការលុបចោល	(១៤.៥៣៣)	(២៧.៨១៦)	-	-	(២.៦១៧)	(៤៤.៩៦៦)	(១៨៣.០៥៧)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	(៣.៧៣១.១០៦)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២១.២៣៣.៣៩៦	៣១.៤០៧.៣៥២	៤.២៣០.០៥៨	៥.៧៧២.០៦២	៥៥.៨៧៦	៦២.៦៩៨.៧៨៤	២៥២.៣៦២.៤៤៥
រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	១០.២៥៨.៥៣៥	១៧.៦០១.៨០៩	៤.១៦០.៥៦៦	២.៤៧៨.៧២១	-	៣៤.៤៩៩.៦៣១	១៤០.៩៣០.៩៩៣
រំលស់ (កំណត់សម្គាល់លេខ ២៥)	២.៩៥៤.២៧៩	៣.៦៤៨.៤០២	១៥១.៥០៤	៨៣៣.៥៤៥	-	៧.៥៨៧.៧៣០	៣០.៨៨៩.៦៤៩
ការលក់	(១៤៤.៦៣៤)	(២១២.៧៩៧)	(១៣៦.៥៦៥)	(៦៥.១៩៨)	-	(៥៥៩.១៩៤)	(២.២៧៦.៤៧៩)
ការលុបចោល	(១៤.៥៣៣)	(២៧.៨១៦)	-	-	-	(៤២.៣៨៩)	(១៧២.៤០៣)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	(២.៣៩១.៣៤២)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១៣.០៥៣.៦៨៧	២១.០០៩.៨៩៨	៤.១៧៤.៥០៥	៣.២៤៧.០៦៨	-	៤១.៤៨៥.៨១៨	១៦៦.៩៨០.៤១៨
សមតុល្យយោងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៨.១៧៩.៧០៩	១០.៣៩៧.៤៥៤	៥៨.៥៥៣	២.៥២៤.៩៩៤	៥៥.៨៧៦	២១.២១២.៩៦៦	៨៥.៣៨២.០២៧

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៩. ទ្រព្យ និងបរិក្ខារ (តពីទំព័រមុន)

	គ្រឿងសង្ហារឹម និង បរិក្ខារការិយាល័យ	កុំព្យូទ័រ	ម៉ូតូ យានយន្ត	ការកែលម្អអគារជួល	ការងារកំពុង ដំណើរការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ថ្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១៥.៩៦៨.៦១៩	២២.៧១៥.៤៤៧	៤.៣៤០.៣២៣	៤.១៧៧.៥៨០	៥.៣២១.០១៧	៥២.៥២២.៩៨៦	២១៦.២៣៧.១៣៥
ការទិញបន្ថែម	២.៤០៦.៥៥១	២.៧២៣.៤៥៧	២៦.៣០០	៣៥៤.៤៥៤	២.៤៨៨.៧៨៥	៧.៩៩៩.៥៤៦	៣២.៨៧៨.១២៦
ការផ្ទេរ	១.១៤៤.១១៣	៣.៥៩៥.០៤៤	-	២៨២.៦៨៣	(៥.០២១.៨៤០)	-	-
ការចាត់ថ្នាក់ឡើងវិញនៃកម្មវិធីកុំព្យូទ័រ (កំណត់សម្គាល់លេខ ១១)	-	-	-	-	១២៦.៩៣៩	១២៦.៩៣៩	៥២១.៧១៩
ការលក់	(១០៦.៧៣៥)	(៣.៤៥៨)	-	(២៨.៥៤០)	-	(១៣៤.៧៣៣)	(៥៧០.១៩៣)
ការលុបចោល	-	(១៣.២៣២)	-	-	-	(១៣.២៣២)	(៥៤.៣៨៤)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	(១.៨៨០.០៩១)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១៩.៤១២.៥៤៨	២៩.០១៧.២៥៨	៤.៣៦៦.៦២៣	៤.៧៨៦.១៧៧	២.៩១៤.៩០០	៦០.៤៩៧.៥០៦	២៤៧.១៣២.៣១២
រំលស់បង្កើន							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៧.៨៧៥.០៨២	១៤.៣៤៧.៧៣៦	៣.៩៩២.៧៩៦	១.៧៧៨.៦០៣	-	២៧.៩៩៤.២១៧	១១៥.២៥២.១៨៩
រំលស់ (កំណត់សម្គាល់លេខ ២៥)	២.៤៨៥.៧៨៣	៣.២៧០.២៩២	១៦៧.៧៧០	៧២៨.៣៧៦	-	៦.៦៥២.១៨១	២៧.៣៤០.៤៦៤
ការលក់	(១០២.២៩០)	(៣.០១១)	-	(២៨.២៥៨)	-	(១៣៣.៥៥៩)	(៥៤៨.៩២៧)
ការលុបចោល	-	(១៣.២០៨)	-	-	-	(១៣.២០៨)	(៥៤.២៨៥)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	(១.០៥៨.៤៤៨)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១០.២៥៨.៥៦៥	១៧.៦០៤.៨០៩	៤.១៦០.៥៦៦	២.៤៧៨.៧២១	-	៣៤.៤៩៩.៦០១	១៤០.៩៣០.៩៩៣
សមតុល្យយោងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៩.១៥៤.០១៣	១១.៤១២.៤៤៩	២០៦.០៥៧	២.៣០៧.៤៥៦	២.៩១៤.៩០០	២៥.៩៩៧.៨៧៥	១០៦.២០១.៣១៩

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទ្រព្យ និងបរិក្ខារដែលបានរំលស់ទាំងស្រុងជាមួយនឹងថ្លៃដើមប្រវត្តិសាស្ត្រសរុបចំនួន ២០.១២៨.៦៣៨ ដុល្លារអាមេរិក ឬ ៨១.០១៧.៧៦៨ ពាន់រៀល (ឆ្នាំ២០២៣៖ ១៦.៥៩២.៧១០ ដុល្លារអាមេរិក ឬ ៦៧.៧៨១.២២០.ពាន់រៀល) នៅតែស្ថិតក្នុងការប្រើប្រាស់យ៉ាងសកម្មនៅឡើយ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៩. ទ្រព្យ និងបរិក្ខារ (តំបន់ទី១)

ក្នុងអំឡុងពេលការិយបរិច្ឆេទ ធនាគារបានលក់នូវទ្រព្យ និងបរិក្ខារដែលមានតម្លៃយោងសរុបចំនួន ២.៦០២ ដុល្លារអាមេរិក ឬ ១០.៥៩៣ ពាន់រៀល ហើយត្រូវបានទទួលស្គាល់ប្រាក់ចំណេញចំនួន ២១.១៣៨ ដុល្លារអាមេរិក ឬ ៨៦.០៥៣ ពាន់រៀល ទៅប្រាក់ចំណេញ ឬខាត (ឆ្នាំ២០២៣៖ មានតម្លៃយោងសរុបចំនួន ៥.១៧៤ ដុល្លារអាមេរិក ឬ ២១.២៦៦ ពាន់រៀល និង ប្រាក់ខាតចំនួន ២.១៦៥ ដុល្លារអាមេរិក ឬ ៨.៨៩៨ ពាន់រៀល)។ បន្ថែមពីនេះទៀត ធនាគារបានលុបចោល ទ្រព្យ និងបរិក្ខារ ដែលមានតម្លៃយោងសរុបចំនួន ២.៦១៧ ដុល្លារអាមេរិក ឬ ១០.៦៥៤ ពាន់រៀល និងបានទទួលស្គាល់តម្លៃដូចគ្នានៃការខាតបង់ ទៅប្រាក់ចំណេញ ឬខាត (ឆ្នាំ២០២៣៖ ២៥ ដុល្លារអាមេរិក ឬ ៩៩ ពាន់រៀល)។ ចំណេញ ឬខាតលើការលក់ និងលុបចោលនូវទ្រព្យ និងបរិក្ខារត្រូវបានបង្ហាញក្នុងចំណាយទូទៅ និងចំណាយរដ្ឋបាល ជា“ចំណាយផ្សេងៗ” (សូមមើលកំណត់សម្គាល់លេខ ២៥)។

១០. សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម

ធនាគារបានជួលទីតាំងការិយាល័យ សម្រាប់ជាស្នាក់ការកណ្តាល និងសាខា ព្រមទាំងទីតាំង ATM របស់ធនាគារ។ ព័ត៌មានពិភពលោកសន្យា ដែលធនាគារជាភតិកៈ ត្រូវបានបង្ហាញដូចខាងក្រោម៖

	ការិយាល័យ ដុល្លារអាមេរិក	ទីតាំងATM ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៦៣.១៥៩.៥៣៩	២.០៨២.៤៧១	៦៥.២៣២.០១០	២៦៦.៤៧២.៧៦១
ទិញបន្ថែម	១.៧៧៣.០៩៣	១៥៧.៧៧៣	១.៩៣០.៨៦៦	៧.៨៦០.៥៥៥
ហួសកាលកំណត់	(១.៣៦៣.៦០១)	(១.០៥៥.៧៣៣)	(២.៤១៩.៣៣៤)	(៩.៨០៨.៣៩៩)
ការវាស់វែងឡើងវិញ	(១.២១៧.៧០៤)	-	(១.២១៧.៧០៤)	(៤.៩៥៧.២៧៣)
លម្អៀងពីការបកប្រែប្រែប្រួល	-	-	-	(៣.៨៣៥.៨៩៦)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៦២.៣៥១.៣២៧	១.១៧៤.៤១១	៦៣.៥២៥.៧៣៨	២៥៥.៧៣១.៧៤៨
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២៤.៤២៧.៣៦០	៨៥៨.១៤១	២៥.២៨៥.៥០១	១០៣.២៩១.២៧២
រំលស់ (កំណត់សម្គាល់លេខ ២.៥)	៧.០២៣.៧៧៨	៧២៥.៦៥៦	៧.៧៤៩.៤៣៤	៣១.៥៤៧.៩៤៥
ហួសកាលកំណត់	(១.៣៦៣.៦០១)	(៩២០.១៤១)	(២.២៨៣.៧៤២)	(៩.២៩៧.១១៣)
លម្អៀងពីការបកប្រែប្រែប្រួល	-	-	-	(១.៧៦៨.៥៥២)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៣០.០៨៧.៥៣៧	៦៦៣.៦៥៦	៣០.៧៥១.១៩៣	១២៣.៧៧៣.៥៥២
តម្លៃយោងសុទ្ធនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៣២.២៦៣.៧៩០	៥១០.៧៥៥	៣២.៧៧៤.៥៤៥	១៣១.៩៥៨.១៩៦

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)
 នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១០. សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម (តពីទំព័រមុន)

	ការិយាល័យ	ទីតាំងATM	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ផ្លែដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៦១.៧០៦.៥៣៣	១.៤១២.១០៧	៦៣.១១៨.៦៤០	២៥៧.៨២៤.១៨៩
ទិញបន្ថែម	៣.៨១០.៥៨៤	១.២៣៦.០១២	៥.០៤៦.៥៩៦	២០.៧៤១.៥១០
ហួសកាលកំណត់	(២.៣៦៧.៥៧៨)	(៥៦៥.៦៤៨)	(២.៩៣៣.២២៦)	(១២.០៥៥.៥៥៩)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	(៣៧.៣៧៩)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៦៣.១៤៩.៥៣៩	២.០៨២.៤៧១	៦៥.២៣២.០១០	២៦៦.៤៧២.៧៦១
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១៩.៤៨១.៥៥៣	៥៨៤.៥៦៦	២០.០៦៦.១១៩	៨០.៥៨១.០៣២
ហួសកាលកំណត់	៧.៣១១.០៨១	៨១៨.៨៨៦	៨.១២៩.៩៦៧	៣៣.៤១៤.១៦៤
រំលស់ (កំណត់សម្គាល់លេខ ២.៥)	(២.៣៦៥.២៧៤)	(៥៤៥.៣១១)	(២.៩១០.៥៨៥)	(១១.៩៦២.៥០៤)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	១.២៥៨.៥៨០
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២៤.៤២៧.៣៦០	៨៥៨.១៤១	២៥.២៨៥.៥០១	១០៣.២៩១.២៧២
តម្លៃយោងសុទ្ធនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣៨.៧២២.១៧៩	១.២២៤.៣៣០	៣៩.៩៤៦.៥០៩	១៦៣.១៨១.៤៨៩

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១១. ថ្លៃដើមកម្មវិធីកុំព្យូទ័រ

បម្រែបម្រួលថ្លៃដើមកម្មវិធីកុំព្យូទ័ររបស់ធនាគារមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	១៦.៤៨៦.៦៩៩	៦៧.៣៤៨.១៦៥	១៣.៧១៥.២៧៣	៥៦.៤៦៥.៧៧៧
ទិញបន្ថែម	១.៦៩២.០៤៦	៦.៨៨៨.៣១៩	២.៤៩៨.៣៦៥	១១.៩១២.២៨០
ការចាត់ថ្នាក់ពី/(ទៅ) ទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់លេខ ៩)	១០៥.៦៨១	៤៣០.២២៧	(១២៦.៩៣៩)	(៥២១.៧១៩)
ការលុបចោល	(៦.៦០០)	(២៦.៨៦៩)	-	-
លម្អៀងពីការបកប្រែប្រែប្រួល	-	(១.០៧១.៥៩២)	-	(៥០៨.១៧៣)
នាថ្ងៃទី៣១ ខែធ្នូ	១៨.២៧៧.៨២៦	៧៣.៥៦៨.២៥០	១៦.០៨៦.៦៩៩	៦៧.៣៤៨.១៦៥
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	៦.៤៥៥.៧៣៦	២៦.៣៧១.៦៨១	៥.៥៤៦.៩៣០	២២.៨៣៦.៧១២
រំលស់ (កំណត់សម្គាល់លេខ ២.៤)	១.១៨៧.៩៦៦	៤.៨៣៦.២១០	៩០៨.៨០៦	៣.៧៣៥.១៩៣
លម្អៀងពីការបកប្រែប្រែប្រួល	-	(៤៤១.៩៩០)	-	(២០០.២២៤)
នាថ្ងៃទី៣១ ខែធ្នូ	៧.៦៤៣.៧០២	៣០.៧៦៥.៩០១	៦.៤៥៥.៧៣៦	២៦.៣៧១.៦៨១
សមតុល្យយោងសុទ្ធនាថ្ងៃទី៣១ ខែធ្នូ	១០.៦៣៤.១២៤	៤២.៨០២.៣៤៩	១០.០៣០.៩៦៣	៤០.៩៧៦.៤៨៤

១២. មូលនិធិពាណិជ្ជកម្ម

មូលនិធិពាណិជ្ជកម្ម ទាក់ទងទៅនឹងថ្លៃដើមដែលមានលើសពីតម្លៃសមស្របនៃទ្រព្យសកម្មសុទ្ធ ដែលបានមកពីការរួមបញ្ចូលគ្នា ស្របច្បាប់រវាងធនាគារ MJB និងស្ថាបនា លីមីតធីត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ និងពីការទិញភាគហ៊ុនដំបូងរបស់ MJB លើភាគហ៊ុនរបស់ស្ថាបនា លីមីតធីត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២។

ពុំមានការខាតបង់អ៊ីមតែរមិន ត្រូវបានទទួលស្គាល់ទៅលើមូលនិធិពាណិជ្ជកម្ម ក្នុងអំឡុង ការិយបរិច្ឆេទនេះទេ (ឆ្នាំ២០២៣៖ មិនមាន)។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៣. ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមប្រភេទអតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៨)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៨)
គណនីចរន្ត៖				
បុគ្គល	៣៧.៧៣៩.១៥៩	១៥១.៩០០.១១៥	២៩.២២២.៣៥៤	១១៩.៣៧៣.៣១៦
ក្រុមហ៊ុន	៥៨.៧៩៦.៦៦៣	២៣៦.៦៥៦.៥៦៩	៣៤.៣៩៥.១៤៩	១៤០.៥០៥.១៨៤
រដ្ឋាភិបាល	២៨.៧២៨.៤៤៨	១១៥.៦៣២.០០៣	៧.០៥៣.៥៩៧	២៨.៨១៣.៩៤៤
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៤១.៧៧៥.៩៤៩	៥៧០.៦៤៨.១៩៥	១០០.៧៨២.៥៩៦	៤១១.៦៩៦.៩០៥
គណនីបញ្ញើសន្សំ៖				
បុគ្គល	២០២.៨២៦.៧២១	៨១៦.៣៧៧.៥៥២	១៥៦.៣៨៤.០៨៥	៦៣៨.៨២៨.៩៨៧
ក្រុមហ៊ុន	៣៤.៥៦៦.៦២៧	១៣៩.១៣០.៦៧៤	៣២.២៩៣.៨៥៩	១៣១.៩២០.៤១៤
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៤.១០៥.០៦៦	៥៦.៧៧២.៨៩១	១៥.៨០៤.៥៧៤	៦៤.៥៦១.៦៨៥
គណនីប្រាក់បញ្ញើមានកាលកំណត់៖				
បុគ្គល	១.១០៦.០៥៥.២៣៥	៤.៤៥១.៨៧២.៣២១	១.១៦៨.៦៤០.៣៣៤	៤.៧៧៣.៨៩៥.៧៦៣
ក្រុមហ៊ុន	១៦៥.៣០៩.០៥៥	៦៦៥.៣៦៨.៩៤៦	១៣៧.៣៣១.៨២៨	៥៦០.៩៩៩.២៩២
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១២៦.១៣៩.៧១៧	៥០៧.៧១២.៣៦០	១៨៨.២៦១.៣០២	៧៦៩.០៤៧.៤១៩
	១.៩១៦.០៤២.៦៨០	៧.៧១២.០៧១.៦២៦	១.៨៧០.១៦៩.៣៧៨	៧.៦៣៩.៦៤១.៩០៩

(ខ) តាមនិវាសនដ្ឋាន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៨)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៨)
និវាសនជន	១.៨៤៤.០៨៤.១២៥	៧.៤២២.៤៣៨.៦០៣	១.៧៩៤.៨៣៧.១៥៧	៧.៣៣១.៩០៩.៧៨៦
អនិវាសនជន	៧១.៩៥៨.៥១៥	២៨៩.៦៣៣.០២៣	៧៥.៣៣២.២២១	៣០៧.៧៣២.១២៣
	១.៩១៦.០៤២.៦៤០	៧.៧១២.០៧១.៦២៦	១.៨៧០.១៦៩.៣៧៨	៧.៦៣៩.៦៤១.៩០៩

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៣. ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (តំបន់ទី៣មុន)

ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗត្រូវបានវិភាគដូចខាងក្រោម៖ (តំបន់ទី៣មុន)

(គ) តាមប្រភេទរូបិយប័ណ្ណ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ដុល្លារអាមេរិក	១.៦៣២.៩៥៩.៦០៣	៦.៥៧២.៦៦២.៤០៣	១.៥៧៧.៧៦៣.៦៨០	៦.៤៤៥.១៦៤.៦៣២
ខ្មែររៀល	២៦៣.៤៧៤.៨៤៣	១.០៦០.៤៨៦.២៤៣	២៦៣.៩១៦.២៤១	១.០៧៨.១០៦.១៧៨
យេនជប៉ុន	១៩.៥៦៣.៥២៤	៧៨.៧៤៣.១៨៤	២៨.៤៣៥.៤៣៣	១១៦.១៥៨.៧៤៤
បាតថៃ	៤៤.២៣៩	១៧៨.០៦២	៥១.៥២៤	២១០.៤៧៦
ឥឡូវ	៤១៩	១.៦៨៦	៤៤៧	១.៨២៦
ដុល្លារអូស្ត្រាលី	១២	៤៨	១៣	៥៣
	១.៩១៦.០៤២.៦៤០	៧.៧១២.០៧១.៦២៦	១.៨៧០.១៦៩.៣៧៨	៧.៦៣៩.៦៤១.៩០៩

(ឃ) តាមទំនាក់ទំនង

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ភាគីពាក់ព័ន្ធ	៤៨.០៣៩.៧៩៣	១៩៣.៣៦០.១៦៧	៥៩.៦៤០.១២៤	២៤៣.៦២៩.៩០៧
ភាគីមិនពាក់ព័ន្ធ	១.៨៦៨.០០២.៨៤៧	៧.៥១៨.៧១១.៤៥៩	១.៨១០.៥២៩.២៥៤	៧.៣៩៦.០១២.០០២
	១.៩១៦.០៤២.៦៤០	៧.៧១២.០៧១.៦២៦	១.៨៧០.១៦៩.៣៧៨	៧.៦៣៩.៦៤១.៩០៩

(ង) តាមកាលវេលា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ក្នុងអំឡុងពេល ១ខែ	៥១៨.៥៣៨.៦៣៣	២.០៨៧.១១៧.៩៩៨	៤៥៧.៦៤៨.០៨៦	១.៨៦៩.៤៩២.៤៣២
ចន្លោះពី ១ខែ ទៅ ៣ខែ	១៤.៦៤៨.៩៣៣	៥៨.៩៦១.៩៥៥	២០៦.៩៧៤.២២៨	៨៤៥.៤៨៩.៧២១
លើសពី ៣ខែ	១.៣៨២.៨៥៥.០៧៤	៥.៥៦៥.៩៩១.៦៧៣	១.២០៥.៥៤៧.០៦៤	៤.៩២៤.៦៥៩.៧៥៦
	១.៩១៦.០៤២.៦៤០	៧.៧១២.០៧១.៦២៦	១.៨៧០.១៦៩.៣៧៨	៧.៦៣៩.៦៤១.៩០៩

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៣. ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (តំបន់ព័រមុន)

ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗត្រូវបានវិភាគដូចខាងក្រោម៖ (តំបន់ព័រមុន)

(ច) តាមអត្រាការប្រាក់ប្រចាំឆ្នាំ

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ		
ប្រាក់បញ្ញើមានកាលកំណត់	៣,២៤% - ៩,៥០%	៣,៥០% - ៩,៥០%
គណនីបុគ្គល		
គណនីបញ្ញើសន្សំ	០,២៥% - ៦,០០%	០,២៥% - ៦,០០%
គណនីចរន្ត Plus	០,៧៥% - ៣,៥០%	០,៧៥% - ៣,៥០%
ប្រាក់បញ្ញើមានកាលកំណត់	២,៧៥% - ៩,០០%	២,៧៥% - ៩,០០%
គណនីក្រុមហ៊ុន		
គណនីបញ្ញើសន្សំ	០,២៥% - ៣,៥០%	០,២៥% - ៣,០០%
គណនីចរន្ត Plus	០,៥០% - ២,០០%	០,៥០% - ៣,៥០%
ប្រាក់បញ្ញើមានកាលកំណត់	២,០០% - ៨,៥០%	២,០០% - ៨,៥០%

ក្នុងអំឡុងការិយបរិច្ឆេទ ចំណាយការប្រាក់លើប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗមានចំនួន ១០៨.២៧៨.០៤១ ដុល្លារអាមេរិក ឬ ៤៤០.៧៩៩.៩០៥ ពាន់រៀល (ឆ្នាំ២០២៣៖ ១០១.៦៩១.០៦៣ ដុល្លារអាមេរិក ឬ ៤១៧.៩៥០.២៦៩ ពាន់រៀល) (កំណត់សម្គាល់លេខ ២២)។

១៤. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
MIZUHO Bank Ltd	៩៣.៣៣៣.៣៣៦	៣៧៥.៦៦៦.៦៧៧	១៥៣.៣៣៣.៣៣៥	៦២៦.៣៦៦.៦៧៣
Societe De Promotion Et De Participation Pour La Cooperation Economique S.A (“PROPARCO”)	៤៤.៧៦១.៩០៦	១៨០.១៦៦.៦៧២	៦៥.៧១៤.២៨៦	២៦៨.៤៤២.៨៥៨
Aozora Bank Ltd	២០.០០០.០០០	៨០.៥០០.០០០	៤៥.១០០.០០០	១៨៤.២៣៣.៥០០
BlueOrchard Microfinance Ltd.	១៥.០០០.០០០	៦០.៣៧៥.០០០	២០.០០០.០០០	៨១.៧០០.០០០
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា Nederlandse Financierings – Maatschappij voor Ontwik-kelingslanden N.V (“FMO”)	៦.៥៨៦.៥២១	២៦.៥១០.៧៨៧	៨.២៥២.៦៥៥	៣៣.៧១២.០៩៦
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មូលនិធិធនាគារអភិវឌ្ឍន៍អាស៊ី)	-	-	៥.០០០.០០០	២០.៤២៥.០០០
	៤.០១៧.៦៨០	១៦.១៧១.១៦២	៣.០០០.០០០	១២.២៥៥.០០០
	១៨៣.៦៩៩.៤៤៣	៧៣៩.៣៩០.២៥៨	៣០០.៤០០.២៧៦	១.២២៧.១៣៥.១២៧

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៤. ប្រាក់កម្ចី (តំបន់ទី១)

បម្រែបម្រួលប្រាក់កម្ចីមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា	៣០០.៤០០.២៧៦	១.២២៧.១៣៥.១២៧	៣៤៩.៨១០.២១៩	១.៤៤០.១៦៨.៦៧២
ការបន្ថែមកម្ចី	១.០១៧.៦៨០	៤.១៤២.៩៧៥	៨៣.១០០.០០០	៣៤១.៥៤១.០០០
ការទូទាត់សង	(១១៧.៧១៨.៥១៣)	(៤៧៩.២៣២.០៦៦)	(១៣២.៥០៩.៩៤៣)	(៥៤៤.៦១៥.៨៦៦)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(១២.៦៥៥.៧៧៨)	-	(៩.៩៥៨.៦៧៩)
	១៨៣.៦៩៩.៤៣៣	៧៣៩.៣៩០.២៥៨	៣០០.៤០០.២៧៦	១.២២៧.១៣៥.១២៧

ការវិភាគបន្ថែមលើប្រាក់កម្ចីមិនមានទ្រព្យធានាត្រូវបានកំណត់ដូចខាងក្រោម៖

(ក) តាមប្រភេទរូបិយប័ណ្ណ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ដុល្លារអាមេរិក	១៨៣.៦៩៩.៤៣៣	៧៣៩.៣៩០.២៥៨	៣០០.៣៦២.០៩៨	១.២២៦.៩៧៩.១៧០
ខ្មែររៀល	៣១.៩៥៨	១២៨.៦៣១	៣៨.១៧៨	១៥៥.៩៥៧
	១៨៣.៦៩៩.៤៣៣	៧៣៩.៣៩០.២៥៨	៣០០.៤០០.២៧៦	១.២២៧.១៣៥.១២៧

(ខ) តាមកាលវេលា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ក្នុងអំឡុងពេល ១ខែ	១៣៤.១៤៥	៥៣៩.៩៣៤	៨.៤៣៨.៧៩១	៣៤.៤៧២.៤៦១
ចន្លោះពី ១ខែ ទៅ ៣ខែ	២១.៩៣២.៧៥៨	៨៨.២៧៩.៣៥១	៣៥.២៧៩.៧៥៩	១៤៤.១១៧.៨១៦
ចន្លោះពី ៣ខែ ទៅ ១២ខែ	៤៨.៨៣១.៥១៤	១៩៦.៥៤៦.៨៤៤	៧៤.០០០.៤៣២	៣០២.២៩១.៧៦៥
លើសពី ១ឆ្នាំ និងរហូតដល់ ៥ឆ្នាំ	១១២.៨០១.០២៦	៤៥៥.០២៤.១២៩	១៨២.៦៨១.២៩៤	៧៤៦.២៥៣.០៨៥
	១៨៣.៦៩៩.៤៣៣	៧៣៩.៣៩០.២៥៨	៣០០.៤០០.២៧៦	១.២២៧.១៣៥.១២៧

(គ) តាមកម្រិតអត្រាការប្រាក់

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
ដុល្លារអាមេរិក	១,៤០% - ៧,៦៧%	១,៤០% - ៧,៦៧%
ខ្មែររៀល	៣,០០%	៣,០០%

ក្នុងអំឡុងការិយបរិច្ឆេទ ចំណាយការប្រាក់លើប្រាក់កម្ចីមានចំនួន ១៣.៨៣៤.៤៨១ ដុល្លារអាមេរិក ឬ ៥៦.៣២០.១៧២ ពាន់រៀល (ឆ្នាំ២០២៣៖ ១៨.២២៣.៩៥៨ ដុល្លារអាមេរិក ឬ ៧៤.៩០០.៤៦៧ ពាន់រៀល) (កំណត់សម្គាល់លេខ ២២)។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៥. អនុបណ្ណាល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ភាគីពាក់ព័ន្ធ				
Maruhan Investment Asia Pte. Ltd.	១.២០០.០០០	៨.៨៣០.០០០	១.៦០០.០០០	៦.៥៣៦.០០០
ភាគីមិនពាក់ព័ន្ធ				
BlueOrchard Microfinance Ltd.	២០.៦០០.០០០	៨២.៩១៥.០០០	២៧.៨០០.០០០	១១៣.៥៦៣.០០០
FMO	២០.០០០.០០០	៨០.៥០០.០០០	២០.០០០.០០០	៨១.៧០០.០០០
Oesterreichische Entwicklungsbank AG ("OeEB")	១៥.០០០.០០០	៦០.៣៧៥.០០០	១៥.០០០.០០០	៦១.២៧៥.០០០
Symbiotics SA	១០.៨៥០.០០០	៤៣.៦៧១.២៥០	១៤.៤០០.០០០	៥៨.៨២៤.០០០
Norfund	៩.០០០.០០០	៣៦.២២៥.០០០	១២.០០០.០០០	៤៩.០២០.០០០
Finnish Fund for Industrial Cooperation Ltd	៨.០០០.០០០	៣២.២០០.០០០	១១.០០០.០០០	៤៤.៩៣៥.០០០
OP FinnFund Global Impact Fund I LP	៨.០០០.០០០	៣២.២០០.០០០	១០.០០០.០០០	៤០.៨៥០.០០០
EMF Microfinance Fund AGMVK	៤.០០០.០០០	១៦.១០០.០០០	៥.០០០.០០០	២០.៤២៥.០០០
NMI Fund IV KS	៣.២០០.០០០	១២.៨៨០.០០០	៤.៨០០.០០០	១៩.៦០៨.០០០
Samurai Asset Finance Co.. LTD.	៣.៣០០.០០០	១៣.២៨២.៥០០	-	-
The Investment Fund for Developing Countries	២.៤០០.០០០	៩.៦៦០.០០០	៣.៦០០.០០០	១៤.៧០៦.០០០
	១០៥.៥៥០.០០០	៤២៤.៨៣៨.៧៥០	១២៥.២០០.០០០	៥១១.៤៨២.០០០

បម្រែបម្រួលអនុបណ្ណាលមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា	១២៥.២០០.០០០	៥១១.៤៨២.០០០	១៣៨.៩៥០.០០០	៥៧២.០៥៧.១៥០
ប្រាក់កម្ចីបន្ថែម	៣.៣០០.០០០	១៣.៨៣៤.៣០០	-	-
ការទូទាត់សង	(២២.៩៥០.០០០)	(៩៣.៤២៩.៤៥០)	(១៣.៧៥០.០០០)	(៥៦.៥១២.៥០០)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(៦.៦០៨.១០០)	-	(៤.១០២.៦៥០)
	១០៥.៥៥០.០០០	៤២៤.៨៣៨.៧៥០	១២៥.២០០.០០០	៥១១.៤៨២.០០០

(ក) តាមប្រភេទរូបិយប័ណ្ណ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ដុល្លារអាមេរិក	១០៥.៥៥០.០០០	៤២៤.៨៣៨.៧៥០	១២៥.២០០.០០០	៥១១.៤៨២.០០០

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៥. អនុបំណុល (តំបន់ទី១)

(ខ) តាមកាលវេលា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ចន្លោះពី ៣ខែទៅ ១២ខែ	២៩.៩៥០.០០០	១២០.៥៤៨.៧៥០	២២.៩៥០.០០០	៩៣.៧៥០.៧៥០
លើសពី ១ឆ្នាំនិងរហូតដល់ ៥ឆ្នាំ	៧៥.៦០០.០០០	៣០៤.២៩០.០០០	១០២.២៥០.០០០	៤១៧.៦៩១.២៥០
	១០៥.៥៥០.០០០	៤២៤.៨៣៨.៧៥០	១២៥.២០០.០០០	៥១១.៤៤២.០០០

(គ) តាមកម្រិតអត្រាការប្រាក់

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
អត្រាការប្រាក់ប្រចាំឆ្នាំ	១០,២៣% - ១២,៣១%	១០,២៣% - ១២,៣១%

ក្នុងអំឡុងការិយបរិច្ឆេទ ចំណាយការប្រាក់លើអនុបំណុលមានចំនួន ១៣.០៤០.៩៨៤ ដុល្លារអាមេរិក ឬ ៥៣.០៨៩.៨៤៦ ពាន់រៀល (ឆ្នាំ២០២៣: ១៤.៦៤៩.៧៤១ ដុល្លារអាមេរិក ឬ ៦០.២១០.៤៣៦ ពាន់រៀល) (កំណត់សម្គាល់លេខ ២២)។

កិច្ចព្រមព្រៀងអនុបំណុលរបស់ធនាគារគឺស្ថិតនៅក្រោមឃ្លាតកិច្ចព្រមព្រៀងផ្លូវការ ដែលធនាគារតម្រូវឱ្យបំពេញតាមអនុបាតហិរញ្ញវត្ថុសំខាន់ៗមួយចំនួន។ ក្នុងអំឡុងពេលនេះ ធនាគារមិនបានបំពេញអនុបាតហិរញ្ញវត្ថុជាក់លាក់ទេ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារបានទទួលការលើកលែងពីអ្នកផ្តល់ប្រាក់កម្ចីសម្រាប់ការបំពានលើកិច្ចព្រមព្រៀងផ្លូវការ។ ការលើកលែងនេះអនុញ្ញាតឱ្យធនាគារនៅតែអនុលោមតាមកិច្ចព្រមព្រៀងប្រាក់កម្ចី សម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

១៦. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ការប្រាក់ត្រូវសង	៥០.១៩៨.១៣២	២០២.០៤៧.៤៨១	៥២.៨២១.០៣៥	២១៥.៧៧៣.៩២៨
ចំណាយបង្ក *	៣.៤១០.៨០៥	១៣.៧២៨.៤៩០	៣.៦១៧.៣៥២	១៤.៧៧៦.៨៨៣
ចំណាយបុគ្គលិក និងចំណាយពាក់ព័ន្ធផ្សេងៗ	៣.១៨៨.០៤៤	១២.៦៧០.៨៧៧	៥.០២៤.៦២៦	២០.៥២៥.៥៩៧
គណនីត្រូវសង	២.៤៩១.១០៥	១០.០២៦.៦៩៨	៤.២៥២.៦៤០	១៧.៣៧២.០៣៤
ពន្ធផ្សេងៗត្រូវសង	៣៨១.០៤០	១.៥៣៣.៦៨៦	៥៩៥.៦០៥	២.៤៣៣.០៤៥
ប្រាក់ចំណូលដែលមិនទាន់ទទួលស្គាល់	២៧៦.២៩៤	១.១១២.០៨៣	៣០៩.៤១៨	១.២៦៣.៩៧៣
សវិធានធន ECL លើកិច្ចសន្យាឥណទាននិងកិច្ចសន្យាធានាហិរញ្ញវត្ថុ (កំណត់សម្គាល់លេខ ២៨)	២២៣.៥០៨	៨៩៩.៦២០	១២០.០៣០	៤៩០.៣២៣
	៦០.១២៨.៩២៨	២៤២.០១៨.៩៣៨	៦៦.៧៤០.៧០៦	២៧២.៦៣៥.៧៨៣

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៦. បំណុលផ្សេងៗ (តំបន់ព័រមុន)

* ចំណាយបង្ករួមមាន កម្រៃវិជ្ជាជីវៈមិនទាន់បង់ ថ្លៃទឹកភ្លើង និងចំណាយផ្សេងៗ។ ចំណាយទាំងនេះគឺ ពុំមានការប្រាក់ និងត្រូវទូទាត់តាមតម្រូវការ។ ការបង្កលើកកម្រៃវិជ្ជាជីវៈ រួមមានថ្លៃសេវាសេវាកម្ម មានចំនួន ១៦.៥០០ ដុល្លារអាមេរិក ឬ ៦៦.៤១៣ ពាន់រៀល។

បញ្ញត្តិ និងលក្ខខណ្ឌទូទៅនៃបំណុលហិរញ្ញវត្ថុខាងលើ៖

- គណនីត្រូវសង គឺពុំមានការប្រាក់ និងត្រូវបានទូទាត់ជាមួយនឹងធនាគារក្នុងអំឡុងពេល៦០ថ្ងៃ រួមទាំងគណនីត្រូវសង ដែលមានក្នុងកិច្ចព្រមព្រៀងហិរញ្ញវត្ថុជាអ្នកផ្គត់ផ្គង់របស់ធនាគារ
- បំណុលផ្សេងៗ គឺពុំមានការប្រាក់និងមានកាលកំណត់ជាមធ្យមចំនួន៦ខែ
- ការប្រាក់ត្រូវសង គឺទូទាត់ប្រចាំត្រីមាសក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុ
- បញ្ញត្តិ និងលក្ខខណ្ឌទូទៅសម្រាប់ជាមួយនឹងភាគីពាក់ព័ន្ធ

១៧. អត្ថប្រយោជន៍និយោជិត

អត្ថប្រយោជន៍និយោជិត បានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានបែងចែកដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
មូលនិធិសោធននិវត្តន៍ដែលបានចូលរួមចំណែកដោយនិយោជិត (i)	៨.៩១៣.៦៨៦	៣៥.៨៧៧.៥៨៦	៨.០៥៨.៥៩៥	៣២.៩១៩.៣៦១
មូលនិធិសោធននិវត្តន៍ដែលបានចូលរួមចំណែកដោយធនាគារ (ii)	១៩.៧៥៨.៥៥៦	៧៩.៥២៨.១៨៨	១៩.៤៧០.៣២៩	៧៩.៥៣៦.២៩៤
ការទូទាត់សំណងប្រាក់អតីតភាពការងារ (iii)	១៦២.១៣១	៦៥២.៥៧៧	១៩៩.៤៩២	៨១៤.៩២៥
ការឈប់សម្រាកប្រចាំឆ្នាំដែលមិនទាន់ទូទាត់ (iv)	១.៨៣៤.៨៣៥	៧.៣៨៥.២១១	១.៧៦៥.៧៨១	៧.២១៣.២១៥
	៣០.៦៦៩.២០៨	១២៣.៨៤៦.៥៦២	២៩.៤៩៤.១៩៧	១២០.៨៨៣.៧៩៥

(i) មូលនិធិសោធននិវត្តន៍ដែលបានចូលរួមចំណែកដោយនិយោជិត

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា	៨.០៥៨.៥៩៥	៣២.៩១៩.៣៦១	៧.០៩៧.៨៨៥	២៩.២២១.៩៩២
ការចូលរួមចំណែកដោយនិយោជិត				
ក្នុងអំឡុងការិយបរិច្ឆេទ	១.៣៨៩.៣៦៦	៥.៦៥៦.១០៩	១.៤២៩.៨៥៤	៥.៨៧៦.៧០០
ចំណាយការប្រាក់	៤៧០.៨១៩	១.៩១៦.៧០៤	៤២០.៥៣៧	១.៧២៨.៤០៧
ការទូទាត់ក្នុងអំឡុងការិយបរិច្ឆេទ	(១.០០៥.០៥៤)	(៤.០៩១.៧៣៨)	(៨៨៩.៦៨១)	(៣.៦៥៦.៨៨៩)
លម្អៀងពីការបកប្រែប្រែប្រួល	-	(៥២២.៨៥០)	-	(២៥១.១៤៩)
នាថ្ងៃទី៣១ ខែធ្នូ	៨.៩១៣.៦៨៦	៣៥.៨៧៧.៥៨៦	៨.០៥៨.៥៩៥	៣២.៩១៩.៣៦១

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៧. អត្ថប្រយោជន៍និយោជិត (តំបន់ទី១)

(ii) មូលនិធិសោធននិវត្តន៍ដែលបានចូលរួមចំណែកដោយធនាគារ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា	១៩.៤៧០.៣២៩	៧៩.៥៣៦.២៩៤	១៩.៦៤៣.១៩២	៨០.៨៧១.០២១
ចំណាយសេវាកម្មរយៈពេលខ្លី	៣.០៤៧.០៩០	១២.៤០៤.៧០៣	២.៨៧៤.៦១៣	១១.៨១៤.៦៥៩
ចំណាយការប្រាក់	១.២៣១.៣៣៩	៥.០១២.៧៨១	១.២២២.៩៥៥	៥.០២២.៣៥៥
អត្ថប្រយោជន៍បានទូទាត់ផ្ទាល់ដោយធនាគារ	(៣.៩៩០.២០២)	(១៦.២៤៤.១១២)	(៤.២៧០.៤៣១)	(១៧.៥៥១.៤៧១)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(១.១៨១.៤៧៨)	-	(៦២៤.២៦០)
នាថ្ងៃទី៣១ ខែធ្នូ	១៩.៧៥៨.៥៥៦	៧៩.៥២៨.១៨៨	១៩.៥៧០.៣២៩	៧៩.៥៣៦.២៩៤

(iii) ការទូទាត់សំណងប្រាក់អតីតភាពការងារ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា	១៩៩.៤៩២	៨១៤.៩២៥	២៥៣.១៤២	១.០៤២.១៨៦
ចំណាយការប្រាក់	១០.៥៣៣	៤២.៨៨០	១៣.១៨៤	៥៤.១៨៦
ការទូទាត់ក្នុងអំឡុងការិយបរិច្ឆេទ	(៤៧.៨៩៥)	(១៩៤.៩៧៦)	(៦៦.៨៣៤)	(២៧៤.៦៨៤)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(១០.២៥២)	-	(៦.៧៥៩)
នាថ្ងៃទី៣១ ខែធ្នូ	១១២.១៣១	៦៥២.៥៧៧	១៩៩.៤៩២	៨១៤.៩២៥

(iv) ការឈប់សម្រាកប្រចាំឆ្នាំដែលមិនបានទូទាត់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា	១.៧៦៥.៧៨១	៧.២១៣.២១៥	១.៧៥៤.៣១៣	៧.២២២.៥០៧
ចំណាយសេវាកម្មរយៈពេលខ្លី	៤៥៣.៤១១	១.៨៤៥.៨៣៦	៤២៧.៧៤៦	១.៧៥៨.០៣៦
ចំណាយការប្រាក់	១១៨.០៧៨	៤៨០.៦៩៦	១១៨.៩៨៦	៤៧២.៥៩២
អត្ថប្រយោជន៍បានទូទាត់ផ្ទាល់ដោយធនាគារ	(៥០២.៤៣៥)	(២.០៤៥.៤១៣)	(៥៣១.២៦៤)	(២.១៨៣.៤៩៥)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(១០៩.១២៣)	-	(៥៦.៤២៥)
នាថ្ងៃទី៣១ ខែធ្នូ	១.៨៣៤.៨៣៥	៧.៣៨៥.២១១	១.៧៦៥.៧៨១	៧.២១៣.២១៥

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ចំណាយបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាត				
ចំណាយសេវាកម្មរយៈពេលខ្លី	៣.៥០០.៥០១	១៤.២៥០.៥៣៩	៣.៣០២.៣៥៩	១៣.៨៧២.៦៩៥
ចំណាយការប្រាក់	១.៣៥៩.៩៥០	៥.៥៣៦.៣៥៧	១.៣៥១.១២៥	៥.៥៥៣.១២៣
	៤.៨៦០.៤៥១	១៩.៧៨៦.៨៩៦	៤.៦៥៣.៤៨៤	១៩.៤២៥.៨១៨

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៧. អត្ថប្រយោជន៍និយោជិត (តពីទំព័រមុន)

សេចក្តីសង្ខេបខាងក្រោមនៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ គិតជាដុល្លារអាមេរិកជាមួយនឹងអត្រាអប្បហារខុសៗគ្នា អត្រាកំណើន ប្រាក់បៀវត្ស និងការសន្មតអត្រាប្រាក់ចំណូល៖

ការសន្មត	ឆ្នាំ២០២៤			ឆ្នាំ២០២៣		
	ប្រាក់សំណង		ការឈប់សម្រាកប្រចាំឆ្នាំ	ប្រាក់សំណង		ការឈប់សម្រាកប្រចាំឆ្នាំ
	មូលនិធិសោធននិវត្តន៍	អតីតភាពការងារ	ដែលមិនបានទូទាត់	មូលនិធិសោធននិវត្តន៍	អតីតភាពការងារ	ដែលមិនបានទូទាត់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
អត្រាអប្បហារ						
ការសន្មតមូលដ្ឋាន - ៦% ក្នុងមួយឆ្នាំ	១៩.៧៥៨.៥៥៦	១៦២.១៣១	១.៨៣៤.៨៣៥	១៩.៤៧០.៣២៩	១៩៩.៤៩២	១.៧៦៥.៧៨១
+ ០,៥%	១៩.៣១៤.១៨១	១៥៧.៦៥៩	១.៨០៦.២៨៤	១៩.០២៩.៨៦៥	១៩៩.៩៦៨	១.៧៣៧.០៤៣
- ០,៥%	២០.២២៦.៨៤៨	១៦៦.៧៧៩	១.៨៦៤.៦២៥	២០.៣៩៥.៩០៣	២០៦.៨០៨	១.៨២៥.៤៧៥
អត្រាកំណើនប្រាក់បៀវត្ស						
ការសន្មតមូលដ្ឋាន - ៦% ក្នុងមួយឆ្នាំ	១៩.៧៥៨.៥៥៦	១៦២.១៣១	១.៨៣៤.៨៣៥	១៩.៤៧០.៣២៩	១៩៩.៤៩២	១.៧៦៥.៧៨១
+ ០,៥%	១៩.៨៥០.៩៨៣	១៦២.១៣១	១.៨១១.៤៥៦	១៩.៥៦១.៩៤៣	១៩៩.៤៩២	១.៧៨៩.៣២៣
- ០,៥%	១៩.៦៦៩.២១៣	១៦២.១៣១	១.៨១២.២២៣	១៩.២៩១.០០២	១៩៩.៤៩២	១.៧២០.០៨៨
អត្រាប្រាក់ចំណូល						
ការសន្មតមូលដ្ឋាន - ១៥% - ៣០% ផ្អែកលើអតីតភាពការងារ	១៩.៧៥៨.៥៥៦	១៦២.១៣១	១.៨៣៤.៨៣៥	១៩.៤៧០.៣២៩	១៩៩.៤៩២	១.៧៦៥.៧៨១
+ ០,៥%	១៩.៧៥០.៧៤៦	១៩៦.៣៩០	១.៨៤៥.១៦៦	១៩.៤៦២.៥៨៨	១៩៩.៩៦៨	១.៧៧៦.១៨០
- ០,៥%	១៩.៧៦៦.៥៣២	១៦៨.០៨៨	១.៨២៤.១០៨	១៩.៤៨៥.៩៨២	២០៨.៩២៥	១.៧៨៤.៧០៩

ការវិភាគលម្អិតខាងលើនេះ ត្រូវបានកំណត់ដោយផ្អែកលើវិធីសាស្ត្រដែលបន្ថែមពីផលប៉ះពាល់លើកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ ជាលទ្ធផលនៃការផ្លាស់ប្តូរដ៏សមហេតុផលក្នុងការសន្មតសំខាន់ៗ ដែលកើតឡើងនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍។ ការវិភាគលម្អិត គឺផ្អែកលើការផ្លាស់ប្តូរនៅក្នុងការសន្មតដ៏សំខាន់ ដោយរក្សាការសន្មតផ្សេងៗទាំងអស់ឱ្យនៅថេរ។ ការវិភាគលម្អិតអាចនឹងមិនតំណាងឱ្យការ ផ្លាស់ប្តូរជាក់ស្តែង នៅក្នុងកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់នោះទេ ព្រោះវាមិនទំនងថាការផ្លាស់ប្តូរនៅក្នុងការសន្មតអាចកើតឡើង ដាច់ដោយឡែកពីគ្នានោះទេ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៧. អត្ថប្រយោជន៍និយោជិត (តំបន់ទី១)

ខាងក្រោមនេះ គឺជាការទូទាត់ដែលបានរំពឹង ឬ ការចូលរួមចំណែក គិតជាដុល្លារអាមេរិកដើម្បីគ្រោងទុកសម្រាប់ផែនការអត្ថប្រយោជន៍ដែលបានកំណត់នៅក្នុងឆ្នាំខាងមុខ៖

	មូលនិធិសោធននិវត្តន៍	ប្រាក់សំណងអតីតភាពការងារ	ការឈប់សម្រាកប្រចាំឆ្នាំដែលមិនបានទូទាត់
ឆ្នាំ២០២៤	២.៧៩៥.២៦៣	៣៩.២៣៩	៤៣១.៧៤៥
ឆ្នាំ២០២២ ដល់ឆ្នាំ២០២៤	៤៣.៨៣១.៥៩៣	១៧០.១៧៩	២.៧៤២.១០៥

១៨. ពន្ធលើប្រាក់ចំណូល

ធាតុផ្សំសំខាន់ៗនៃចំណាយពន្ធលើប្រាក់ចំណូលមានដូចខាងក្រោម៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.៤)
និយ័តកម្មលើពន្ធនៃប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ការិយបរិច្ឆេទមុនពន្ធពន្យារ	-	-	(១៨០.៣៩១)	(៧៤១.៤០៧)
	១.៩៧៤.១៤៩	៨.០៣៦.៧៦១	៣.៣៩២.៧៧១	១៣.៩៤៤.២៨៩
	១.៩៧៤.១៤៩	៨.០៣៦.៧៦១	៣.២១២.៣៨០	១៣.២០២.៨៨២

(ក) ចំណាយពន្ធលើប្រាក់ចំណូល

យោងតាមបទប្បញ្ញត្តិសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន ត្រូវបានគណនា ដោយយកចំនួនណាមួយខ្ពស់ជាងរវាងប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទគុណនឹងអត្រាពន្ធ ២០% នាកាលបរិច្ឆេទនៃរបាយការណ៍ និងចំនួន ១% នៃផលរបរប្រចាំឆ្នាំ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃកម្ពុជា បានចេញសេចក្តីណែនាំ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ (ប្រកាស ៦៣៨) បង្ហាញបទប្បញ្ញត្តិដែលក្រុមហ៊ុនត្រូវបំពេញ ដើម្បីទទួលបានការលើកលែងពីការបង់ពន្ធអប្បបរមា ១% ។ ការលើកលែងនេះ គឺសម្រាប់តែអ្នកបង់ពន្ធ ដែលអនុវត្តតាមច្បាប់តឹងរឹង ហើយរក្សានូវការកាន់បញ្ជីកាតណេយ្យត្រឹមត្រូវ។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារបានទទួលនូវលិខិតបញ្ជាក់ការកាន់បញ្ជីកាតណេយ្យត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារ (“GDT”) នៃកម្ពុជា សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយធនាគារត្រូវបានលើកលែងពីការបង់ពន្ធអប្បបរមា។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៨. ពន្ធលើប្រាក់ចំណូល (តពីទំព័រមុន)

(ក) ចំណាយពន្ធលើប្រាក់ចំណូល (តពីទំព័រមុន)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤) (ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៥)
ចំណេញគណនេយ្យមុនបង់ពន្ធលើប្រាក់ចំណូល	១៨.៤៨៨.៧០២	៧៥.២៦៧.៥០៧	១៧.៩៥២.៨៦៣	៧៣.៧៨៦.២៦៧
ពន្ធលើប្រាក់ចំណូលអនុវត្តក្នុងអត្រា ២០%	៣.៦៩៧.៧៤០	១៥.០៥៣.៥០១	៣.៥៩០.៥៧៣	១៥.៧៥៧.២៥៣
ចំណាយមិនអាចកាត់កងបាន	(១.៧២៣.៥៩១)	(៧.០១៦.៧៤០)	(១៩៧.៨០២)	(៨១២.៩៦៤)
សំវិធានធនកត់ត្រាលើសសម្រាប់ការិយបរិច្ឆេទមុន	-	-	(១៨០.៣៩១)	(៧៥១.៥០៧)
ចំណាយពន្ធលើប្រាក់ចំណូល	១.៩៧៤.១៤៩	៨.០៣៦.៧៦១	៣.២១២.៣៦០	១៣.២០២.៨៨២

(ខ) ពន្ធពន្យារជា(បំណុល) ទ្រព្យសកម្ម - សុទ្ធ

ពន្ធពន្យារជា(បំណុល) ទ្រព្យសកម្ម- សុទ្ធត្រូវបានបែងចែកដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ពន្ធពន្យារជាទ្រព្យសកម្ម៖				
ខាតសារពើពន្ធមិនទានបានប្រើប្រាស់	១១.៨២៧.១៥៥	៤៧.៦០៤.២៩៩	៣.២៩៣.៣៥៤	១៣.៤៥៣.៣៥១
បំណុលភតិសន្យា	៧.៣៨៧.២២៥	២៩.៧៣៣.៥៨១	៨.៤៦២.២៣៩	៣៤.៥៦៨.២៤៧
អត្ថប្រយោជន៍និយោជិត	៥.៣៥១.១០៤	១៧.៥១៣.១៩៤	៤.២៨៧.១២១	១៧.៥១២.៨៨៩
ថ្លៃដើមប្រតិបត្តិការមិនទាន់រំលស់	១.៩៩៦.៨១៨	៨.០៣៧.១៩២	២.៧២៣.៤៥២	១១.១២៥.៣០១
សំវិធានធននៃឧបករណ៍ក្រៅតារាង				
តុល្យការ និង សាច់ប្រាក់ជាមួយធនាគារផ្សេងៗ	៨១.២៣៩	៣២៦.៩៨៧	១១១.១៦០	៤៥៤.០៨៩
	២៥.៦៤៣.៥៤១	១០៣.២១៥.២៥៣	១៨.៨៧៧.៣២៦	៧៧.១១៣.៨៧៧
ពន្ធពន្យារជាបំណុល៖				
សំវិធានធន ECL	(១៧.៩៩៩.២២០)	(៧២.៤៤៦.៨៦១)	(៨.០៤៦.៥៣៨)	(៣២.៨៧០.១០៨)
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	(៦.៥៥៦.៩២៩)	(២៦.៣៩១.៦៣៩)	(៧.៧២៦.៤៧២)	(៣១.៥៦២.៦៣៨)
រំលស់ទ្រព្យ និងបរិក្ខារ	(១.៧៥៨.១៤៣)	(៧.០៧៦.៥២៦)	(១.៨០០.៩១៨)	(៧.៣៥៦.៧៥០)
	(២៦.៣១៤.២៩២)	(១០៥.៩១៤.០២៦)	(១៧.៥៧៣.៩២៨)	(៧១.៧៨៩.៤៩៦)
ពន្ធពន្យារជា(បំណុល) ទ្រព្យសកម្ម – សុទ្ធ	(៦៧០.៧៥១)	(២.៦៩៩.៧៧៣)	១.៣០៣.៣៩៨	៥.៣២៤.៣៨១

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៨. ពន្ធលើប្រាក់ចំណូល (តំបន់ទី១)

(ខ) ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ (តំបន់ទី១)

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ - សុទ្ធក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា	១.៣០៣.៣៩៨	៥.៣២៤.៣៨១	៤.៦៩៦.១៦៩	១៩.៣៣៤.១២៨
កត់ត្រាក្នុងគណនីចំណេញ ឬខាត	(១.៩៧៤.១៩៩)	(៨.០៣៦.៧៦១)	(៣.៣៩២.៧៧១)	(១៣.៩៤៤.២៨៩)
លម្អៀងពីការបកប្រែប្រែប្រួល	-	១២.៦០៧	-	(៦៥.៤៥៨)
នាថ្ងៃទី៣១ ខែធ្នូ	(៦៧០.៧៩១)	(២.៦៩៩.៧៧៣)	១.៣០៣.៣៩៨	៥.៣២៤.៣៨១

(គ) ខាតសារពើពន្ធដែលយោងទៅមុខ

យោងតាមប្រកាស ០៩៨ ស្តីពីពន្ធលើប្រាក់ចំណេញលើខាតសារពើពន្ធដែលយោងទៅមុខ រយៈពេល ៥ឆ្នាំបន្តបន្ទាប់ និងអាចប្រើប្រាស់កាត់កងនឹងប្រាក់ចំណេញជាប់ពន្ធនៅឆ្នាំបន្ទាប់ មានលក្ខខណ្ឌដែលត្រូវបំពេញដូចខាងក្រោម៖

- ខាតសារពើពន្ធត្រូវបានគណនាផ្អែកលើបទប្បញ្ញត្តិពន្ធដារ និងបានរាយការណ៍នៅក្នុងការប្រកាស ពន្ធប្រចាំឆ្នាំទៅអគ្គនាយកដ្ឋានពន្ធដារ
- សកម្មភាពអាជីវកម្មក្រុមហ៊ុនពុំមានការផ្លាស់ប្តូរ និង
- ពុំមានការវាយតម្លៃពន្ធឡើងវិញ ដោយឯកតោភាគីលើការខាតសារពើពន្ធត្រូវបានធ្វើឡើងដោយ អគ្គនាយកដ្ឋានពន្ធដារ។

ខាតសារពើពន្ធ គឺស្ថិតនៅក្រោមការវាយតម្លៃដោយអគ្គនាយកដ្ឋានពន្ធដារ ហើយមិនអាចប្រើប្រាស់បាន ប្រសិនបើមានលក្ខខណ្ឌណាមួយដែលបានរៀបរាប់ខាងលើ មិនត្រូវបានបំពេញ។

ព័ត៌មានលម្អិតនៃការខាតពន្ធដែលធនាគារមិនបានប្រើមានដូចខាងក្រោម៖

ឆ្នាំដំបូង	អាចប្រើប្រាស់រហូតដល់	លទ្ធផលខាត			មិនទាន់បានប្រើប្រាស់
		សារពើពន្ធ	ប្រើប្រាស់	បោះបង់	
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២៣	២០២៤	១៦.៤៦៦.៧៧២	-	-	១៦.៤៦៦.៧៧២
២០២៤	២០២៥	៤២.៦៦៩.០០៦	-	-	៤២.៦៦៩.០០៦
		៥៩.១៣៥.៧៧៨	-	-	៥៩.១៣៥.៧៧៨

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៨. ពន្ធលើប្រាក់ចំណូល (តំបន់ព័រមុន)

(ឃ) ពន្ធលើប្រាក់ចំណូលត្រូវបង់

ព័ត៌មានលម្អិតអំពីបម្រែបម្រួលពន្ធលើប្រាក់ចំណូលត្រូវបង់មានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤) (ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)
នាថ្ងៃទី១ ខែមករា	-	-	៣.៤៨៦.១៨៥	១៤.៣៥២.៦១៨
ពន្ធលើប្រាក់ចំណូលបានបង់	-	-	(៣.៣០៥.៧៩៥)	(១៣.៥៨៦.៨១៨)
សំវិធានធនកត់ត្រាលើសសម្រាប់				
ការិយបរិច្ឆេទមុន	-	-	(១៨០.៣៩១)	(៧៤១.៤០៧)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	(២៤.៣៩៣)
នាថ្ងៃទី៣១ ខែធ្នូ	-	-	-	-

(ង) ឥណទានពន្ធលើប្រាក់ចំណូល

ដោយធនាគារបានទទួលការលើកលែងលើពន្ធអប្បបរមា និងស្ថិតនៅក្នុងស្ថានភាពខាតលើសារពើពន្ធ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែលបានបង់ក្នុងឆ្នាំអាចកាត់កងលើប្រាក់ចំណូលជាប់ពន្ធ ឬអាចសុំបង្វិលសងពីអគ្គនាយកដ្ឋានពន្ធដារ តាមការអនុលោមរបស់ច្បាប់សារពើពន្ធនៃកម្ពុជា។ ព័ត៌មានលម្អិតមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា	២.៥០២.៦១៩	១០.២២៣.១៩៨	-	-
បន្ថែម	២.៥៩០.៥០៦	១០.៥៤៥.៩៥០	២.៥០២.៦១៩	១០.២៨៥.៧៦៤
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(២៦៩.៣២០)	-	(៦២.៥៦៦)
នាថ្ងៃទី៣១ ខែធ្នូ	៥.០៩៣.១២៥	២០.៤៩៩.៨២៨	២.៥០២.៦១៩	១០.២២៣.១៩៨

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

១៩. បំណុលភតិសន្យា

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
នាថ្ងៃទី១ ខែមករា				
បន្ថែម	៤២.៣១១.១៩៦	១៧២.៨៤១.២៣៦	៤៣.៧២៨.៥៦២	១៨០.០៣០.៤៩០
ចំណាយការប្រាក់ (កំណត់សម្គាល់លេខ ២២)	១.៩០៣.៥៥៣	៧.៧៤៩.៣៦៤	៥.០៣១.០៧៤	២០.៦៧៧.៧១៣
ការទូទាត់ចំណែកប្រាក់ដើម	៣.៦៥៣.៥៣៧	១៤.៨៧៣.៥៤៩	៤.១១៥.៨៣៤	១៦.៩១៦.០៧៨
ការទូទាត់ចំណែកការប្រាក់	(៦.០៦០.៩២១)	(២៤.៦៧៤.០០៩)	(៦.៤៤៨.៤៤០)	(២៦.៥០៣.០៨៨)
ការវាស់វែងឡើងវិញ	(៣.៦៥៣.៥៣៧)	(១៤.៨៧៣.៥៤៩)	(៤.១១៥.៨៣៤)	(១៦.៩១៦.០៧៨)
ការវាស់វែងឡើងវិញ	(១.២១៧.៧០៤)	(៤.៩៥៧.២៧៣)	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(២.២៩១.៤១៨)	-	(១.៣៦៣.៨៧៨)
នាថ្ងៃទី៣១ ខែធ្នូ	៣៦.៩៣៦.១២៥	១៤៨.៦៦៧.៨៩៩	៤២.៣១១.១៩៦	១៧២.៨៤១.២៣៦

	ថ្ងៃទី៣១ ខែធ្នូ ២០២៤		ថ្ងៃទី៣១ ខែធ្នូ ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)

ការវិភាគតាមកាលសន្យា៖

លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនបានធ្វើ

អប្បបរមា

តិចជាងមួយឆ្នាំ	៩.៧៧៩.៩៨៣	៣៩.៣៦៤.៤៣២	១០.៣៤២.៨៨៥	៤២.២៥០.៦៨៥
មួយឆ្នាំ ទៅប្រាំឆ្នាំ	៣៣.១១៣.២៥០	១៣៣.២៨០.៨៣១	៣៤.១៥៤.៧៨២	១៣៩.៥២២.១២១
លើសពីប្រាំឆ្នាំ	៤.៣២០.៣២៣	១៧.៣៨៩.៣០០	១១.៣១៤.៤២២	៤៦.៣៩០.៩៨៤

បំណុលភតិសន្យាមិនធ្វើអប្បបរមាសរុប

៤៧.២១៣.៥៥៦	១៩០.០៣៤.៥៦៣	៥៥.៨៥៤.០៨៩	២២៨.១៦៣.៧៩០
------------	-------------	------------	-------------

តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា

រយៈពេលខ្លី	៦.៦២២.៧៦៥	២៦.៦៥៦.៦២៩	៦.៦៩៩.៣៣៧	២៧.៣៦៦.៧៩២
រយៈពេលវែង	៣០.៣១៣.៣៥៩	១២២.០១១.២៧០	៣៥.៦១៥.៨៥១	១៤៥.៨៧៤.៤៩៨

តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យាសរុប

៣៦.៩៣៦.១២៥	១៤៨.៦៦៧.៨៩៩	៤២.៣១១.១៩៦	១៧២.៨៤១.២៣៦
------------	-------------	------------	-------------

ចំនួនដែលបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតមានដូចខាងក្រោម៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ការប្រាក់លើបំណុលភតិសន្យា (កំណត់សម្គាល់លេខ ២២)	៣.៦៥៣.៥៣៧	១៤.៨៧៣.៥៤៩	៤.១១៥.៨៣៤	១៦.៩១៦.០៧៨
ចំណាយទាក់ទងនឹងភតិសន្យារយៈពេលខ្លី	១៧២.២១៨	៧០១.០៩៩	២៩៩.៧៦០	១.២៣២.០១២
ចំណាយទាក់ទងនឹងភតិសន្យានៃទ្រព្យសកម្ម ដែលមានតម្លៃទាប	៤.៥៧៤	១៨.៦២១	១១៨.៦២៧	៤៨៧.៥៥៩
	៣.៨៣០.៣២៩	១៥.៥៩៣.២៦៩	៤.៥៣៤.២២១	១៨.៦៣៥.៦៤៩

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២០. ដើមទុន និងប្រាក់បម្រុងភាគពូកិច្ច

(ក) ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ២០២៤		ថ្ងៃទី៣១ ខែធ្នូ ២០២៣	
	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក
Maruhan Investment Asia Pte. Ltd.	២.៣២០.០០០	២៩០.០០០.០០០	២.២៤០.០០០	២៨០.០០០.០០០
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)		១.១៦០.០០០.០០០		១.១២០.០០០.០០០

ចំនួនភាគហ៊ុនដែលបានអនុម័តសរុបដែលមានតម្លៃបារីក ១២៥ ដុល្លារអាមេរិកក្នុងមួយហ៊ុន។ ភាគហ៊ុនត្រូវបានចេញផ្សាយ និងនៅដក់សល់។

បម្រែបម្រួលដើមទុនដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ២០២៤		ថ្ងៃទី៣១ ខែធ្នូ ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	២៨០.០០០.០០០	១.១២០.០០០.០០០	២៥០.០០០.០០០	១.០០០.០០០.០០០
ដើមទុនបន្ថែម *	១០.០០០.០០០	៤០.០០០.០០០	១០.០០០.០០០	៤០.០០០.០០០
មូលធនកម្មនៃប្រាក់ចំណេញរក្សាទុក *	-	-	២០.០០០.០០០	៨០.០០០.០០០
នាថ្ងៃទី៣១ ខែធ្នូ	២៩០.០០០.០០០	១.១៦០.០០០.០០០	២៨០.០០០.០០០	១.១២០.០០០.០០០

* ការបន្ថែមដើមទុនបន្ថែមសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៣ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ និង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ រៀងៗគ្នា។ ធនាគារជាតិ នៃ កម្ពុជាបានអនុម័តលើការបន្ថែមដើមទុនសម្រាប់ឆ្នាំ២០២៤ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ និងបន្ថែមដើមទុន និង មូលធនកម្មនៃប្រាក់ចំណេញរក្សាទុកសម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។

(ខ).ប្រាក់បម្រុងភាគពូកិច្ច (កំណត់សម្គាល់លេខ ២.៥.៤)

បម្រែបម្រួលប្រាក់បម្រុងភាគពូកិច្ចមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
សមតុល្យនាថ្ងៃទី១ ខែមករា	៦៤.២៦២.៤៣៧	២៦២.៥៩០.៤១៦	៣៤.០៤៨.៣២៤	១៣៨.៤១០.៤១០
ផ្ទេរពីប្រាក់ចំណេញរក្សាទុក	៦១.៨៨២.៩៨៥	២៥១.៩២៥.៦៣២	៣០.២១៤.១១៣	១២៤.១៨០.០០៦
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	១២៦.១៤៥.៤២២	៥១៤.៥១៦.០៤៨	៦៤.២៦២.៤៣៧	២៦២.៥៩០.៤១៦

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់

២១. ចំណូលការប្រាក់

ចំណូលការប្រាក់កើតឡើងពី៖

	សម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
			(ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)	
ឥណទានទៅអតិថិជន (កំណត់សម្គាល់លេខ ៦)	២៣២.៤២២.៩៤៦	៩៥៦.១៩៣.៨១៣	២៤៥.៦៥១.៧៦៩	១.០០៩.៥៨៧.៦៧០
សមតុល្យនៅធនាគារផ្សេងៗ (កំណត់សម្គាល់លេខ ៥)	២.៦៧៨.០៣៧	១០.៩០២.២៨៩	២.០២៣.១៨៧	៨.៣១៥.៣០០
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា (កំណត់សម្គាល់លេខ ៤)	១.០៨១.០១៨	៤.៥០០.៨២៤	៧៧៧.៣៧៥	៣.១៩៥.០១១
ការវិនិយោគមូលបត្ររ៉ាប់រងនៅ ថ្លៃដើមរំលស់ (កំណត់សម្គាល់លេខ ៧)	២២៥.៦៨៦	៩១៨.៧៦៨	៥២.៥១១	២១៥.៨២០
	២៣៦.៤០៧.៦៨៧	៩៦២.៤១៥.៦៩៤	២៤៨.៤៥៤.៨៤២	១.០២១.៣១៣.៨០១

២២. ចំណាយការប្រាក់

ចំណាយការប្រាក់កើតឡើងពី៖

	សម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
			(ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៤)	
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញ វត្ថុផ្សេងៗ (កំណត់សម្គាល់លេខ ១៣)	១០៨.២៧៨.០៤១	៤៤០.៧៩៩.៩០៥	១០១.៦៩១.០៦៣	៤១៧.៩៥០.២៦៩
ប្រាក់កម្ចី (កំណត់សម្គាល់លេខ ១៤)	១៣.៨៣៤.៤៨១	៥៦.៣២០.១៧២	១៨.២២៣.៩៥៨	៧៤.៩០០.៤៦៧
អនុបំណុល (កំណត់សម្គាល់លេខ ១៥)	១៣.០៤០.៩៨៤	៥៣.០៨៩.៨៤៦	១៤.៦៤៩.៧៤១	៦០.២១០.៤៣៦
កម្រៃសេវាឥណទាន	២.៤៩១.៤៥៧	១០.១៤២.៧២២	២.៩៣៩.៩១២	១២.០៨៣.០៣៨
បំណុលភតិសន្យា (កំណត់សម្គាល់លេខ ១៩)	៣.៦៥៣.៥៣៧	១៤.៨៧៣.៥៤៩	៤.១១៥.៨៣៤	១៦.៩១៦.០៧៨
ផ្សេងៗ	១.៦២៨.៩៣៥	៦.៦៣១.៣៩៤	១.៤៤២.៥៥២	៥.៩២៨.៨៨៩
	១៤២.៩២៧.៤៣៥	៥៨១.៨៥៧.៥៨៨	១៤៣.០៦៣.០៦០	៥៨៧.៩៨៩.១៧៧

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២៣. ចំណូលផ្សេងៗ

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤) (ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៥)
ការប្រមូលបានមកវិញនូវឥណទានដែលបាន				
លុបចោល	៨.០៤៧.០៧៥	៣២.៧៥៩.៦៣៩	១៣.៣៣៨.៥៣០	៥៥.៨២១.៣៥៨
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ	៩៨៣.៩០៥	៤.០០៥.៤៧៧	៦៥០.០២៧	២.៦៧១.៦១១
ចំណូលភាគលាភ	១២០.៤៧៨	៥៩០.៥៦៦	១៦៨.៤៤៣	៦៩២.៣០១
ចំណូលផ្សេងៗ	៤៧១.៤៦៩	១.៩១៩.៣៥០	២.៣៧៥.៦២៩	៩.៧៦៣.៨៣៥
	៩.៦២២.៩២៦	៣៩.១៧៤.៩៣២	១៦.៥៣២.៦២៩	៦៧.៩៥៥.១០៥

២៤. កម្រៃសេវា និងកម្រៃជើងសាសុទ្ធ

ព័ត៌មានលម្អិតពីកម្រៃសេវា និងកម្រៃជើងសាសុទ្ធមានដូចខាងក្រោម៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤) (ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៥)
ចំណូលកម្រៃសេវាលើឥណទាន	៤.៧៤០.៣២៧	១៩.២៩៧.៨៧១	៤.៩៨៤.៨៧៧	២០.៤៨៧.៨៤៤
កម្រៃសេវាលើគម្រោងកាត	៣.២៥៥.២១៥	១៣.២៥១.៩៨០	៣.២៩៦.៤១៥	១៣.៥៤៨.២៦៦
កម្រៃសេវាផ្ទេរប្រាក់	១.២៤៣.៥៥១	៥.០៦២.៤៩៦	១.៣១៣.០៤០	៥.៣៩៦.៥៩៤
កម្រៃសេវាពីបញ្ញើ	៧៦៩.៦៧២	៣.១៣៣.៣៣៥	៧៧៨.២៧៨	៣.១៩៨.៧២៣
កម្រៃសេវាពីបើកកាសូន	៤២១.៨៦៧	១.៧១៧.៤២១	១.១៩២.៧៥៦	៤.៩០២.២២៧
កម្រៃសេវាពីដៃគូ	២៦៣.២១១	១.០៧១.៥៣២	១.៧៤៤.១២១	៧.១៦៨.៣៣៧
កម្រៃសេវា និងកម្រៃជើងសាលើឥណទានផ្សេងៗ	៣០៨.៥០៥	១.២៥៥.៩២៤	៦៣០.២៧៦	២.៥៩០.៤៣៥
	១១.០០២.៣៨៨	៤៤.៧៩០.៥៥៩	១៣.៩៣៩.៧៦៣	៥៧.២៩២.៤២៦

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២៥. ចំណាយទូទៅ និងចំណាយរដ្ឋបាល

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ចំណាយបុគ្គលិក និងចំណាយពាក់ព័ន្ធផ្សេងៗ រំលស់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម (កំណត់សម្គាល់លេខ ១០)	៤៤.០១៧.៨៨២	១៧៩.១៩៦.៧៩៨	៤៦.៣៩២.៤៨៣	១៩០.៦៧៣.១០៥
រំលស់ទ្រព្យ និងបរិក្ខារ(កំណត់សម្គាល់លេខ ៩)	៧.៧៤៩.៤៣៤	៣១.៥៤៧.៩៤៥	៨.១២៩.៩៦៧	៣៣.៤១៤.១៦៤
ជួសជុល និងថែទាំ	៧.៥៨៧.៧៣០	៣០.៨៨៩.៦៤៩	៦.៦៥២.១៨១	២៧.៣៤០.៤៦៤
សេវាវិជ្ជាជីវៈ *	៦.៤៧២.១៤៧	២៦.៣៤៨.១១០	៦.៤៩១.៨២៣	២៦.៦៨១.៣៩៣
ជួសជុល និងថែទាំ	៥.១៣១.០៧៦	២០.៨៨៨.៦១០	៣.៩៣០.១៧៥	១៦.១៥៣.០១៩
ទឹកភ្លើង	១.៨៨៩.៩០៨	៨.១០០.៩១៥	២.០៣៦.៣៧៩	៨.៣៦៩.៥១៨
សេវាធនាគារ	១.៦១៣.៤១៥	៦.៥៦៨.២១២	១.៤៥២.៤៤២	៥.៩៦៩.៥៣៧
រំលស់លើថ្លៃដើមកម្មវិធីកុំព្យូទ័រ (កំណត់សម្គាល់លេខ ១១)	១.២៩៣.៧៨៦	៥.២៦៧.០០៣	៩៥៣.៨៥៨	៣.៩២០.៣៥៦
សន្តិសុខ	១.១៨៧.៩៦៦	៤.៨៣៦.២១០	៩០៨.៨០៦	៣.៧៣៥.១៩៣
សេវាអាជ្ញាបណ្ណ	១.០២៥.២៤៨	៤.១៧៣.៧៨៥	១.២១៥.១០០	៥.៩៩៥.០៦១
សេវាអាជ្ញាបណ្ណ	១.០១៣.៣៨១	៤.១២៥.៤៧៤	៩៩៨.៣៩១	៤.១០៣.៣៨៧
ទំនាក់ទំនង	១.០០៧.៨៥៨	៤.១០២.៩៩០	១.២៣៣.០២៥	៥.០៦៧.៧៣៣
សម្ភារៈការិយាល័យ និងម៉ាស៊ីនព្រីន	៧២៧.២៤២	២.៩៦០.៦០២	១.០៤៣.៥៨៧	៤.២៨៩.១៤៣
ទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្ម	៥៩០.១០០	២.៤០២.២៩៧	១.១២២.២៦៦	៤.៦១២.៥៩៥
ការដឹកជញ្ជូន	៥៥៨.១៣៧	២.២៧២.១៧៦	៥៧០.៥២៩	២.៣៤៤.៨៧៤
ការជួលការិយាល័យ	១៧៦.៧៩២	៧១៩.៧២០	៤១៨.៣៨៧	១.៧១៩.៥៧១
ផ្សេងៗ **	៥.៤៥៣.៤៩០	២២.២០១.១៥៩	៨.១១១.០៨៨	៣៣.៣៣៦.៥៧១
	៨៧.៥៩៥.៥៩២	៣៥៦.៦០១.៦៥៥	៩១.៦៦០.៥០៧	៣៧៦.៧២៤.៦៨៤

* សេវាវិជ្ជាជីវៈ រួមមានកម្រៃសេវាសវនកម្ម ដែលមានចំនួន ៩០.៧៥០ ដុល្លារអាមេរិក ឬ ៣៦៩.៤៤៣ ពាន់រៀល សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

** ចំណាយផ្សេងៗ រួមមានការចំណាយលើសុខុមាលភាព ថ្លៃសមាជិកភាព ចំណាយផ្សេងៗ និងចំណេញ ឬ ខាតពីការលក់ និងលុបចោលទ្រព្យ និងបរិក្ខារ។

២៦. សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
សំវិធានធនសម្រាប់ ECL លើបំណុល និង បុរេប្រទានទៅអតិថិជន(កំណត់សម្គាល់លេខ ៦)	៨.០៦៧.៣៩៩	៣២.៨៤២.២១៨	២៥.៨១៦.២៩៧	១០៦.១០៤.៩៨០
សំវិធានធនសម្រាប់ ECL លើកិច្ចសន្យា ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ (កំណត់សម្គាល់លេខ ២៨)	១០៣.៤៧៨	៤២១.២៥៩	៣.៣០៧	១៣.៥៩២
(ការកាត់បញ្ញាស) សំវិធានធនលើ ECL លើ សមតុល្យនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (កំណត់សម្គាល់លេខ ៥)	(១៤៩.៦០៥)	(៦០៩.០៤២)	៤៧១.២០០	១.៩៣៦.៦៣២
	៨.០២១.២៧២	៣២.៦៥៤.៤៣៥	២៦.២៩០.៨០៤	១០៨.០៥៥.២០៤

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២៧. សាច់ប្រាក់សុទ្ធជាតិសកម្មភាពប្រតិបត្តិការ

	កំណត់ សម្គាល់	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ លេខ ២.៤)		(កំណត់សម្គាល់ លេខ ២.៤)	
		(ដូចដែលបានកំណត់ឡើងវិញ- កំណត់សម្គាល់លេខ ៣៥)			
ចំណូលមុនបង់ពន្ធលើប្រាក់ចំណូល		១៨.៤៨៨.៧០២	៧៥.២៦៧.៥០៧	១៧.៩៥២.៨៦៣	៧៣.៧៨៦.២៦៧
<i>និយ័តកម្មសម្រាប់៖</i>					
ចំណូលការប្រាក់សុទ្ធ		(៩៣.៤៨០.២៥២)	(៣៨០.៥៥៨.១០៦)	(១០៥.៤៣១.៧៨២)	(៤៣៣.៣២៤.៦២៤)
សវិធានធនលើ ECL	២៦	៨.០២១.២៣២	៣២.៦៥៤.៤៣៥	២៦.២៩០.៨០៤	១០៨.០៥៥.២០៤
រំលស់ទ្រព្យសកម្មបី និងអរូបីលើ៖					
ទ្រព្យ និងបរិក្ខារ	៩	៧.៥៨៧.៧៣០	៣០.៨៨៩.៦៤៩	៦.៦៥២.១៨១	២៧.៣៥០.៤៦៤
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១០	៧.៧៤៩.៤៣៤	៣១.៥៤៧.៩៤៥	៨.១២៩.៩៦៧	៣៣.៤១៤.១៦៤
ផ្លែដើមកម្មវិធីកុំព្យូទ័រ	១១	១.១៨៧.៩៦៦	៤.៨៣៦.២១០	៩០៨.៨០៦	៣.៧៣៥.១៩៣
ចំណាយអត្ថប្រយោជន៍និយោជិត	១៧	៣.៥០០.៥០១	១៤.២៥០.៥៣៩	៣.៣០២.៣៥៩	១៣.៥៧២.៦៩៥
(ចំណេញ) ខាត លើការលក់ទ្រព្យ និង បរិក្ខារ	៩				
		(២១.១៣៨)	(៨៦.០៥៣)	២.១៦៥	៨.៨៩៨
ខាតលើការលុបចោលភតិសន្យា		១២៥.៩៩២	៥១១.២៨៥	២២.៦៤១	៩៣.០៥៥
ការលុបចោលទ្រព្យ និងបរិក្ខារ	៩	២.៦១៧	១០.៦៥៤	២៤	៩៩
ការលុបចោលផ្លែដើមកម្មវិធីកុំព្យូទ័រ		៦.៦០០	២៦.៨៦៩	-	-
		(៤៦.៨៣១.០១៦)	(១៩០.៦៤៩.០៦៦)	(៤២.១៦៩.៩៧២)	(១៧៣.៣១៨.៥៨៥)
<i>បម្រែបម្រួលទ្រព្យសកម្ម និង បំណុលប្រតិបត្តិការ</i>					
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា		(៤.៨០៤.៥១៤)	(១៩.៥៥៩.១៧៦)	(២២.៤០០.១៥៩)	(៩២.០៦៤.៦៥៣)
ប្រាក់បញ្ញើមានកាលកំណត់ជាមួយ ធនាគារផ្សេងៗ		៣.០១១.៥៣៨	១២.២៥៩.៩៧១	៦.២៤៣.២០៨	២៥.៦៥៩.៥៨៥
ឥណទានទៅអតិថិជន		១៦៣.១៩៨.៧៧៧	៦៦៤.៣៨២.២២១	(១០៥.២៧៧.៧៦៣)	(៤៣២.៦៩១.៦០៦)
ទ្រព្យសកម្មផ្សេងៗ		(៧៤៥.៦១៨)	(៣.០៣៥.៤១១)	៨៣៥.៣២៣	៣.៤៣៣.១៧៨
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថាន					
ហិរញ្ញវត្ថុផ្សេងៗ		៤៥.៨៧៣.២៦២	១៨៦.៧៥០.០៥០	១១៦.៥១៦.៦៣១	៤៧៨.៨៨៣.៣៥៣
អត្ថប្រយោជន៍និយោជិត		៣.២២០.១៣៥	១៣.១០៩.១៧០	៣.២០១.៥១៦	១៣.១៤៥.២៣១
បំណុលផ្សេងៗ		(៤.៤២០.១៥៨)	(១៧.៩៩៤.៤៦៣)	៣.៧៣៤.២៦៧	១៥.៣៤៧.៨៣៧
សាច់ប្រាក់បានពី (ប្រើក្នុង) សកម្មភាព ប្រតិបត្តិការ		១៥៨.៥០២.៤០៦	៦៤៥.២៦៣.២៩៦	(៣៩.៣១៦.៩៤៩)	(១៦១.៥៩២.៦៦០)
ការប្រាក់ដែលបានទទួល		២១៨.៤៧៦.៨៦៩	៨៨៩.៤១៩.៣៣៤	២៤៣.៥៩៨.៧៦០	១.០០១.១៩០.៩០៤
ការប្រាក់ដែលបានបង់	(១៤៥.២២២.៥៣៣)		(៥៩១.២០០.៩៣២)	(១៣៦.២៦៩.៤១០)	(៥៦០.០៦៧.២៧៥)
ពន្ធលើប្រាក់ចំណូលដែលបានបង់		(២.៥៩០.៥០៦)	(១០.៥៤៥.៩៥០)	(៥.៧៩២.៥៦៦)	(២៣.៨០៧.៤៤៦)
អត្ថប្រយោជន៍និយោជិតដែលបានបង់	១៧	(៥.៥៤៥.៦២៥)	(២២.៥៧៦.២៣៩)	(៥.៧៥៨.២១០)	(២៣.៦៦៦.២៤៣)
សាច់ប្រាក់សុទ្ធជាតិសកម្មភាព ប្រតិបត្តិការ		២២៣.៦២០.៦១១	៩១០.៣៨៩.៥០៩	៥៦.៤៦១.៦២៥	២៣២.០៥៧.២៨០

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២៧. សាច់ប្រាក់សុទ្ធជាតិសកម្មភាពប្រតិបត្តិការ (តពីទំព័រមុន)

ព័ត៌មានបន្ថែមលើលំហូរសាច់ប្រាក់ក្នុងសកម្មភាពប្រតិបត្តិការដែលទទួលបានពីភាគលាភ៖

	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ភាគលាភដែលបានទទួល	១២០.៤៧៨	៤៩០.៤៦៦	១៦៨.៤៨៣	៦៩២.៣០២

២៨. កិច្ចសន្យា និងយថាភាព

កិច្ចសន្យាឥណទាន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ទ្រព្យសកម្ម				
ចំណែកនៃឥណទានវិបារូបន៍មិនបានប្រើប្រាស់	៨១.៤៣៦.៥៥១	៣២៧.៧៨២.១១៨	៦៩.៩៦៧.៤៨៩	២៨៥.៨១៧.១៩៣
បំណុល				
ចំណែកប្រាក់កម្ចីមិនទាន់ដកចេញ	៨៧.១៦០.៦៣០	៣៥០.៨២១.៥៣៦	-	-
លិខិតធានាពីធនាគារ	៣.៨៨១.២៥៩	១៥.៦២២.០៦៧	៩.៧១០.០៩៨	៣៩.៦៦៥.៧៥០
លិខិតឥណទាន	១០.៣៦៦	៤១.៧២៣	១.៦០៨.៣០១	៦.៥៦៩.៩០៨

បម្រែបម្រួលសំវិធានធនសម្រាប់ ECLs

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
សមតុល្យនាថ្ងៃទី១ ខែមករា	១២០.០៣០	៤៩០.៣២៣	១១៦.៧២៣	៤៨០.៥៤៩
សំវិធានធនលើ ECL (កំណត់សម្គាល់លេខ ២៦)	១០៣.៤៧៨	៤២១.២៥៩	៣.៣០៧	១៣.៥៩២
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(១១.៩៦២)	-	(៣.៨១៨)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	២២៣.៥០៨	៨៩៩.៦២០	១២០.០៣០	៤៩០.៣២៣

ការទាមទារសំណងតាមផ្លូវច្បាប់

ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានធ្វើការប្តឹងទាមទារតាមផ្នែកច្បាប់ពីអតិថិជន ដែលមិនបានទូទាត់សង។ ភាគច្រើននៃការទាមទារនេះ គឺកំពុងស្ថិតនៅក្នុងការចរចា និង/ឬ ជំទាស់មិនព្រមពីកូនបំណុល ហេតុនេះលទ្ធផលចុងក្រោយនៃការប្តឹងទាមទារ និងចំនួននៃការទាមទារមកវិញ មិនអាចត្រូវបានកំណត់ពេលវេលាច្បាស់លាស់នោះទេ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២៨. កិច្ចសន្យា និងយថាភាព (តំបន់ទី១)

ពន្យល់ថាភាព

ប្រព័ន្ធនៃការងារនៅព្រះរាជាណាចក្រកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនលើកច្រើនសារ ហើយត្រូវបានកំណត់ដោយការបកស្រាយមិនច្បាស់លាស់ ផ្ទុយ និង/ឬដែលមានការបកស្រាយខុសៗគ្នាជាច្រើន កើតមានឡើងក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ សារពើពន្ធ គឺជាកម្មវត្ថុនៃការពិនិត្យឡើងវិញ និងការសង្កេតដោយមន្ត្រីពន្ធដារផ្សេងៗជាច្រើន ដែលមានសមត្ថកិច្ចក្នុងការដាក់ពិន័យធ្ងន់ធ្ងរ និងពិន័យជាការប្រាក់។ កត្តាទាំងនេះហើយដែលអាចធ្វើឱ្យមានហានិភ័យពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជាខ្លាំងជាងប្រទេសដទៃទៀត។

គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានទទួលស្គាល់បំណុលពន្ធគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទប្បញ្ញត្តិពន្ធ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរជាប់ពាក់ព័ន្ធអាច នឹងមានបំណកស្រាយខុសៗគ្នា និងធ្វើឱ្យមានផលប៉ះពាល់ជាសារវន្តចាប់តាំងពីធនាគារមានប្រតិបត្តិការអាជីវកម្ម។

២៩. សមតុល្យ និងប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ

ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធ និងទំនាក់ទំនងរបស់ភាគីពាក់ព័ន្ធជាមួយធនាគារបានបង្ហាញដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ	ទំនាក់ទំនង
ម៉ារ៉ូហាន ខបភីអិលស៊ី	ស្ថិតក្រោមការគ្រប់គ្រងរួម
ម៉ារ៉ូហាន (ខេមបូឌា) ខបភីអិលស៊ី	ស្ថិតក្រោមការគ្រប់គ្រងរួម
Maruhan Investment Asia Pte. Ltd	ភាគហ៊ុនិក
ម៉ារ៉ូហាន អ៊ិនវេសម៉ិន (ខេមបូឌា)	ស្ថិតក្រោមការគ្រប់គ្រងរួម
Maruhan Japan Bank Lao Co.. Ltd.	ស្ថិតក្រោមការគ្រប់គ្រងរួម
ស្តេសិន អេកូស៊ីស្តឹម (ខេមបូឌា) ឯ.ក	ស្ថិតក្រោមការគ្រប់គ្រងរួម
Station Ecosystem Pte.Ltd	ស្ថិតក្រោមការគ្រប់គ្រងរួម
គណៈគ្រប់គ្រងសំខាន់ៗ	ក្រុមប្រឹក្សាភិបាលរបស់ធនាគារដែលជាអ្នកធ្វើការសម្រេចចិត្តសំខាន់ៗទាក់ទងនឹងការដឹកនាំយុទ្ធសាស្ត្រ របស់ធនាគារ ហើយគណៈគ្រប់គ្រងជាន់ខ្ពស់ (រួមមានសមាជិកគ្រួសារដែលជិតជិត របស់ពួកគេ)

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២៩. សមតុល្យ និងប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ (តំបន់ទី៣មុន)

សមតុល្យនៅភាគីពាក់ព័ន្ធ

ភាគីពាក់ព័ន្ធ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ឥណទានទៅអតិថិជន				
ម៉ារ៉ូហាន់ អ៊ិនវេសម៉ិន (ខេមបូឌា)	១៩.៥៩៧.៨៦២	៧៨.៨៨១.៣៩៥	១៩.៩៧៣.៥៧៦	៨១.៥៩២.០៥៨
ម៉ារ៉ូហាន់ (ខេមបូឌា) ឧបភីអិលស៊ីន	៣.២២១.១១៦	១២.៩៦៤.៩៩២	៣.៩៣៧.៨៤៧	១៦.០៨៦.១០៥
គណៈគ្រប់គ្រងជាន់ខ្ពស់	៤.៩០៤.៦៥៥	១៩.៧៤១.២៣៦	៥.៥១៨.៩០៣	២២.៥៤៤.៧១៩
	២៧.៧២៣.៦៣៣	១១១.៥៨៧.៦២៣	២៩.៤៣០.៣២៦	១២០.២២២.៨៨២
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ				
ម៉ារ៉ូហាន់ អ៊ិនវេសម៉ិន (ខេមបូឌា)	១.៧៧៣.៤០៩	៧.១៣៧.៩៧១	១.៧៧៣.៤១០	៧.២៤៤.៣៨០
ម៉ារ៉ូហាន់ (ខេមបូឌា) ឧបភីអិលស៊ីន	១.៤៤៨.១៦៧	៥.៨២៨.៨៧២	១.៤៤៨.១៦៧	៥.៩១៥.៧៦២
	៣.២២១.៥៧៦	១២.៩៦៦.៨៤៣	៣.២២១.៥៧៧	១៣.១៦០.១៤២
ប្រាក់បញ្ញើពីអតិថិជន				
ម៉ារ៉ូហាន់ ឧបភីអិលស៊ីន	២១.០៦៧.៧០៥	៨៤.៧៩៧.៥១៣	២១.០២២.៤៧៨	៨៥.៨៧៦.៨២៣
ម៉ារ៉ូហាន់ (ខេមបូឌា) ឧបភីអិលស៊ីន	១.១២៨.២៦១	៤.៥៤១.២៥១	២.២៤២.០៨៥	៩.១៥៨.៩១៧
Maruhan Investment Asia Pte. Ltd.	១.៦៨៥.៩០៣	៦.៧៨៥.៧៦០	១.៥៧០.២០១	៦.៤១៤.២៧១
ម៉ារ៉ូហាន់ អ៊ិនវេសម៉ិន (ខេមបូឌា)	៣.២៧១.៥០៦	១៣.១៦៧.៨១២	៨.០៨៥.៨៦២	៣៣.០៣០.៧៤៦
Maruhan Japan Bank Lao Co.. Ltd.	៧៣.៤៥៦	២៩៥.៦៦០	២៩.៥៣៧	១២០.៦៥៩
ស្តេសិន អេកូស៊ីស្តិម (ខេមបូឌា) ឯ.ក	១១.៤២៧	៤៥.៩៩៤	២០៧.៣៣០	៨៤៦.៩៤៣
Station Ecosystem Pte.Ltd	៥៤.០៦៣	២១៧.៦០៤	១.៣៥៩	៥.៥៥២
Han Family	១៩.៥៦១.៦៦១	៧៨.៧៣៥.៦៨៦	២៤.៧៧៩.២៣២	១០១.២២៣.១៦៣
គណៈគ្រប់គ្រងជាន់ខ្ពស់	១.១៨៥.៨១១	៤.៧៧២.៨៨៧	១.៧០២.០៤០	៦.៩៥២.៨៣៣
	៤៨.០៣៩.៧៩៣	១៩៣.៣៦០.១៦៧	៥៩.៦៤០.១២៤	២៤៣.៦២៩.៩០៧
អនុបំណុល				
Maruhan Investment Asia Pte. Ltd.	១.២០០.០០០	៤.៨៣០.០០០	១.៦០០.០០០	៦.៥៣៦.០០០

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

២៩. សមតុល្យ និងប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ (តំពីទំព័រមុន)

ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

ភាគីពាក់ព័ន្ធ	លក្ខណៈប្រតិបត្តិការ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់លេខ ២.៤)		(កំណត់សម្គាល់លេខ ២.៤)	
ម៉ារ៉ុហាន ឧបភើវេសិន	ចំណាយការប្រាក់	៥២.៧២៧	២១៤.៦៥២	៥២.៤៥៩	២១៥.៦០៦
	ប្រាក់បញ្ញើបានទទួល	៤៥.២២៧	១៨៤.១១៩	៤៥.០៤០	១៨៥.១១៤
ម៉ារ៉ុហាន (ខេមបូឌា) ឧបភើវេសិន	ចំណាយការប្រាក់	១២.២០២	៤៩.៦៧៤	៤៥.១៦៧	១៨៥.៦៣៦
	ប្រាក់បញ្ញើបានបង់	(១.១១៣.៨២៤)	(៤.៥៣៤.៣៧៨)	(១.៩២៩.៦៩៧)	(៧.៩៣១.០៥៥)
	ឥណទានបានសង់ឡើងវិញ	(៧២៣.៥៦២)	(២.៩៤៥.៦២១)	(៧១៥.៩៧២)	(២.៩៤២.៦៤៦)
	ការទូទាត់ជំនួស	៩២.២៥៩	៣៧៥.៥៨៦	១០១.០៥៣	៤១៥.៣២៦
	ចំណាយការជួល	១.៨១១.៦៣៤	៧.៣៧៥.១៦២	១.០៥៦.៩៨២	៤.៣៤៤.១៩៦
Maruhan Investment Asia Pte. Ltd.	ចំណាយការប្រាក់	១៥៨.២៩៣	៦៤៤.៤១១	២០២.៦៩០	៨៣៣.០៥៧
	ប្រាក់បញ្ញើបានទទួល	១១៥.៧០២	៤៧១.០២៣	៥២៥.៤០៤	២.១៥៥.៣០១
	ការទូទាត់សង់អនុបំណុល	៤០០.០០០	១.៦២៨.៤០០	៤០០.០០០	១.៦៤៤.០០០
ម៉ារ៉ុហាន់ អ៊ិនវេសម៉ិន (ខេមបូឌា)	ប្រាក់បញ្ញើ(បានបង់)/បានទទួល	(៤.៨១៤.៣៥៦)	(១៩.៥៩៩.២៤៣)	៤.៧៦៣.២៣៤	១៩.៥៧៦.៨៩២
	ឥណទាន(បានសង់ឡើងវិញ)/បានផ្តល់	(៣៧៥.៧១៤)	(១.៥២៩.៥៣២)	១៩.៩៧៣.៥៧៦	៨២.០៩១.៣៩៦
	ចំណាយការជួល	២.២៩០.៩៨៧	៩.៣២៦.៦០៨	១.២៩១.៦៩៤	៥.៣០៨.៨៦២
	ចំណាយការប្រាក់	១១០.៦០០	៤៥០.២៥៣	១១២.៣១៤	៤៦១.៦១០
	ការទូទាត់ជំនួស	១០.៩៥៥	៤៤.៥៩៨	១០.៨៦៨	៤៤.៦៦៧
Maruhan Japan Bank Lao Co.. Ltd.	ប្រាក់បញ្ញើបានទទួល/(បានបង់)	៤៣.៩១៩	១៧៨.៧៩៤	(២១.២៩៨)	(៨៧.៥៣៤)
	ប្រាក់បញ្ញើ(បានបង់)/បានទទួល	(១៩៥.៩០៣)	(៧៩៧.៥២១)	២០៧.៣៣០	៨៥២.១២៦
ស្តេសិន អេកូស៊ីស្តិម (ខេមបូឌា) ឯ.ក	ប្រាក់បញ្ញើបានទទួល	៥២.៧០៤	២១៥.៥៨៨	១.៣៥៩	៥.៥៨៥
	ឥណទាន(បានសង់ឡើងវិញ)/បានផ្តល់	(៧៥០.០០០)	(៣.០៥៣.២៥០)	៧៥០.០០០	៣.០៨២.៥០០
	ប្រាក់បញ្ញើបានបង់	(៥.២១៧.៥៧១)	(២១.២៤០.៧៣២)	(១.២០៦.២៥៧)	(៤.៩៥៧.៧១៦)
Han Family	ប្រាក់បញ្ញើ(បានបង់)/បានទទួល	(៥១៦.២៣០)	(២.១០១.៥៧២)	៣០១.៤៨៦	១.២៣៩.១០៧
	ឥណទាន(បានសង់ឡើងវិញ)/បានផ្តល់	(៦១៨.៩៤៤)	(២.៥១៩.៧២១)	៣.១២៧.៦១៩	១២.៨៥៤.៥១៦
	លាភការ	២.០៣៦.៣៤១	៨.២៨៩.៩៤៤	១.៩២១.២០៨	៧.៨៩៦.១៦៤

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារបានប្រឈមនឹងហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុដូចបានរៀបរាប់ខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ និង
- ហានិភ័យសន្ទនីយភាព

មុខងារគ្រប់គ្រងហានិភ័យ និងរចនាសម្ព័ន្ធអភិបាលកិច្ច

សកម្មភាពរបស់ធនាគារប្រឈមនឹងហានិភ័យហិរញ្ញវត្ថុជាច្រើនប្រភេទដែលមានដូចជា៖ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសន្ទនីយភាព។ ការប្រឈមនឹងហានិភ័យ គឺជាកត្តាចម្បងសម្រាប់អាជីវកម្មហិរញ្ញវត្ថុ ហើយហានិភ័យនៃប្រតិបត្តិការ គឺជាផលវិបាកដែលមិនអាចចៀសផុតក្នុងវិស័យជំនួញនោះទេ។

ធនាគារមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស និងការប្តូរអត្រាប្តូរការប្រាក់ដើម្បីគ្រប់គ្រងហានិភ័យ របស់ខ្លួនឡើយ។

គោលបំណងចម្បងរបស់ធនាគារ ក្នុងការគ្រប់គ្រងហានិភ័យ គឺត្រូវអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃ កម្ពុជា។ ម៉្យាងវិញទៀត ធនាគារបានទទួលស្គាល់ពីសារៈសំខាន់នៃការសម្រេចបាននូវការអនុវត្តយ៉ាងល្អបំផុតខ្នាតអន្តរជាតិ លើការគ្រប់គ្រងហានិភ័យ។ ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មការឥណទាន ដើម្បីបង្កើតនូវប៉ារ៉ាម៉ែត្រទូលំទូលាយក្នុងការទទួលយកហានិភ័យរបស់ធនាគារ និងត្រួតពិនិត្យសកម្មភាពដែលផ្ទុយទៅនឹងប៉ារ៉ាម៉ែត្រទាំងនេះ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

មុខងារគ្រប់គ្រងហានិភ័យ និងរចនាសម្ព័ន្ធអភិបាលកិច្ច (តំបន់ព័រមុន)

ព័ត៌មានលម្អិតនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	១៤៧.៦៨០.៨៨៦	៥៩៤.៤១៥.៥៦៦	១៧៣.៦៧៤.០៥២	៧០៩.៤៥៨.៥០២
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា	៤១៧.២២០.៧៧៨	១.៦៧៩.៣១៣.៦៣២	៣២៥.៨២៦.៣៤០	១.៣៣១.០០០.៥៩៩
សមតុល្យនៅធនាគារផ្សេងៗ - សុទ្ធ	៨១.៩០២.៦៨៦	៣២៩.៦៥៨.៣១១	៦៨.៩៨៨.៣៣២	២៨១.៨១៧.៣៣៦
ឥណទានទៅអតិថិជន - សុទ្ធ	២.០០៩.៤៥៨.៣៥៤	៨.០៨៨.០៦៩.៨៧៥	២.១៦២.៥២១.៦១១	៨.៨៣៣.៩០០.៧៨១
ការវិនិយោគផ្សេងៗ	១០.០៤៨.២០១	៤០.៤៤៤.០១០	៩៣.៧៥០	៣៨២.៩៦៩
ប្រាក់តម្កល់ដែលអាចប្រមូលមកវិញបាន	២.៣៥៨.៧២០	៩.៤៩៣.៨៨៨	២.១៣៥.៣៦៤	៨.៧២២.៩៦២
គណនីត្រូវទទួល	៥៥៨.៨៧៧	២.២៤៩.៤៨០	៦១៦.៩៩២	២.៥២០.៤១២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២.៦៦៩.២២៨.៥០២	១០.៧៤៣.៦៤៨.៧២២	២.៧៣៣.៨៨៦.៤៤១	១១.១៦៧.៨០៣.៥៦១
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថាន				
ហិរញ្ញវត្ថុផ្សេងៗ	១.៩១៦.០៤២.៦៤០	៧.៧១២.០៧១.៦២៦	១.៨៧០.១៦៩.៣៧៨	៧.៦៣៩.៦៤១.៩០៩
ប្រាក់កម្ចី	១៨៣.៦៩៩.៤៨៣	៧៣៩.៣៩០.២៥៨	៣០០.៤០០.២៧៦	១.២២៧.១៣៨.១២៧
អនុបំណុល	១០៥.៥៥០.០០០	៤២៨.៨៣៨.៧៥០	១២៥.២០០.០០០	៥១១.៤៥៧.០០០
បំណុលផ្សេងៗ *	៥៩.៦២៩.១២៦	២៤០.០០៧.២៣២	៦៦.៣១១.២៥៨	២៧០.៨៨១.៤៨៧
បំណុលភតិសន្យា	៣៦.៩៣៦.១២៤	១៤៨.៦៦៧.៨៩៩	៤២.៣១១.១៩៦	១៧២.៨៤១.២៣៦
បំណុលហិរញ្ញវត្ថុសរុប	២.៣០១.៨៥៧.៣៣៣	៩.២៦៨.៩៧៥.៧៦៥	២.៤០៤.៣៩២.១០៨	៩.៨២១.៩៥១.៧៥៩

*បំណុលផ្សេងៗពុំមានរួមបញ្ចូលនូវប្រាក់ចំណូលមិនទាន់ទទួលស្គាល់ និងសំវិធានធនសម្រាប់ ECL លើកិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុឡើយ។

៣០.១ ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យខាតបង់ដោយផ្ទាល់ ឬដោយប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការមិនបានអនុវត្តជាប់លាប់ នៃនីតិវិធីផ្ទៃក្នុងពីសំណាក់បុគ្គលិក បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ និងការកើតឡើងពីកត្តាខាងក្រៅមួយចំនួនទៀត ដែលមិនមែនជាហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសន្ទនីយភាព ដូចជាកត្តាដែលកើតមានឡើងពីតម្រូវការផ្លូវច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ជាទូទៅនៅក្នុងបរិបទសាជីវកម្ម។

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតឡើង ដែលសមស្របក្នុងការត្រួតពិនិត្យ និងការធ្វើរបាយការណ៍ទៅលើសកម្មភាពអាជីវកម្ម ដោយផ្អែកទៅលើការត្រួតពិនិត្យ និងអង្គភាពគាំទ្រ ដែលមានភាពឯករាជ្យនៃអាជីវកម្ម និងការត្រួតពិនិត្យពីគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទី៣)

៣០.១ ហានិភ័យប្រតិបត្តិការ (តំបន់ទី៣)

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតរចនាសម្ព័ន្ធភាព និងវិធីសាស្ត្រនៃការគ្រប់គ្រងឱ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងផ្សេងៗ ត្រូវបានដាក់ឱ្យអនុវត្តរួមទាំងការបង្កើតកម្រិតនៃការចុះហត្ថលេខាអនុម័ត ការបង្កើត នូវប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនីតិវិធី និងឯកសារនានាដែលអនុលោមតាមគោលការណ៍ និងតម្រូវតាមបទប្បញ្ញត្តិផ្សេងៗ។ ការបង្កើតទាំងនេះ គឺបន្តការត្រួតពិនិត្យជាប្រចាំដើម្បីកំណត់នូវហានិភ័យផ្នែកប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ដែលធ្វើការត្រួតពិនិត្យ ជាប្រចាំដោយអង្គភាពសវនកម្មផ្ទៃក្នុង។ លទ្ធផលដែលបានមកពីការត្រួតពិនិត្យរបស់សវនកម្មផ្ទៃក្នុង ត្រូវបានពិភាក្សាជាមួយគណៈគ្រប់គ្រងនៃផ្នែកដែលជាប់ពាក់ព័ន្ធជាមួយដាក់ជូនទៅគណៈកម្មការសវនកម្ម និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។

៣០.២ ហានិភ័យឥណទាន

ធនាគារត្រូវប្រឈមមុខនឹងហានិភ័យឥណទាន ដែលជាហានិភ័យពីសមភាគីធ្វើឱ្យមានការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារក្នុងករណីដែល មិនបានអនុវត្តនូវកាតព្វកិច្ចទាំងនេះ។ ហានិភ័យឥណទាន គឺជាហានិភ័យដែលសំខាន់បំផុតសម្រាប់អាជីវកម្មរបស់ធនាគារ។ ហានិភ័យ ឥណទានប្រឈមនឹងការកើតឡើងជាចម្បងក្នុងសកម្មភាពផ្តល់ឥណទានជូនអតិថិជន។ ហានិភ័យឥណទានសម្រាប់ឧបករណ៍ ហិរញ្ញវត្ថុក្រៅតារាងតុល្យការមានដូចជាកិច្ចសន្យាឥណទាន។ សកម្មភាពផ្តល់ឥណទាន ត្រូវបានណែនាំដោយគោលការណ៍ឥណទាន របស់ធនាគារ ដើម្បីអះអាងធានាថាគោលបំណងនៃឥណទានទាំងអស់ទទួលបានជោគជ័យ (ពោលគឺ ផលបត្រឥណទានមានភាពរឹងមាំ ហើយហានិភ័យឥណទានត្រូវបានបែងចែកបានយ៉ាងល្អ)។ គោលការណ៍ឥណទានបានកត់ត្រា នូវគោលការណ៍ឥណទាន ទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដោយរួមបញ្ចូលទាំងប្រព័ន្ធចំណាត់ថ្នាក់ផ្ទៃក្នុងរបស់ធនាគារ និងនីតិវិធីដែលអនុវត្ត ដើម្បីធានាអះអាង ក្នុងការអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា។

ការវាស់វែងហានិភ័យឥណទាន

ធនាគារ ធ្វើការវាយតម្លៃពីលទ្ធភាពនៃការខកខានមិនបានបំពេញកាតព្វកិច្ចរបស់សមភាគី ដោយប្រើប្រាស់ឧបករណ៍កំណត់ផ្ទៃក្នុង។ គណៈកម្មការឥណទានក្នុងស្រុក មានទំនួលខុសត្រូវក្នុងការកំណត់នូវកម្រិតគោលនយោបាយហានិភ័យ។

កម្រិតហានិភ័យត្រូវបានពិនិត្យ និងធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ និងក្នុងករណីដែល (i) មានការផ្លាស់ប្តូរលក្ខខណ្ឌឥណទានដែលរួមបញ្ចូល ផងដែរនូវការពន្យារពេល (ii) ការទូទាត់សងមិនទៀងទាត់ ឬ ការគេចវេសដោយចេតនា និង (iii) ព័ត៌មានមិនល្អទាក់ទងនឹងអ្នកសុំខ្ចី ឬប្រតិបត្តិការ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទី១)

៣០.២ ហានិភ័យឥណទាន (តំបន់ទី១)

គោលនយោបាយត្រួតពិនិត្យហានិភ័យ និងការទប់ស្កាត់

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទានជូនអតិថិជន និងបុរេប្រទានចំពោះរូបវន្តបុគ្គល ឬសហគ្រាស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងវិសាលភាព និងត្រួតពិនិត្យនូវការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលណាដែលហានិភ័យទាំងនោះត្រូវបានកំណត់អត្តសញ្ញាណ។ ហានិភ័យចម្បងៗដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា គឺជាហានិភ័យទាំងឡាយណាដែលផ្តល់ឱ្យអត្ថបាត់បង់តែមួយ ដែលមានអនុបាតលើសពី ១០,០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

យោងទៅតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ៨៧-០៦-២២៦ ធនាគារតម្រូវឱ្យរក្សាឱ្យបានគ្រប់ពេលវេលានូវអនុបាតអតិបរមា ចំនួន ២០,០០% រវាងហានិភ័យចម្បងៗសរុប ដែលកើតចេញពីប្រតិបត្តិការ ជាមួយនឹងអត្ថបាត់បង់កត្តបុគ្គលម្នាក់ៗ និងមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ ចំនួនសរុបនៃហានិភ័យចម្បងៗទាំងអស់មិនត្រូវលើសពី ៣០០,០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

ការគ្រប់គ្រងហានិភ័យឥណទាន

ការអភិវឌ្ឍ និងថែរក្សាដំណើរការរបស់ធនាគារសម្រាប់ការវាស់វែង ECL៖ រួមបញ្ចូលទាំងដំណើរការសម្រាប់៖

- ការអនុម័តដំបូង ការធ្វើឱ្យមានសុពលភាពទៀងទាត់ និងការធ្វើតេស្តត្រឡប់មកវិញ នៃគំរូដែលបានប្រើប្រាស់
- កំណត់ និងតាមដានការកើនឡើងហានិភ័យឥណទាន និង
- ការរួមបញ្ចូលព័ត៌មានព្យាករណ៍ទុកនាពេលអនាគត។

ធ្វើការត្រួតពិនិត្យនូវអនុលោមភាពរបស់អង្គភាពអាជីវកម្ម ដែលមានដែនកំណត់ប្រឈមហានិភ័យដែលបានព្រមព្រៀងរួមទាំង សហគ្រាសដែលត្រូវបានជ្រើសរើស ហានិភ័យក្នុងប្រទេស និងប្រភេទផលិតផល។ របាយការណ៍ទៀងទាត់ស្តីពីគុណភាពឥណទាននៃផលបត្រក្នុងស្រុក ត្រូវបានផ្តល់ជូននៅគណកម្មការឥណទានរបស់ធនាគារ ដែលអាចតម្រូវឱ្យមានវិធានការកែតម្រូវសមស្របដែលនឹងត្រូវអនុវត្ត។ ការត្រួតពិនិត្យទាំងនេះ រួមមានរបាយការណ៍ដែលបានប៉ាន់ស្មានពីសំវិធានធន ECL។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១ មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទី១ មុន)

៣០.២ ហានិភ័យឥណទាន (តំបន់ទី១ មុន)

ការគ្រប់គ្រងហានិភ័យឥណទាន (តំបន់ទី១ មុន)

ឯកទេសក្នុងការផ្តល់យោបល់ ការណែនាំនិងជំនាញដល់អង្គភាពអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តដ៏ល្អបំផុតនៅក្នុងធនាគារ ក្នុងការគ្រប់គ្រងហានិភ័យឥណទាន។ ធនាគារ មានគោលការណ៍និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ ទម្លាប់នៃការគ្រប់គ្រងទាំងនេះ គឺការទទួលបាននូវទ្រព្យធានាក្នុងទម្រង់ជាទ្រព្យបញ្ចាំសម្រាប់ឥណទានទៅអតិថិជន ដែលជា ទម្លាប់អនុវត្តទូទៅ។ ធនាគារ អនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាក់លាក់នៃទ្រព្យបញ្ចាំ ឬ ការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទទ្រព្យបញ្ចាំតាមគោលការណ៍ដើម្បីធានាឥណទានផ្តល់ដល់អតិថិជនគឺ៖

- កម្ចីបញ្ចាំលើទ្រព្យសកម្មលំនៅដ្ឋាន (ដីធ្លី អគារ និងអចលនទ្រព្យផ្សេងទៀត)
- ការគិតថ្លៃលើទ្រព្យសកម្មអាជីវកម្មដូចជាដី និងអគារ និង
- សាច់ប្រាក់ជាទម្រង់ប្រាក់បញ្ញើមានកាលកំណត់។

ការប្រមូលផ្តុំហានិភ័យ

ធនាគារ ត្រួតពិនិត្យការប្រមូលផ្តុំនៃហានិភ័យឥណទានរបស់សមភាគីទៅតាមវិស័យ។ ការវិភាគនៃការប្រមូលផ្តុំលើហានិភ័យឥណទាន គិតត្រឹមកាលបរិច្ឆេទនៃតារាងតុល្យការត្រូវបានបង្ហាញដូចខាងក្រោម។

ការប្រឈមហានិភ័យអតិបរមាលើឥណទានមុនកាន់កាប់ទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានផ្សេងៗ

ព័ត៌មានលម្អិតអំពីការប្រឈមហានិភ័យអតិបរមាលើឥណទានមុនកាន់កាប់ទ្រព្យបញ្ចាំ ឬ ការពង្រឹងឥណទានផ្សេងៗមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា	៤១៧.២២០.៧៧៨	១.៦៧៩.៣១៣.៦៣២	៣២៥.៨២៦.៣៤០	១.៣៣១.០០០.៥៩៩
សមតុល្យនៅធនាគារផ្សេងៗ	៨២.៣០៨.៨៨២	៣៣១.២៩៣.២៥០	៦៩.៥៥៤.១៣៣	២៨៤.០៨៧.៧៨៣
ឥណទានទៅអតិថិជន	២.០៥៨.១២៦.៤៥៩	៨.២៨៣.៩៥៨.៩៩៨	២.២១៦.៥៣២.៨៥៩	៩.០៥៤.៥៣៦.៧២៩
ការវិនិយោគផ្សេងៗ	១០.០៤៨.២០១	៤០.៤៤៤.០១០	៩៣.៧៥០	៣៨២.៩៦៩
ប្រាក់តម្កល់ដែលអាចប្រមូលមកវិញបាន	២.៣៥៨.៧២០	៩.៤៩៣.៨៤៨	២.១៣៥.៣៦៤	៨.៧២២.៩៦២
គណនីត្រូវទទួល	៥៥៨.៨៧៧	២.២៤៩.៤៨០	៦១៦.៩៩២	២.៥២០.៤១២
	២.៥៧០.៦២១.៩១៧	១០.៣៨៦.៧៨៣.២១៨	២.៦១៤.៧២៩.៤៣៨	១០.៦៨១.២៥១.៤៨៤

សមតុល្យដែលប្រឈមនឹងហានិភ័យឥណទាន ដែលកើតឡើងពីខ្ទង់ក្រៅតារាងតុល្យការត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ២៦។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទី៣មុន)

៣០.២ ហានិភ័យឥណទាន (តំបន់ទី៣មុន)

ការប្រមូលផ្តុំហានិភ័យទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនឹងការប្រឈមហានិភ័យឥណទាន (តំបន់ទី៣មុន)

ការប្រមូលផ្តុំហានិភ័យកើតឡើងនៅពេលដែលសមភាគីមួយចំនួនចូលរួមក្នុងសកម្មភាពអាជីវកម្មស្រដៀងគ្នា ឬសកម្មភាពនៅក្នុងតំបន់ ភូមិសាស្ត្រដូចគ្នា ឬមានលក្ខណៈសេដ្ឋកិច្ចស្រដៀងគ្នា ដែលបណ្តាល ឱ្យសមត្ថភាពរបស់ពួកគេក្នុងបំពេញកាតព្វកិច្ចតាមកិច្ចសន្យា ហើយរងផលប៉ះពាល់ដោយសារបម្រែបម្រួលសេដ្ឋកិច្ចនយោបាយ ឬលក្ខខណ្ឌផ្សេងទៀត។ ការប្រមូលផ្តុំហានិភ័យបង្ហាញពីភាពប្រែប្រួលទាក់ទងនឹង ការអនុវត្តរបស់ធនាគារពីការអភិវឌ្ឍដែលប៉ះពាល់ដល់វិស័យជាក់លាក់ ឬទីតាំងភូមិសាស្ត្រ។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
	សមតុល្យនៅ ធនាគារជាតិ នៃកម្ពុជា	សមតុល្យនៅ ធនាគារផ្សេងៗ - សុទ្ធ	ឥណទានផ្តល់ជូន អតិថិជន - សុទ្ធ	ការវិនិយោគ ផ្សេងៗ	ប្រាក់តម្កល់ដែលអាច ប្រមូលមកវិញបាន	គណនីត្រូវទទួល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
អន្តរការីហិរញ្ញវត្ថុ	៤១៧.២២០.៧៧៨	៨២.៣០៨.៨៨២	-	៩.៩៥៤.៤៥១	-	-
ពាណិជ្ជកម្ម - បោះដុំ និងលក់រាយ	-	-	៥៦៨.៧៩៩.០១០	-	-	-
ការផ្តល់ឥណទានផ្ទាល់ខ្លួន	-	-	៣៩៦.៧៤៧.០៨០	-	-	-
សេវាកម្ម	-	-	៣២១.៤៣៤.៥១៨	-	-	-
សំណង់ និងអចលនទ្រព្យ	-	-	២៩៤.៩០៨.០១១	-	-	-
កសិកម្ម	-	-	២៤៥.០៨០.២៦៤	-	-	-
ឥណទានគេហដ្ឋាន	-	-	១៩៧.៩៥០.៤១៥	-	-	-
គ្រឹះស្ថានហិរញ្ញវត្ថុ	-	-	៣២.៩៤៤.៨១៩	-	-	-
ផ្សេងៗ	-	-	២៦២.៣៤២	៩៣.៧៥០	២.៣៥៨.៧២០	៥៥៨.៨៧៧
	៤១៧.២២០.៧៧៨	៨២.៣០៨.៨៨២	២.០៥៨.១២៦.៤៥៩	១០.០៤៨.២០១	២.៣៥៨.៧២០	៥៥៨.៨៧៧
សំវិធានធនលើ ECL	-	(៤០៦.១៩៦)	(៣៨.៩៦០.៣១០)	-	-	-
ថ្លៃដើមប្រតិបត្តិការមិនទាន់រំលស់	-	-	(៩.៧០៧.៧៩៥)	-	-	-
	៤១៧.២២០.៧៧៨	៨១.៩០២.៦៨៦	២.០០៩.៤៥៨.៣៥៤	១០.០៤៨.២០១	២.៣៥៨.៧២០	៥៥៨.៨៧៧
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	១.៦៧៩.៣១៣.៦៣២	៣២៩.៦៥៨.៣១១	៨.០៨៨.០៦៩.៨៧៥	៤០.៤៤៤.០១០	៩.៤៩៣.៨៤៨	២.២៤៩.៤៨០

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

៣០.២ ហានិភ័យឥណទាន (តំបន់ទំព័រមុន)

ការប្រមូលផ្តុំហានិភ័យទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនឹងការប្រឈមហានិភ័យឥណទាន (តំបន់ទំព័រមុន)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
	សមតុល្យនៅ ធនាគារជាតិ នៃកម្ពុជា	សមតុល្យនៅ ធនាគារផ្សេងៗ - សុទ្ធ	ឥណទានផ្តល់ជូន អតិថិជន - សុទ្ធ	ការវិនិយោគ ផ្សេងៗ	ប្រាក់តម្កល់ដែលអាច ប្រមូលមកវិញបាន	គណនីត្រូវទទួល	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
អន្តរការីហិរញ្ញវត្ថុ	៣២៥.៨២៦.៣៤០	៦៩.៥៤៤.១៣៣	-	-	-	-	៣៩៥.៣៧០.៤៧៣
ពាណិជ្ជកម្ម - បោះដុំ និងលក់រាយ	-	-	៦៣៤.២៨២.១១៩	-	-	-	៦៣៤.២៨២.១១៩
ការផ្តល់ឥណទានផ្ទាល់ខ្លួន	-	-	៤៤៥.២៦៤.៣៨៧	-	-	-	៤៤៥.២៦៤.៣៨៧
សេវាកម្ម	-	-	៣៤៤.៩២៥.៩៦២	-	-	-	៣៤៤.៩២៥.៩៦២
សំណង់ និងអចលនទ្រព្យ	-	-	២៩០.៩៩៨.០០២	-	-	-	២៩០.៩៩៨.០០២
កសិកម្ម	-	-	២២៩.៧៧៨.៨៤០	-	-	-	២២៩.៧៧៨.៨៤០
ឥណទានគេហដ្ឋាន	-	-	២៣៤.៥៣៣.៦៨៤	-	-	-	២៣៤.៥៣៣.៦៨៤
គ្រឹះស្ថានហិរញ្ញវត្ថុ	-	-	៣៦.១២៤.៨១០	-	-	-	៣៦.១២៤.៨១០
ផ្សេងៗ	-	-	៦២៥.០៥៥	៩៣.៧៥០	២.១៣៥.៣៦៤	៦១៦.៩៩២	៣.៤៧១.១៦១
	៣២៥.៨២៦.៣៤០	៦៩.៥៤៤.១៣៣	២.២១៦.៥៣២.៨៥៩	៩៣.៧៥០	២.១៣៥.៣៦៤	៦១៦.៩៩២	២.៦១៤.៧៤៩.៤៣៨
សំវិធានធនលើ ECL	-	(៥៥៥.៨០១)	(៤០.៧០៣.២៨០)	-	-	-	(៤១.២៥៩.០៨១)
ថ្លៃដើមប្រតិបត្តិការមិនទាន់រំលស់	-	-	(១៣.៣០៧.៩៦៨)	-	-	-	(១៣.៣០៧.៩៦៨)
	៣២៥.៨២៦.៣៤០	៦៨.៩៨៨.៣៣២	២.១៦២.៥២១.៦១១	៩៣.៧៥០	២.១៣៥.៣៦៤	៦១៦.៩៩២	២.៥៦០.១៨២.៣៨៩
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	១.៣៣១.០០០.៥៩៩	២៨១.៨១៧.៣៣៦	៨.៨៣៣.៩០០.៧៨១	៣៨២.៩៦៩	៨.៧២២.៩៦២	២.៥២០.៤១២	១០.៦៨១.២៥១.៤៥៤

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំពីទំព័រមុន)

៣០.២ ហានិភ័យឥណទាន (តំពីទំព័រមុន)

គុណភាពឥណទាន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤១៧.២២០.៧៧៨	-	-	៤១៧.២២០.៧៧៨
សមតុល្យនៅធនាគារផ្សេងៗ	៨២.៣០៨.៨៨២	-	-	៨២.៣០៨.៨៨២
ឥណទានទៅអតិថិជន	១.៥០១.៦៧៦.២៣០	៣៧៩.៧៣៣.៨៧៦	១៧៦.៧១៦.៣៥៣	២.០៥៨.១២៦.៤៥៩
ការវិនិយោគផ្សេងៗ	១០.០៤៨.២០១	-	-	១០.០៤៨.២០១
ប្រាក់តម្កល់ដែលអាចប្រមូលមកវិញបាន	២.៣៥៨.៧២០	-	-	២.៣៥៨.៧២០
គណនីត្រូវទទួល	៥៥៨.៨៧៧	-	-	៥៥៨.៨៧៧
	២.០១៤.១៧១.៦៨៨	៣៧៩.៧៣៣.៨៧៦	១៧៦.៧១៦.៣៥៣	២.៥៧០.៦២១.៩១៧
សំវិធានធនលើ ECL	(៥.០៣៦.៩៧៦)	(៤.២២២.៣២០)	(៣០.១០៧.២០៩)	(៣៩.៣៦៦.៥០៥)
ថ្លៃដើមប្រតិបត្តិការមិនទាន់រំលស់	(៩.២០៤.៩៤៨)	(៩៤.៦៨៨)	(៤០៨.១៥៩)	(៩.៧០៧.៧៩៥)
	១.៩៧៣.៨២៩.៧៦៣	៣៧៥.៤០៦.៨៦៨	១៤៦.២០០.៩៨៥	២.៥២១.៤៣៧.៦១៦
សមមូលពាន់រៀល				
(កំណត់សម្គាល់លេខ ២.៤)	៨.០៤៩.៧១៧.២៩៦	១.៥១១.០៥២.៨៩៤	៥៨៨.៤៥៨.៩៦៥	១០.១៤៩.២២៩.១៥៥

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣២៥.៨២៦.៣៤០	-	-	៣២៥.៨២៦.៣៤០
សមតុល្យនៅធនាគារផ្សេងៗ	៦៩.៥៤៤.១៣៣	-	-	៦៩.៥៤៤.១៣៣
ឥណទានទៅអតិថិជន	២.០៤៥.១២៣.០៧១	៣៥.៦៨៥.៤០៤	១៣៥.៧២៤.៣៨៤	២.២១៦.៥៣២.៨៥៩
ការវិនិយោគផ្សេងៗ	៩៣.៧៥០	-	-	៩៣.៧៥០
ប្រាក់តម្កល់ដែលអាចប្រមូលមកវិញបាន	២.១៣៥.៣៦៤	-	-	២.១៣៥.៣៦៤
គណនីត្រូវទទួល	៦១៦.៩៩២	-	-	៦១៦.៩៩២
	២.៤៧៥.៨២៤.៦៩៨	៣៥.៦៨៥.៤០៤	១៣៥.៧២៤.៣៨៤	២.៦៤៧.២៣៤.៤៨៦
សំវិធានធនលើ ECL	(៣.០៧៩.៦៥០)	(១.២២១.១៥២)	(៣៦.៩៥៨.២៧៩)	(៤១.២៥៩.០៨១)
ថ្លៃដើមប្រតិបត្តិការមិនទាន់រំលស់	(១២.៧១៩.៩៣២)	(១១០.៦៩២)	(៤៧៧.៣៤៤)	(១៣.៩០៧.៩៦៨)
	២.៤២៣.០៣៥.០១៦	៣៤.៣៥៣.៥៦០	៩៨.២៨៨.៧៦១	២.៥៥៥.៦៧៧.៣៣៧
សមមូលពាន់រៀល				
(កំណត់សម្គាល់លេខ ២.៤)	៩.៧៧០.៤៤៨.៧៧៤	១៣៨.២៧៣.០៧៩	៣៩៥.៦១២.២៦៣	១០.៣០៤.៣៣៤.១១៦

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទី១)

៣០.២ ហានិភ័យឥណទាន (តំបន់ទី១)

គុណភាពឥណទាន (តំបន់ទី១)

ធនាគារអនុវត្តវិធីសាស្ត្រប្រតិបត្តិការដ៏ណែនាំ ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង។ សំវិធានធនលើ ឱនភាពតម្លៃ នឹងត្រូវធ្វើឡើងដោយផ្អែកលើវិធីសាស្ត្រប្រតិបត្តិការដ៏ណែនាំ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគុណភាពឥណទាននៃ ឧបករណ៍ហិរញ្ញវត្ថុចាប់តាំងពីមានការទទួលស្គាល់ដំបូង។

(i) ដំណាក់កាលទី ១៖ ECL ១២-ខែ – មិនមានអ៊ីមតែមិនលើឥណទាន

ចំពោះការប្រឈមនឹងហានិភ័យ ដែលមិនមានការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទានតាំងពីការទទួលស្គាល់ដំបូង ហើយក៏មិនមានអ៊ីមតែមិនលើឥណទានកើតឡើងនោះទេ ហើយ ECL ដែលមានទំនាក់ទំនងនឹងប្រូបាប៊ីលីតេនៃព្រឹត្តិការណ៍លំអដើម និងកើតឡើងក្នុងរយៈពេល ១២ខែបន្ទាប់នឹងត្រូវបានទទួលស្គាល់។

(ii) ដំណាក់កាលទី ២៖ ECL ពេញមួយវដ្ត – មិនមានអ៊ីមតែមិនលើឥណទាន

ចំពោះការប្រឈមនឹងហានិភ័យ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ នៃហានិភ័យឥណទានតាំងពីការទទួលស្គាល់ដំបូង ប៉ុន្តែវាមិនមានអ៊ីមតែមិនលើឥណទានទេ នោះ ECL ពេញមួយអាណត្តិកាលនឹងត្រូវបានទទួលស្គាល់។

(iii) ដំណាក់កាលទី ៣៖ ECL ពេញមួយវដ្ត-ឥណទានដែលមានឱនភាពនៃតម្លៃ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃជាឥណទានដែលមានឱនភាពនៃតម្លៃនៅពេលមានព្រឹត្តិការណ៍មួយឬច្រើនដង ធ្វើឱ្យមានផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់លំហូរសាច់ប្រាក់នាពេលអនាគតដែលបានរំពឹងទុករបស់ទ្រព្យសកម្មនោះ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពតម្លៃ ឥណទានទេ នោះ ECL ពេញមួយអាណត្តិកាលនឹងត្រូវបានទទួលស្គាល់។

ដំណាក់កាល	ស្ថានភាពនៃហានិភ័យឥណទាន	សូចនាករនៃឥណទានខូច
១	១២-ខែ ECL – មិនមានអ៊ីមតែមិនលើឥណទាន	០ ដល់ ៣០ DPD
២	ពេញ១វដ្តនៃ ECL – មិនមានអ៊ីមតែមិនលើឥណទាន	៣១ ដល់ ៩០ DPD
៣	ពេញ១វដ្តនៃ ECL – អ៊ីមតែមិនលើឥណទាន	លើសពី ៩០ DPD បានរៀបចំ និងកំណត់ពេលវេលាឡើងវិញ លំនាំដើមចាំបាច់ លំនាំដើមដែលពាក់ព័ន្ធ

និយមន័យនៃឥណទានខូច ដែលបានប្រើសម្រាប់គោលបំណងទាំងនេះត្រូវបានអនុវត្តយ៉ាងដាច់លាបលើទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់លើកលែង តែមានព័ត៌មាន ដែលបង្ហាញថានិយមន័យលំនាំដើមផ្សេងទៀតមានភាពសមស្របច្រើនជាងឧបករណ៍ហិរញ្ញវត្ថុជាក់លាក់មួយ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទី៣)

៣០.២ ហានិភ័យឥណទាន (តំបន់ទី៣)

គុណភាពឥណទាន (តំបន់ទី៣)

(iii) ដំណាក់កាលទី ៣៖ ECL ពេញមួយវដ្ត- ឥណទានដែលមានឱនភាពនៃតម្លៃ (តំបន់ទី៣)

ផ្អែកលើនិយមន័យនៃលំនាំដើមរបស់ធនាគារ គណនីដែលត្រូវបានចាត់ចូលជាលំនាំដើមនឹងត្រូវបានដាក់ស្លាកថា “បាទ/ចាស” នៅក្នុង “សូចនាករនៃអ៊ីម៉ែត្រិក” នៅពេល “ហេតុផលលំនាំដើម” បង្ហាញពីហេតុផលមួយក្នុងចំណោមហេតុផលទាំងបួនដូចខាងក្រោម។

- (ក) *ធម្មតា៖* ភាពយឺតយ៉ាវរបស់គណនីលើសពី ៩០ DPD ហើយអាចអនុវត្តបានចំពោះផលិតផលទាំងអស់ លើកលែងតែ ផលិតផលហិរញ្ញវត្ថុពាណិជ្ជដែលមាននិយមន័យតាមលំនាំដើម ៣១ DPD ដោយសារលក្ខណៈរយៈពេលខ្លីនៃផលិតផល
- (ខ) *ការរៀបចំ និងកំណត់ពេលវេលាឡើងវិញ៖* នៅពេលដែលគណនីឆ្លងកាត់ការរៀបចំរចនាសម្ព័ន្ធបំណុល និងកំណត់ពេលវេលាឡើងវិញ
- (គ) *ចាំបាច់៖* នៅពេលគណនីបង្ហាញពីការភាពទន់ខ្សោយនៅក្នុងប្រវត្តិឥណទានរបស់វា ប៉ុន្តែការខកខានសងរបស់វាមិនលើសពី ៩០ DPD និង
- (ឃ) *ពាក់ព័ន្ធ៖* សំដៅលើការឆ្លងកាត់លំនាំដើមតាមកាតព្វកិច្ចនៃប្រភេទអ្នកខ្ចីដូចគ្នានៅក្នុងប្រភេទនៃការចុះបញ្ជីប្រាក់កម្ចីដូចគ្នា។

(iv) ការបញ្ចូលព័ត៌មានព្យាករណ៍នាពេលខាងមុខ

ធនាគាររួមបញ្ចូលព័ត៌មានព្យាករណ៍ នាពេលខាងមុខទាំងការវាយតម្លៃថាតើហានិភ័យឥណទានរបស់ឧបករណ៍បានកើនឡើងគួរឱ្យ កត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និងមានការវាស់វែងរបស់ ECL ដែរឬទេ។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលចេញផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធរ រូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការ អង្គការឈានមុខ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងអ្នកសិក្សាពីការព្យាករណ៍។

ធនាគារបានកំណត់ និងចងក្រងឯកសារសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់ផលបត្រហិរញ្ញវត្ថុនីមួយៗ ស្របតាមប្រទេសនីមួយៗ ហើយដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដែលបានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការខាតបង់ឥណទាន។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទី១)

៣០.២ ហានិភ័យឥណទាន (តំបន់ទី១)

វត្ថុបញ្ចាំដែលបានរឹបអូស

ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារមិនបានរឹបអូសវត្ថុបញ្ចាំណាមួយដែលបានកាន់កាប់ប្រាក់តម្កល់តាមបទប្បញ្ញត្តិនោះឡើយ។

៣០.៣ ហានិភ័យទីផ្សារ

ធនាគារបានប្រឈមនឹងហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឱ្យតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ មានការប្រែប្រួល ដោយសារតែការប្រែប្រួលតម្លៃក្នុងទីផ្សារ។ ហានិភ័យទីផ្សារ ដែលកើតឡើងពីស្ថានភាពចំហក្នុងអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន កត្តាទាំងនេះត្រូវប្រឈមនឹងបម្រែបម្រួលទីផ្សារជាក់លាក់ និងទីផ្សារទូទៅ ហើយនិងមានបម្រែបម្រួលក្នុងកម្រិត អស្ថិរភាពនៃអត្រាទីផ្សារ ឬតម្លៃទីផ្សារដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន។

ធនាគារមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទដូចជា កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស និងការផ្លាស់ប្តូរអត្រាការប្រាក់នាពេលអនាគត ដើម្បីបញ្ចៀសនូវហានិភ័យរបស់ខ្លួនទេ។

ហានិភ័យពីការបកប្រែរូបិយប័ណ្ណបរទេស

ហានិភ័យពីការបកប្រែរូបិយប័ណ្ណបរទេសកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងទ្រព្យសកម្ម និងបំណុលត្រូវបានទទួលស្គាល់ជារូបិយប័ណ្ណ ណាមួយ ដែលមិនមែនជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ ធនាគារបានរក្សាទុកគោលការណ៍ដើម្បីទប់ស្កាត់ខ្លួនឯងពីស្ថានភាពហានិភ័យ ការបកប្រែរូបិយប័ណ្ណបរទេស។

ស្ថានភាពចំហក្នុងអត្រាប្តូររូបិយប័ណ្ណណាមួយត្រូវបានត្រួតពិនិត្យជាមួយនឹងតម្រូវការប្រតិបត្តិការដែនកំណត់ នៃស្ថានភាពដែលបានកំណត់ជាមុន និងដែនកំណត់កាត់បន្ថយការខាតបង់។

សមតុល្យទ្រព្យសកម្ម និងបំណុលរូបិយវត្ថុជារូបិយប័ណ្ណផ្សេងក្រៅពីដុល្លារអាមេរិក មិនមានទំហំជាសារវន្តនេះទេ ហេតុនេះហើយពុំមានការ វិភាគអំពីហានិភ័យប្តូររូបិយប័ណ្ណបរទេសត្រូវបានបង្ហាញនោះទេ។

ហានិភ័យតម្លៃ

ធនាគារមិនមានប្រឈមនឹងហានិភ័យតម្លៃមូលបត្រឡើយ ពីព្រោះធនាគារមិនបានធ្វើការវិនិយោគក្នុងមូលបត្រ ដែលបានធ្វើចំណាត់ថ្នាក់នៅ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចទៅនឹងតម្លៃទីផ្សារឡើយ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

៣០.៣ ហានិភ័យទីផ្សារ (តំបន់ទំព័រមុន)

ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់អនាគតនៃឧបករណ៍ហិរញ្ញវត្ថុ នឹងប្រែប្រួលដោយសារការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។ គម្លាតការប្រាក់អាចកើនឡើងជាលទ្ធផលពីការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់ នៅក្នុងករណីដែលព្រឹត្តិការណ៍មិនបានរំពឹងទុកថាបានកើតមានឡើង។ នៅក្នុងដំណាក់កាលនេះ គណៈគ្រប់គ្រងរបស់ធនាគារមិនមានគោលនយោបាយ ណាមួយដើម្បីកំណត់កម្រិតភាពមិនស៊ីគ្នានៃអត្រាការប្រាក់ដែលបានកំណត់តម្លៃឡើងវិញ ដែលស្ថិតក្នុងការអនុវត្តនោះទេ។ ទោះបីយ៉ាងណាក៏ដោយ គណៈគ្រប់គ្រង បានត្រួតពិនិត្យជាប្រចាំលើភាពមិនស៊ីគ្នាទាំងនេះ។

ធនាគារពុំមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ គួរឱ្យកត់សម្គាល់ដែលមានអត្រាការប្រាក់អណ្តែតនោះទេ។ សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា សមតុល្យនៅធនាគារផ្សេងៗ ឥណទានទៅអតិថិជន ប្រាក់បញ្ញើពីអតិថិជន ប្រាក់កម្ចី និងអនុបំណុល ដែល មានទាំងអត្រាការប្រាក់ថេរ និងទ្រព្យសកម្ម និងបំណុលដែលមិនមានការគិតការប្រាក់។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំពីទំព័រមុន)

៣០.៣ ហានិភ័យទីផ្សារ (តំពីទំព័រមុន)

ហានិភ័យអត្រាការប្រាក់ (តំពីទំព័រមុន)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	រហូតដល់ ១ខែ	១ ទៅ ៣ខែ	៣ ទៅ ១២ខែ	១ ទៅ ៥ឆ្នាំ	លើសពី ៥ឆ្នាំ	មិនមានការ ផ្លាស់ប្តូរការប្រាក់	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១៨៧.៦៨០.៨៨៦	១៨៧.៦៨០.៨៨៦
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា	១០.២២៩.៧៨៦	២៥.០០៦.៩៦៧	១១.០២៦.៤៩៦	-	-	៣៧០.៩៥៧.៥៦៩	៤១៧.២២០.៧៧៨
សមតុល្យនៅធនាគារផ្សេងៗ	១២៣.៩៨៨	៤០.១៦០.៣០២	៥.០០៣.៥៥២	-	-	៣៧.០២១.០៤០	៨២.៣០៨.៨៨២
ឥណទានទៅអតិថិជន	១៥៤.៧៨០.៦៧៥	៧០.១១៥.១១២	២៤៧.៦៦៣.៣១៥	៩១៧.១១៦.៥៣៧	៦៦៨.៤៥០.៨២០	-	២.០៥៨.១២៦.៤៥៩
ការវិនិយោគផ្សេងៗ	-	-	-	៩.៩៥៤.៤៥១	-	៩៣.៧៥០	១០.០៤៨.២០១
ប្រាក់គម្កល់ដែលអាចប្រមូលមកវិញបាន	៨០.១១២	៨០.១១២	៣១០.២២០	១.៧៦៧.២៥១	១២១.០២៥	-	២.៣៥៨.៧២០
គណនីត្រូវទទួល	-	-	-	-	-	៥៥៨.៨៧៧	៥៥៨.៨៧៧
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១៦៥.២១៤.៥៦១	១៣៥.៣៦២.៤៩៣	២៦៤.០០៣.៥៨៣	៩២៨.៨៣៨.២៣៩	៦៦៨.៥៧១.៨៨៥	៥៥៦.៣១២.១២២	២.៧១៨.៣០២.៨០៣
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៤១៤.៣៦៧.៣៦៥	២០៦.៨១៥.៧៧២	៨២២.៨៧៩.៧៦៧	២០៤.៩៣៩.៥១៧	-	២៦៧.០៤០.២១៩	១.៩១៦.០៤២.៦៤០
ប្រាក់កម្ចី	១៣៤.១៤៥	២១.៩៣២.៧៥៨	៤៨.៨៣១.៥១៤	១០៨.៨៩៥.៨៥៦	៣.៩០៥.១៧០	-	១៨៣.៦៩៩.៤៤៣
អនុបំណុល	-	-	២៩.៩៥០.០០០	៧២.៣០០.០០០	៣.៣០០.០០០	-	១០៥.៥៥០.០០០
បំណុលផ្សេងៗ *	-	-	-	-	-	៥៩.៦២៩.១២៦	៥៩.៦២៩.១២៦
បំណុលភក្តិសន្យា	-	-	-	-	-	៣៦.៩៣៦.១២៤	៣៦.៩៣៦.១២៤
បំណុលហិរញ្ញវត្ថុសរុប	៥៤៨.៥០១.៥១០	២៥៨.៧៤៨.៥៣០	៩០១.៦៦១.២៨១	៣៩៦.១៣៥.៣៧៣	៧.២០៥.១៧០	៣៦៣.៦០៥.៤៣៩	២.៣០១.៨៨៧.៣៣៣
អតិរេកសន្ទនីយភាពសុទ្ធ (គម្លាត) លើស	(២៨៩.២៨៦.៩៤៩)	(៩៣.៣៨៦.០៣៧)	(៦៣៧.៦៥៧.៦៩៨)	៥៣២.៧០២.៨៦៦	៦៦១.៣៦៦.៦៧៥	១៩២.៧០៦.៦៨៣	៤១៦.៤១៥.៤៧០
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៨)	(១.០០៣.៣៨០.១៣១)	(៣៧៥.៨៧៨.៧៩៩)	(២.៥៦៦.៥៧២.២៣៤)	២.១៨៤.៣៧៩.០៣៦	២.៦៦២.០០០.៨៦៧	៧៧៥.៦៤៤.២៧៨	១.៦៧៦.១៩៣.០១៧

*បំណុលផ្សេងៗពុំមានរួមបញ្ចូលនូវប្រាក់ចំណូលមិនទាន់រកបាន និងសំវិធានធនសម្រាប់ ECL លើកិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុឡើយ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

៣០.៣ ហានិភ័យទីផ្សារ (តំបន់ទំព័រមុន)

ហានិភ័យអត្រាការប្រាក់ (តំបន់ទំព័រមុន)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	មិនមានការ					
	រហូតដល់ ១ខែ	១ ទៅ ៣ខែ	៣ ទៅ ១២ខែ	១ ទៅ ៥ឆ្នាំ	លើសពី ៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១៧៣.៦៧៤.០៥២
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា	១១.២៦០.២០២	-	៣.០១៥.២៦៨	-	-	៣១១.៥៥០.៨៧០
សមតុល្យនៅធនាគារផ្សេងៗ	៦០៤.០៩៣	២២.៨៤០.៣៥៦	១០.០៩៣.៦៩៩	-	-	៣៦.០០៥.៩៨៥
ឥណទានទៅអតិថិជន	១៦៥.៩៧៨.១៨២	៦០.០៣២.៨៧៧	៣៧១.៣៤៤.៨៩៧	១.០២៤.៩៥៨.៥៧៣	៥៩៤.២១៨.៣៣០	-
ការវិនិយោគផ្សេងៗ	-	-	-	-	-	៩៣.៧៥០
ប្រាក់តម្កល់ដែលអាចប្រមូលមកវិញបាន	៦០.៩៤៩	៦០.៩៤៩	២៤៣.៣៧០	១.៣៧០.៤៤៧	៣៩៩.៦៤៩	-
គណនីត្រូវទទួល	-	-	-	-	-	៦១៦.៩៩២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១៧៧.៩០៣.៤២៦	៨២.៩៣៤.១៨២	៣៨៤.៦៩៧.២៣៤	១.០២៦.៣២៩.០២០	៥៩៤.៦១៧.៩៧៩	៥២១.៩៤១.៦៤៩
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២៨៦.១៩៤.៣៩១	២០៦.៩៧៤.២២៨	៨៦២.១៧២.៦៦៥	៣៤៣.៣៧៤.៤០០	-	១៧១.៤៥៣.៦៩៤
ប្រាក់កម្ចី	៨.៤៣៨.៧៩១	៣៥.២៧៩.៧៥៩	៧៤.០០០.៤៣២	១៧៩.២៨៦.១២៥	៣.៣៩៥.១៦៩	-
អនុបំណុល	-	-	២២.៩៥០.០០០	៩៥.២៥០.០០០	៧.០០០.០០០	-
បំណុលផ្សេងៗ	-	-	-	-	-	៦៦.៣១១.២៥៨
បំណុលកតិសន្យា	-	-	-	-	-	៤២.៣១១.១៩៦
បំណុលហិរញ្ញវត្ថុសរុប	២៩៤.៦៣៣.១៨២	២៤២.២៥៣.៩៨៧	៩៥៩.១២៣.០៩៧	៦១៧.៩១០.៥២៥	១០.៣៩៥.១៦៩	២៨០.០៧៦.១៤៨
អតិរេកសន្ទនីយភាពសុទ្ធ (គម្លាត) លើស	(១១៦.៧២៩.៧៥៦)	(១៥៩.៣១៩.៨០៥)	(៥៧៤.៤២៥.៨៦៣)	(៥៩១.៥៨១.៤០៥)	(៥.៧៧៧.១៩០)	(៣៨៨.០៣៤.៥០៣)
សមមូលកាន់រៀល (កំណត់សម្គាល់លេខ ២.៨)	(៤៧៦.៨៤១.០៥៤)	(៦៥០.៨២១.៤០៣)	(២.៣៨៦.៥២៩.៦៥១)	១.៦៦៨.៣៨៩.៥៥២	២.៣៨៦.៥៥០.១៧៩	៩៨៨.០២០.៥៧៣

*បំណុលផ្សេងៗពុំមានរួមបញ្ចូលនូវប្រាក់ចំណូលមិនទាន់រកបាន និងសំវិធានធនសម្រាប់ ECL លើកិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុឡើយ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទី១)

៣០.៤ ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារមិនអាចបំពេញកាតព្វកិច្ចទូទាត់របស់ខ្លួន ដែលទាក់ទងនឹងបំណុលហិរញ្ញវត្ថុ របស់ខ្លួន នៅពេលដល់កាលកំណត់សង និងដើម្បីជំនួស សមតុល្យមូលនិធិនៅពេលពួកគេត្រូវបានដកចេញ។ ផលវិបាកនេះ អាចជាការខកខានមិនបាន បំពេញតាមកាតព្វកិច្ចសងរបស់អ្នកដាក់ប្រាក់បញ្ញើ និងបំពេញតាមការសន្យាដើម្បីឱ្យខ្ចី។

គណៈគ្រប់គ្រងរបស់ធនាគារត្រួតពិនិត្យសន្ទនីយភាព និងគ្រប់គ្រងការប្រមូលផ្តុំហានិភ័យ និង របាយការណ៍នៃកាលសន្ទនីយភាព។ ការត្រួតពិនិត្យ និងការរាយការណ៍ធ្វើឡើងតាមស្ថានភាពសាច់ ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និង ខែបន្ទាប់ ពីព្រោះ ការិយបរិច្ឆេទទាំងនេះ គឺជាការិយបរិច្ឆេទសំខាន់សម្រាប់ការគ្រប់គ្រងសន្ទនីយភាព។ គណៈគ្រប់គ្រង ត្រួតពិនិត្យ លើបម្រែបម្រួលនៃម្ចាស់ប្រាក់បញ្ញើចម្បងៗ និងគម្រោងដកប្រាក់របស់ពួកគេ។

តារាងក្នុងកំណត់សម្គាល់លេខ ៣១ គឺជាការវិភាគលើទ្រព្យសកម្ម និងបំណុលរបស់ធនាគារដោយ ពាក់ព័ន្ធនឹងអាយុកាលផុតកំណត់ ដោយផ្អែកលើរយៈពេលដែលនៅសល់នាការបរិច្ឆេទនៃការ រាយការណ៍ទៅកាលសន្ទនីយភាព ឬកាលបរិច្ឆេទ ដែលបានប៉ាន់ស្មានទុក។

៣០.៥ ការគ្រប់គ្រងដើមទុន

គោលបំណងចម្បងនៃការគ្រប់គ្រងដើមទុនរបស់ធនាគារ ដើម្បីធានាថាធនាគារបានអនុវត្តទៅនឹង តម្រូវការដើមទុនខាងក្រៅ និងបានរក្សាភាពរឹងមាំលើស្ថានភាពហិរញ្ញវត្ថុ និងអនុបាតដើមទុនគ្រប់ គ្រាន់ដើម្បីទ្រទ្រង់មុខជំនួញ និងបង្កើនតម្លៃជាអតិបរមាជូនភាគហ៊ុនិក។

ធនាគារគ្រប់គ្រងរចនាសម្ព័ន្ធដើមទុនរបស់ខ្លួន ហើយធ្វើការកែតម្រូវដោយផ្អែកលើការផ្លាស់ប្តូរ ស្ថានភាពសេដ្ឋកិច្ច និងលក្ខណៈហានិភ័យ នៃសកម្មភាពរបស់ខ្លួន។ ដើម្បីថែរក្សា ឬកែតម្រូវ រចនាសម្ព័ន្ធដើមទុន ធនាគារអាចកែតម្រូវសមតុល្យទូទាត់ភាគលាភដល់ភាគហ៊ុនិក រចនាសម្ព័ន្ធ បង្វិលដើមទុន ឬចេញផ្សាយមូលបត្រធានាដើមទុន។ ពុំមានការផ្លាស់ប្តូរណាមួយបានកើតឡើង ក្នុងគោលបំណង គោលនយោបាយ និងដំណើរការពីការិយបរិច្ឆេទមុននោះទេ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣១. កាលវេលានៃទ្រព្យសកម្ម និងបំណុល

តារាងខាងក្រោមបានបង្ហាញពីការវិភាគលើស្ថានភាពកាលវេលានៃទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ជាតើវាអាចប្រមូលបានមកវិញ ឬអាចធ្វើការទូទាត់បានក្នុងអំឡុងពេលមួយឆ្នាំ ឬលើសពីមួយឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃរបាយការណ៍៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	ក្នុងរយៈពេល ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប	ក្នុងរយៈពេល ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	១៤៧.៦៨០.៨៨៦	-	១៤៧.៦៨០.៨៨៦	១៧៣.៦៧៤.០៥២	-	១៧៣.៦៧៤.០៥២
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា	៣៣១.៧៨២.៨២៣	៨៥.៤៣៧.៩៥៥	៤១៧.២២០.៧៧៨	២៣០.៧០៦.០៤៧	៩៥.១២០.២៩៣	៣២៥.៨២៦.៣៤០
សមតុល្យនៅធនាគារផ្សេងៗ	៨២.៣០៨.៨៨២	-	៨២.៣០៨.៨៨២	៦៩.៥៤៤.១៣៣	-	៦៩.៥៤៤.១៣៣
ឥណទានទៅអតិថិជន	៤៧២.៥៥៩.១០៣	១.៥៨៥.៥៦៧.៣៥៦	២.០៥៨.១២៦.៤៥៩	៥៩៧.៣៥៥.៩៥៧	១.៦១៩.១៧៦.៩០២	២.២១៦.៥៣២.៨៥៩
ការវិនិយោគផ្សេងៗ	-	១០.០៤៨.២០១	១០.០៤៨.២០១	-	៩៣.៧៥០	៩៣.៧៥០
ប្រាក់គម្កល់ដែលអាចប្រមូលមកវិញបាន	៤៧០.៤៤៥	១.៨៨៨.២៧៥	២.៣៥៨.៧២០	៣៦៥.២៦៧	១.៧៧០.០៩៧	២.១៣៥.៣៦៤
គណនីត្រូវទទួល	-	៥៥៨.៨៧៧	៥៥៨.៨៧៧	-	៦១៦.៩៩២	៦១៦.៩៩២
	១.០៣៤.៨០២.១៣៩	១.៦៨៣.៥០០.៦៦៤	២.៧១៨.៣០២.៨០៣	១.០៧១.៦៤៥.៤៥៦	១.៧១៦.៧៧៨.០៣៤	២.៧៨៨.៤២៣.៤៩០
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ						
ទ្រព្យសកម្មផ្សេងៗ	២០.០៦៧.២៧៤	-	២០.០៦៧.២៧៤	១៦.៨៩៦.៣៩១	-	១៦.៨៩៦.៣៩១
ទ្រព្យ និងបរិក្ខារ	-	៦២.៦៩៨.៧៤៤	៦២.៦៩៨.៧៤៤	-	៦០.៤៩៧.៥០៦	៦០.៤៩៧.៥០៦
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	-	៦៣.៥៣៥.៨៣៨	៦៣.៥៣៥.៨៣៨	-	៦៥.២៣២.០១០	៦៥.២៣២.០១០
ថ្លៃដើមកម្មវិធីកុំព្យូទ័រ	-	១៨.២៧៧.៨២៦	១៨.២៧៧.៨២៦	-	១៦.៤៨៦.៦៩៩	១៦.៤៨៦.៦៩៩
មូលនិធិពាណិជ្ជកម្ម	-	១៧.៣៨០.០៣០	១៧.៣៨០.០៣០	-	១៧.៣៨០.០៣០	១៧.៣៨០.០៣០
ពន្ធពន្យារជាទ្រព្យសកម្ម-សុទ្ធ	-	-	-	-	១.៣០៣.៣៩៤	១.៣០៣.៣៩៤
	២០.០៦៧.២៧៤	១៦១.៨៩២.៤៣៨	១៨១.៩៥៩.៧១២	១៦.៨៩៦.៣៩១	១៦០.៨៩៩.៦៤៣	១៧៧.៧៩៦.០៣៤
ថ្លៃដើមប្រតិបត្តិការមិនទាន់រំលស់	-	-	(៩.៧០៧.៧៩៥)	-	-	(១៣.៣០៧.៩៦៨)
សំវិធានធនលើ ECL	-	-	(៣៩.៣៦៦.៥០៦)	-	-	(៤១.២៥៩.០៨១)
រំលស់ទ្រព្យសកម្មរូបិ និងអរូបិបង្ក	-	-	(៧៩.៨៨០.៧១៣)	-	-	(៦៦.២៤០.៨៦៨)
	១.០៥៤.៨៦៩.៤១៣	១.៨៤៥.៣៩៣.១០២	២.៧៧១.៣០៧.៥០១	១.០៨៨.៥៤១.៨៤៧	១.៨៧៧.៦៧៧.៦៧៧	២.៩៤៥.២១៩.៤២៥
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	៤.២៤៥.៨៤៩.៣៨៧	៧.៤២៧.៧០៧.២៣៦	១១.៦៧៣.៥៥៦.៦២៣	៤.៤៤៦.៦៩៣.៤៤៤	៧.៦៧០.៣១៣.៣១០	១១.១១៧.០០៦.៧៥៤

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣១. កាលតសាឡនៃទ្រព្យសកម្ម និងបំណុល (តំពីទំព័រមុន)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	ក្នុងរយៈពេល ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប	ក្នុងរយៈពេល ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ	១.៧១១.១០៣.១២៤	២០៤.៩៣៩.៥១៦	១.៩១៦.០៤២.៦៤០	១.៥២៦.៧៩៤.៩៧៨	៣៤៣.៣៧៤.៤០០	១.៨៧០.១៦៩.៣៧៨
ប្រាក់កម្ចី	៧០.៨៩៨.៤១៧	១១២.៨០១.០២៦	១៨៣.៦៩៩.៤៤៣	១១៧.៧១៨.៩៨២	១៨២.៦៨១.២៩៤	៣០០.៤០០.២៧៦
អនុបំណុល	២៩.៩៥០.០០០	៧៥.៦០០.០០០	១០៥.៥៥០.០០០	២២.៩៥០.០០០	១០២.២៥០.០០០	១២៥.២០០.០០០
បំណុលផ្សេងៗ	៥៣.១២៧.២៥៧	៦.៥០១.៨៦៩	៥៩.៦២៩.១២៦	៥៣.៤៩៦.៩៣៤	១២.៨១៤.៣២៤	៦៦.៣១១.២៥៨
បំណុលភតិសន្យា	៦.៦២២.៧៦៥	៣០.៣១៣.៣៥៩	៣៦.៩៣៦.១២៤	៦.៦៩៩.៣៣៧	៣៥.៦១១.៨៥៩	៤២.៣១១.១៩៦
	១.៨៧១.៧០១.៥៦៣	៤៣០.១៥៥.៧៧០	២.៣០១.៨៥៧.៣៣៣	១.៧២៧.៦៦០.២៣១	៦៧៦.៧៣១.៨៧៧	២.៤០៤.៣៩២.១០៨
បំណុលមិនមែនហិរញ្ញវត្ថុ						
បំណុលផ្សេងៗ	៤៩៩.៨០២	-	៤៩៩.៨០២	៤២៩.៤៤៨	-	៤២៩.៤៤៨
អត្ថប្រយោជន៍និយោជិត	-	៣០.៦៦៩.២០៨	៣០.៦៦៩.២០៨	-	២៩.៤៩៤.១៩៧	២៩.៤៩៤.១៩៧
ពន្ធពន្យារជាបំណុល	-	៦៧០.៧៥១	៦៧០.៧៥១	-	-	-
	៤៩៩.៨០២	៣១.៣៣៩.៩៦៥	៣១.៨៣៩.៧៦១	៤២៩.៤៤៨	២៩.៤៩៤.១៩៧	២៩.៩២៣.៦៥៥
បំណុលសរុប	១.៨៧២.២០១.៣៦៥	៤៦១.៤៩៥.៧៣៥	២.៣៣៣.៦៩៧.០៩៤	១.៧២៨.០៨៩.៦៧៩	៧០៦.២២៦.០៧៤	២.៤៣៤.៣១៥.៧៥៣
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៥)	៧.៥៣៩.៦១០.៤៩៤	១.៨៥៧.៥២០.៣០៩	៩.៣៩៧.១៣០.៨០៣	៧.០៥៩.២៤៦.៣៣៨	២.៨៨៤.៩៣៣.៥១១	៩.៩៤៤.១៧៩.៨៥០

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣២. ហានិភ័យសន្តិសុខភាព

ទ្រព្យសកម្មហិរញ្ញវត្ថុ

ការវិភាគលើទ្រព្យសកម្មហិរញ្ញវត្ថុតាមកាលវេលា គឺអាស្រ័យទៅលើកាលបរិច្ឆេទដែលបានរំពឹង ថាទ្រព្យសកម្មទាំងនេះនឹងទទួលបានស្គាល់។ សម្រាប់ទ្រព្យសកម្មផ្សេងទៀត ការវិភាគកាល វេលា គឺផ្អែកទៅលើពេលវេលា ដែលនៅសល់ចាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍រហូតដល់ កាលវេលានៃកិច្ចសន្យា ឬមុនកាលបរិច្ឆេទដែលបានរំពឹងទុក ប្រសិនបើទ្រព្យសកម្មនេះ ត្រូវបាន ទទួលស្គាល់។

បំណុលហិរញ្ញវត្ថុ

ក្រុមដែលមានកាលវេលា គឺផ្អែកទៅលើរយៈពេលដែលនៅសល់ចាប់ពីចុងការិយបរិច្ឆេទនៃការ រាយការណ៍ទៅកាលវេលាតាមកិច្ចសន្យា។ នៅពេលដែលសមភាគី មានជម្រើសតែមួយសម្រាប់ ធ្វើការទូទាត់សមតុល្យត្រូវបានបង់ ហើយបំណុលត្រូវបានបែងចែកទៅក្នុងការិយបរិច្ឆេទដំបូង បំផុត ដែលធនាគារអាចតម្រូវឱ្យមានការទូទាត់។

កាលវេលានៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដោយផ្អែកលើរយៈពេលដែលនៅសល់ដល់ថ្ងៃ សងមានដូចតារាងខាងក្រោម៖

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣២. ហានិភ័យសន្ទនីយភាព (តំពីទំព័រមុន)

បំណុលហិរញ្ញវត្ថុ (តំពីទំព័រមុន)

	តាមគម្រោង និង រហូតដល់ ១ខែ	> ១ ទៅ ៣ខែ	> ៣ ទៅ ១២ខែ	> ១ ទៅ ៥ឆ្នាំ	លើសពី ៥ឆ្នាំ	ពុំមានការលក់ណាត់ សងដាក់ណាត់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	១៤៧.៦៨០.៨៨៦	-	-	-	-	-	១៤៧.៦៨០.៨៨៦
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា	២៤៥.០៤០.៩៨៩	៤០.២៨២.៦០១	៤៦.៥៥៥.១៥២	៥៤.៥០៩.២៥០	១.៩២៨.៧០៥	២៩.០០០.០០០	៤១៧.៣១៦.៦៩៧
សមតុល្យនៅធនាគារផ្សេងៗ	៣៧.១៤៥.០២៨	៣៣.១៨៨.៩០៤	១២.៤៩១.០០៥	-	-	-	៨២.៨២៤.៩៣៧
ឥណទានទៅអតិថិជន	២០០.៣១៦.៤៥៥	១០២.៧៧៨.៥៦២	៣៩៨.០០៤.៨៥០	១.៣៨៣.១៤២.៩២២	៩០៦.៤២៧.០៨៨	-	២.៩៩០.៦៦៩.៨៧៧
ការវិនិយោគផ្សេងៗ	-	-	-	១០.៧៨៦.១៩៧	៩៣.៧៥០	-	១០.៨៧៩.៩៤៧
ប្រាក់តម្កល់ដែលអាចប្រមូលមកវិញបាន	៨៣.៦៣២	១៣៥.៤៥៤	៣៤៧.២៧៨	២.៦០៣.៩៣៩	១២១.០២៥	-	៣.២៩១.៣២៨
គណនីត្រូវទទួល	-	-	-	-	-	៥៥៨.៨៧៧	៥៥៨.៨៧៧
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៦៣០.២៦៦.៩៩០	១៧៦.៣៨៥.៥២១	៤៥៧.៣៩៨.២៨៥	១.៤៥១.០៤២.៣០៨	៩០៨.៥៧០.៥៦៨	២៩.៥៥៨.៨៧៧	៣.៦៥៣.២២២.៥៤៩
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៦៨១.៤០៧.៥៨៥	២០៦.៨១៥.៧៧២	៨២២.៨៧៩.៧៦៧	២០៤.៩៣៩.៥១៦	-	-	១.៩១៦.០៤២.៦៤០
ប្រាក់កម្ចី	១៣៤.១៤៥	២១.៩៣២.៧៥៨	៤៨.៨៣១.៥១៤	១០៨.៨៩៥.៨៥៦	៣.៩០៥.១៧០	-	១៨៣.៦៩៩.៨៤៣
អនុបំណុល	-	-	២៩.៩៥០.០០០	៧២.៣០០.០០០	៣.៣០០.០០០	-	១០៥.៥៥០.០០០
បំណុលផ្សេងៗ	១៧.៩១៥.៣០៧	១៩.២៦៤.២៧៣	៦៩.១៤២.៣១៧	៥៩.០៧៩.៩៩២	២.១៥៧.៧៧៧	-	១៦៧.៥៥៩.៦៦៦
បំណុលកតិសន្យា	៨៣៩.៦៣៥	១.៦៨២.៣៤៦	៧.២៥៨.០០៣	៣២.៥១៦.១២៦	៤.៩១៧.៤៤៦	-	៤៧.២១៣.៥៥៦
បំណុលហិរញ្ញវត្ថុសរុប	៧០០.២៩៦.៦៧២	២៤៩.៦៩៥.១៤៩	៩៧៨.០៦១.៦០១	៤៧៧.៧៣១.៤៩០	១៤.២៨០.៣៩៣	-	២.៤២២.០៦៥.៣០៥
អតិរេកសន្ទនីយភាព សុទ្ធ (គម្លាត) លើស	(៧០.០២៩.៦៨២)	(៧៣.៣០៩.៦២៨)	(៤២០.៦៦៣.៣១៦)	(៩៧៣.៣១០.៨១៨)	(៨៩៤.២៩០.១៧៥)	២៩.៥៥៨.៨៧៧	១.២៣៣.១៥៧.២៤៤
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	(២៨១.៨៦៩.៤៧០)	(២៩៥.០៧១.២៥៣)	(២.០៩៥.៦៦៩.៨៧៧)	៣.៩១៧.៥៧៦.០៤២	៣.៥៩៩.៥១៧.៩៥៥	១១៨.៩៧៤.៤៨០	៤.៩៦៣.៤៥៧.៩០៧

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣២. ហានិភ័យសន្តិសុខភាព (តំពីទំព័រមុន)

បំណុលហិរញ្ញវត្ថុ (តំពីទំព័រមុន)

ព័ត៌មានពីកាលសន្តិសុខនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ បានផ្អែកលើការទូទាត់សងតាមកាលបរិច្ឆេទដែលនៅសល់នារយៈពេលដែលនឹងត្រូវទូទាត់សងមានដូចខាងក្រោម៖

	តាមតម្រូវការ និង រហូតដល់ ១ខែ	> ១ ទៅ ៣ខែ	>៣ ទៅ ១២ខែ	>១ ទៅ ៥ឆ្នាំ	លើសពី ៥ឆ្នាំ	ពុំមានកាលកំណត់ សងជាក់លាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	១៧៣.៦៧៤.០៥២	-	-	-	-	-	១៧៣.៦៧៤.០៥២
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា	១៧០.៣៧៨.៧៥៧	១៤.៥៨៦.១៩៦	៤៥.៧៦៦.៩៦៥	៦៤.៧០៦.៣៤៥	២.៤១៣.៩៤៨	២៨.០០០.០០០	៣២៥.៨៤៨.២១១
សមតុល្យនៅធនាគារផ្សេងៗ	៣៦.៦១០.០៧៨	១៧.៧៨១.៥២៧	១៥.៧៧៧.០៥៥	-	-	-	៧០.១៦៨.៦៦០
ឥណទានទៅអតិថិជន	២១២.៩៦៦.០៨៥	៩១.៤៤១.៧២១	៥៣៣.៨៤៣.៨០៧	១.៥០៦.៦៣០.០៧៧	៨១៤.៤០៤.៤៩០	-	៣.១៩៩.២៨៦.១៨០
ការវិនិយោគផ្សេងៗ	-	-	-	-	-	៩៣.៧៥០	៩៣.៧៥០
ប្រាក់តម្កល់ដែលអាចប្រមូលមកវិញបាន	៦៥.៨០១	៥១៥.០២០	៣៥៤.១១២	១.៣៧០.៤៤៨	៣៩៩.៦៤៩	-	២.៧០៥.០៣០
គណនីត្រូវទទួល	-	-	-	-	-	៦១៦.៩៩២	៦១៦.៩៩២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥៩៣.៦៩០.៧៧៣	១២៤.៣២៤.៤៦៤	៥៩៥.៧៤១.៩៣៩	១.៥៧២.៧០៦.៨៧០	៨១៧.២១៨.០៨៧	២៨.៧១០.៧៤២	៣.៧៣២.៣៩២.៨៧៥
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៤៥៧.៦៤៨.០៨៥	២០៦.៩៧៤.២២៨	៨៦២.១៧២.៦៦៥	៣៤៣.៣៧៤.៤០០	-	-	១.៨៧០.១៦៧.៣៧៨
ប្រាក់កម្ចី	៨.៤៣៨.៧៩១	៣៥.២៧៩.៧៥៩	៧៤.០០០.៤៣២	១៧៩.២៨៦.១២៤	៣.៣៩៥.១៧០	-	៣០០.៤០០.២៧៦
អនុបំណុល	-	-	២២.៩៥០.០០០	៩៥.២៥០.០០០	៧.០០០.០០០	-	១២៥.២០០.០០០
បំណុលផ្សេងៗ	១២.៥៣៥.០០០	២៣.៦១៦.៣១៨	៨៤.១៤៩.៧១៩	១០២.៥៧៥.២៣៧	១.៨៨៣.៥៣១	-	២២៤.៧៥៩.៨០៩
បំណុលភតិសន្យា	៨៩១.៥០៧	១.៧៩៦.៧១៦	៧.៦៥៤.៦៦២	៣៣.៤១៧.២៦២	១១.៩៩៣.៩០២	-	៥៥.៨៥៤.០៤៩
បំណុលហិរញ្ញវត្ថុសរុប	៤៧៩.៥១៣.៣៨៣	២៦៧.៦៦៧.០២១	១.០៥០.៩៦៧.៤៧៨	៧៥៨.០០៧.០២៣	២៤.២៧២.៦០៣	-	២.៥៥៧៦.៣៨៣.៥០៨
អតិរេកសន្តិសុខភាព សុទ្ធ (គម្លាត) លើស	១១៤.១៧៧.៣៩០	(១៤៣.៣៤២.៥៥៧)	(៤៥៥.១៨៥.៥៣៩)	៨១៤.៧០៩.៨៤៧	៧៩២.៩៤៥.៤៨៤	២៨.៧១០.៧៤២	១.១៥៦.០០៩.៣៦៧
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	៤៦៦.៤១៤.៦៣៨	(៥៨៥.៥៨៤.៣៤៥)	(១.៨៥៩.៤៣២.៩២៧)	៣.៣៤៤.៤០៥.២១៥	៣.២៣៩.១៨២.៣០២	១១៧.២៨៣.៣៨១	៤.៧២២.២៩៨.២៦៨

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣៣. តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ក្រៅតារាងតុល្យការ។ តម្លៃសមស្រប គឺជាតម្លៃដែលនឹងត្រូវទទួលបានពីការលក់ទ្រព្យសកម្ម ឬត្រូវបានទូទាត់ដើម្បីផ្ទេរបំណុលតាមលំដាប់ប្រតិបត្តិការរវាងអ្នកទិញនិងអ្នកលក់នាការបរិច្ឆេទ នៃការវាស់វែងក្នុងទីផ្សារគោល ឬអវត្តមានរបស់វានៅក្នុងទីផ្សារដោយមានអត្ថប្រយោជន៍ខ្ពស់បំផុតដែលធនាគារបានធ្វើ ប្រតិបត្តិការនាការបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញទាំងនេះ ជាការប៉ាន់ស្មានលើតម្លៃសមស្របគិតត្រឹមកាលបរិច្ឆេទនៃ ការរាយការណ៍។

សម្រង់តម្លៃ និងតម្លៃទីផ្សារដែលអាចកំណត់បាន ត្រូវបានប្រើប្រាស់ជាការវាស់វែងតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេល ដែលមិនមានតម្លៃទីផ្សារដែលបានស្រង់ និងអាចកំណត់បាននោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើកម្រិតនៃវិធីសាស្ត្រ និងការសន្មតទាក់ទងនឹងលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ អត្រាអប្បបរមា ការប៉ាន់ស្មានលើលំហូរសាច់ប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មានតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុមិនត្រូវបានរាប់បញ្ចូលទេពីព្រោះវាមិនស្ថិតក្នុងវិសាលភាព នៃស្តង់ដារ CIFRS ៧ *ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាង* ដែលទាមទារឱ្យបង្ហាញព័ត៌មានរបស់តម្លៃសមស្រប។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា និងធនាគារផ្សេងៗ ឥណទានទៅអតិថិជន ប្រាប់បញ្ញើរបស់អតិថិជន និងធនាគារ ទ្រព្យសកម្មជាក់លាក់ផ្សេងៗ បំណុលជាក់លាក់ផ្សេងៗ និងប្រាក់កម្ចី និងអនុបំណុល មិនមានហានិភ័យជាសារវន្ត ដើម្បីផ្លាស់ប្តូរអត្រាចំណេញលើទីផ្សារ ពីព្រោះកាលបរិច្ឆេទដែលបានកម្រិតរហូត ដល់អវសានកាលនៃឧបករណ៍ទាំងនេះ។ ដូចនេះហើយ សមតុល្យយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុទាំងនេះ គិតត្រឹមកាលបរិច្ឆេទនៃការរាយការណ៍ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

វិធីសាស្ត្រ និងការសន្មតដែលធនាគារបានប្រើប្រាស់ ក្នុងការប៉ាន់ស្មានតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមានដូចជា៖

សាច់ប្រាក់ក្នុងដៃ និងសមតុល្យនៅធនាគារជាតិ នៃ កម្ពុជា និងធនាគារផ្សេងៗ

សមតុល្យយោងដែលមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារលក្ខណៈរយៈពេលខ្លីរបស់គណនីទាំងនេះ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣៣. តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តំបន់ទី៣)

ឥណទានទៅអតិថិជន

តម្លៃសមស្របនៃឥណទាន និងបុរេប្រទាន គឺផ្អែកលើប្រតិបត្តិការទីផ្សារដែលអាចអង្កេតបាន។ នៅពេលដែលប្រតិបត្តិការទីផ្សារដែលអាចអង្កេតបានមិនមាន នោះតម្លៃសមស្របត្រូវបានប៉ាន់ប្រមាណដោយប្រើគំរូវាយតម្លៃ ដូចជាបច្ចេកទេសលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា។ ធាតុចូលក្នុងបច្ចេកទេសវាយតម្លៃ រួមមានការខាតបង់ឥណទានដែលរំពឹងទុកពេញមួយអាយុកាលអត្រាការប្រាក់ អត្រាបង់មុន និងប្រភពដើមជាចម្បងៗ ឬការរីករាលដាលទីផ្សារបន្ទាប់បន្សំ។ សម្រាប់ឥណទានដែលមានឱនភាពតម្លៃលើ វត្ថុបញ្ចាំមិនឯករាជ្យ តម្លៃសមស្របត្រូវបានវាស់វែងដោយផ្អែកលើតម្លៃនៃវត្ថុបញ្ចាំជាមូលដ្ឋាន។

ធាតុចូលក្នុងគំរូអាចរួមបញ្ចូលទិន្នន័យពីភាគីទីបី និងព័ត៌មានដែលទទួលបានពីអ្នកចូលរួមទីផ្សារផ្សេងទៀត ដែលរួមមាន ប្រតិបត្តិការចម្បង និងបន្ទាប់បន្សំដែលបានអង្កេត។

តម្លៃសមស្របនៃឥណទានទៅអតិថិជនត្រូវបានប៉ាន់ប្រមាណ ដោយការធ្វើអប្បបរមាលំហូរសាច់ប្រាក់នាពេលអនាគតដោយប្រើប្រាស់អត្រាទីផ្សារ នៃការផ្តល់ហិរញ្ញប្បទានជាមួយនឹងហានិភ័យឥណទាន និងកាលកំណត់សងស្រដៀងគ្នា។ តម្លៃរបស់វា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របនាការិយបរិច្ឆេទនៃការរាយការណ៍។

ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

តម្លៃសមស្របនៃប្រាក់បញ្ញើពីអតិថិជន ដែលបញ្ជាក់ពីកាលវេលាសន្តសងតិចជាងមួយឆ្នាំ ប្រហាក់ប្រហែលនឹងតម្លៃយោងដោយសារកាលកំណត់រយៈពេលខ្លី នៃឧបករណ៍ទាំងនេះ។ តម្លៃសមស្របនៃប្រាក់បញ្ញើពីអតិថិជនដែលមានកាលវេលាសន្តសង លើសមួយឆ្នាំ គឺរំពឹងថានឹងប្រហាក់ប្រហែលនឹងតម្លៃយោង ដោយសារធនាគារបានផ្តល់ឱ្យអត្រាការប្រាក់ឧបករណ៍ស្រដៀងនឹងកាលវេលាសន្តសង និងលក្ខខណ្ឌដែលស្រដៀងគ្នា និងដោយសារតែស្ថិរភាពនៃការប្រាក់នៅប្រទេសកម្ពុជា។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើ ដែលពុំមានបញ្ជាក់ពីកាលវេលាសន្តសងនេះ រួមបញ្ចូលទាំងប្រាក់បញ្ញើមិនមាន ការគិតការប្រាក់ និងប្រាក់បញ្ញើតាមតម្រូវការដែលត្រូវសង គឺជាសមតុល្យត្រូវសងតាមតម្រូវការនាការិយបរិច្ឆេទរបាយការណ៍។

ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី មិនត្រូវបានវាស់វែងនៅទីផ្សារសកម្មទេ និងវាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

តម្លៃសមស្របនៃប្រាក់កម្ចី និងអនុបំណុល ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់នាថ្ងៃអនាគត ដោយប្រើប្រាស់អត្រាទីផ្សារសម្រាប់ប្រាក់កម្ចីដែលមានទម្រង់ហានិភ័យស្រដៀងគ្នា។ ប៉ុន្តែ អត្រាការប្រាក់តាមកិច្ចសន្យាដែលបានបញ្ជាក់ និងផ្តល់ឱ្យដោយអ្នកផ្តល់ប្រាក់កម្ចីទាំងអស់ អាចរកបាននៅការិយបរិច្ឆេទរបាយការណ៍ លើកលែងតែអត្រាការប្រាក់ទីផ្សារ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣៣. តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តំបន់ទំព័រមុន)

ប្រាក់កម្ចី និងអនុបំណុល (តំបន់ទំព័រមុន)

ដោយពឹងផ្អែកលើមូលដ្ឋាននេះ តម្លៃសមស្របនៃប្រាក់កម្ចី និងអនុបំណុល ប្រហាក់ប្រហែលនឹងតម្លៃយោងនាការិយបរិច្ឆេទ។

ទ្រព្យសកម្ម និងបំណុលផ្សេងទៀត

ដោយសារតែរយៈពេលខ្លីរបស់គណនីទាំងនេះ សមតុល្យយោងរបស់បំណុលផ្សេងទៀតនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាជា សមតុល្យប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់គណនីទាំងនោះ។

ឋានានុក្រមតម្លៃសមស្រប

CIFRS ៧ បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃ ដោយផ្អែកលើថាតើធាតុចូលនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចត្រូវបាន កំណត់ ឬមិនអាចកំណត់បាន។ ធាតុចូលដែលកំណត់បានឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារ ដែលទទួលបានពីប្រភពឯករាជ្យ និងធាតុចូល ដែលមិនអាចកំណត់បានឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ឋានានុក្រមតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិតទី ១ – តម្លៃដកស្រង់ (មិនបានធ្វើនិយ័តកម្ម) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រភាគហ៊ុនដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិតទី ២ – ធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់ រួមមានក្នុងកម្រិតទី ១ អាចត្រូវបានគេសង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុលដោយផ្ទាល់ (ឧទាហរណ៍តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ពីតម្លៃនិស្សន្ទ)។
- កម្រិតទី ៣ – ធាតុចូលសម្រាប់ទ្រព្យសកម្ម ឬបំណុលដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាច សង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុលដែលមានសមាសធាតុមិនអាចសង្កេតបាន។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ មិនត្រូវបានវាស់វែងតាមតម្លៃសមស្របនោះទេ។ ដោយសារតម្លៃទីផ្សារដែលអាចផ្ទៀងផ្ទាត់បាន គឺមិនទាន់រួចរាល់ប្រើប្រាស់ ហើយតម្លៃទីផ្សារមិនទាន់រួចរាល់សម្រាប់សមាមាត្រសំខាន់នៃទ្រព្យសកម្ម និងបំណុល ហិរញ្ញវត្ថុរបស់ធនាគារទេ ដូច្នេះហើយ តម្លៃសមស្របត្រូវបានផ្អែកលើការសន្មតនៃការគ្រប់គ្រងដោយយោងទៅតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលជាមូលដ្ឋាន។ តាមមតិយោបល់របស់គណៈគ្រប់គ្រង សមតុល្យយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលរួមបញ្ចូលក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺជាការប៉ាន់ប្រមាណសមហេតុផលនៃតម្លៃសមស្រប។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី៣មុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣. តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (តំបន់ទី៣មុន)

ឋានានុក្រមតម្លៃសមស្រប (តំបន់ទី៣មុន)

តារាងខាងក្រោមបានសង្ខេបនូវឋានានុក្រមតម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលពុំបានវាស់វែងនៅតម្លៃសមស្របក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តែពុំបានលាតត្រដាងនូវតម្លៃសមស្រប៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	តម្លៃយោង	តម្លៃសមស្រប- កម្រិតទី៣	តម្លៃយោង	តម្លៃសមស្រប- កម្រិតទី៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានលាតត្រដាងតម្លៃសមស្រប				
ឥណទានទៅអតិថិជន	២.០០៩.៤៥៨.៣៥៤	២.០៦០.២៦៦.៦៤០	២.១៦២.៥២១.៦១១	២.២១៨.៦១០.៣៦១
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	៨.០៨៨.០៦៩.៨៧៥	៨.២៩២.៥៧៣.២២៧	៨.៨៣៣.៩០០.៧៨១	៩.០៦៣.០២៣.៣២៣
បំណុលហិរញ្ញវត្ថុ ដែលបានលាតត្រដាងតម្លៃសមស្រប				
ប្រាក់កម្ចី	១៨៣.៦៩៩.៤៤៣	១៨៣.៧០៣.៣៦៧	៣០០.៤០០.២៧៦	៣០០.៤០៣.៩៤២
អនុបំណុល	១០៥.៥៥០.០០០	១០៥.៥៥០.៨៩៣	១២៥.២០០.០០០	១២៥.២០០.៤៤៣
សរុប	២៨៩.២៤៩.៤៤៣	២៨៩.២៥៤.២៦០	៤២៥.៦០០.២៧៦	៤២៥.៦០៤.៣៨៥
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៤)	១.១៦៤.២២៩.០០៨	១.១៦៤.២៤៨.៣៩៦	១.៧៣៨.៥៧៧.១២៧	១.៧៣៨.៥៩៣.៩១១

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣៤. ការកំណត់ឡើងវិញលើតួលេខដែលស្របគ្នា

ក្នុងអំឡុងការិយបរិច្ឆេទ គណៈគ្រប់គ្រងធនាគារកែតម្រូវតួលេខដែលស្របគ្នាមួយចំនួន ដើម្បីកែកំហុសឆ្គាំមុនទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលបានបង់ទុកមុន ដែលត្រូវបានទទួលស្គាល់ជាចំណាយពន្ធលើប្រាក់ចំណូល ជាជាងឥណទានពន្ធលើប្រាក់ចំណូល ក្រោមទ្រព្យសកម្មផ្សេងៗ។ គណនីមួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានចាត់ថ្នាក់ឡើងវិញ ដើម្បីអនុលោមតាមបទបញ្ញត្តិបច្ចុប្បន្ន។ ដូច្នេះផលប៉ះពាល់លើតួលេខដែលត្រូវគ្នាមានដូចខាងក្រោម៖

	ដូចដែលបានបង្ហាញនៅក្រោម		ការកំណត់ឡើងវិញ		ការចាត់ថ្នាក់ឡើងវិញ		ដូចដែលបានកំណត់ឡើងវិញ	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
<i>របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ</i>								
ទ្រព្យសកម្មផ្សេងៗ	១៧.១៤៦.១២៨	៧០.០៤១.៩៣៣	២.៥០២.៦១៩	១០.២២៣.១៩៨	-	-	១៩.៦៤៨.៧៤៧	៨០.២៦៥.១៣១
បំណុលពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ	២៧៥.៩៧៥	១.១២៧.៣៥៨	(២៧៥.៩៧៥)	(១.១២៧.៣៥៨)	-	-	-	-
ប្រាក់ចំណេញរក្សាទុក	៦៤.០៥៤.៨២៣	២៦៥.៩១៣.៧៧៦	២.៧៧៨.៥៩៤	១១.៤២០.០២១	-	-	៦៦.៨៣៣.៤១៧	២៧៦.៩៣៣.៧៩៧
<i>របាយការណ៍លទ្ធផលពេញលេញ</i>								
ចំណាយទូទៅ និងចំណាយរដ្ឋបាល	៩០.៨០០.៦៧៤	៣៧៣.១៩០.៧៧០	(១៥.៨៤៨)	(៦៥.១៣៥)	៨៧៥.៦៨១	៣.៥៩៩.០៤៩	៩១.៦៦០.៥០៧	៣៧៦.៧២៤.៦៨៤
ចំណាយលើពន្ធលើប្រាក់ចំណូល	៥.៩៧៥.១២៦	២៤.៥៥៧.៧៦៨	(២.៧៦២.៧៤៦)	(១១.៣៥៤.៨៨៦)	-	-	៣.២១២.៣៨០	១៣.២០២.៨៨២
ចំណូលការប្រាក់	២៤៨.៤៤២.៣៣១	១.០២១.០៩៧.៩៨០	-	-	៥២.៥១១	២១៥.៨២១	២៤៨.៤៩៤.៨៤២	១.០២១.៣១៣.៨០១
ចំណាយការប្រាក់	(១៤៣.១០១.៥៤៥)	(៥៨៨.១៤៧.៣៥០)	-	-	៣៨.៤៨៥	១៥៨.១៧៣	(១៤៣.០៦៣.០៦០)	(៥៨៧.៩៨៩.១៧៧)
ចំណូលផ្សេងៗ	២១.០៣៤.០៨៣	៨៦.៤៥០.០៨១	-	-	(៤.៥០១.៤៥៤)	(១៨.៥០០.៩៧៦)	១៦.៥៣២.៦២៩	៦៧.៩៤៩.១០៥
ថ្លៃលក្ខណៈសុទ្ធ និងកម្រៃជើងសារ	៨.៦៥៣.៦២៤	៣៥.៥៦៦.៣៩៥	-	-	៥.២៨៦.១៣៩	២១.៧២៦.០៣១	១៣.៩៣៩.៧៦៣	៥៧.២៩២.៤២៦
<i>របាយការណ៍លំហូរសាច់ប្រាក់</i>								
ប្រាក់ចំណូលមុនគិតពន្ធ	១៧.៩៣៧.០១៥	៧៣.៧២១.១៣២	១៥.៨៤៨	៦៥.១៣៥	-	-	១៧.៩៥២.៨៦៣	៧៣.៧៨៦.២៦៧
ចំណូលការប្រាក់សុទ្ធ	(១០៥.៣៤០.៧៨៦)	(៤៣២.៩៥០.៦៣០)	-	-	(៩០.៩៩៦)	(៣៧៣.៩៩៤)	(១០៥.៤៣១.៧២២)	(៤៣៣.៣២៤.៦២៤)
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម	៧.៩០៤.៣១៣	៣២.៨៤៦.៧២៦	-	-	២២៥.៦៥៤	៩២៧.៤៣៨	៨.១២៩.៩៦៧	៣៣.៨១៤.១២៤
ខាតពីការលុបចោលការជួល	-	-	-	-	២២.៦៤១	៩៣.០៥៥	២២.៦៤១	៩៣.០៥៥
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា	៦.១៩៥.៣៤៧	២៥.៤៦២.៨៧៦	-	-	(២៨.៥៩៥.៥០៦)	(១១៧.៥២៧.៥២៩)	(២២.៤០០.១៨៤)	(៩២.០៦៥.៦៥៣)
ប្រាក់បញ្ញើជាមួយធនាគារផ្សេង	៤.៧៩៧.៥៣៦	១៩.៧១៧.៨៧៣	-	-	១.៤៤៥.៦៧២	៥.៩៤១.៧១២	៦.២៣៧.២៨៤	២៥.៦៥៩.៥៨៥
បំណុលផ្សេងៗ	(១.២៩៣.៥០៩)	(៥.៣១៦.៣២២)	-	-	៥.០២៧.៧៧៦	២០.៦៦៤.១៥៩	៣.៧៧៤.២៦៧	១៥.៣៤៧.៨៣៧
ឥណទានទៅអតិថិជន	(១០៥.២៨១.១០៩)	(៤៣២.៧០៥.៣៥៨)	-	-	៣.៣៤៦	១៣.៧៥២	(១០៥.២៧៧.៧៦៣)	(៤៣២.៦៩១.៦០៦)

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣៤. ការកំណត់ឡើងវិញលើតួលេខដែលស្របគ្នា (តំពីទំព័រមុន)

	ដូចដែលបានបង្ហាញនៅត្រាមុន		ការកំណត់ឡើងវិញ		ការបាត់បង់ឡើងវិញ		ដូចដែលបានកំណត់ឡើងវិញ	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.៤)
<i>របាយការណ៍លំហូរសាច់ប្រាក់</i>								
<i>(តំពីទំព័រមុន)</i>								
ការប្រាក់ទទួលបាន	២៤៤.២០៥.១៧៧	១.០០៣.៦៨៣.២៧៥	-	-	(៦០៦.៤១៧)	(២.៤៩២.៣៧១)	២៤៣.៥៩៨.៧៦០	១.០០១.១៩០.៩០៤
ការប្រាក់ដែលបានបង់	(១៤០.៤២៣.៧២៨)	(៥៧៧.១៤១.៥២៥)	-	-	៤.១៥៤.៣១៤	១៧.០៧៤.២៤៩	(១៣៦.២៦៩.៤១០)	(៥៦០.០៦៧.២៧៥)
ការលក់នៃ								
ទ្រព្យ និងបរិក្ខារ	(៨.១២៦.៤៨២)	(៣៣.៣៩៩.៨៣៧)	-	-	១២៦.៩៣៦	៥២១.៧១១	(៧.៩៩៩.៥៤៦)	(៣២.៨៧៨.១២៦)
ថ្លៃដើមកម្មវិធីកុំព្យូទ័រ	(២.៧៧១.៤២៦)	(១១.៣៩០.៥៦១)	-	-	(១២៦.៩៣៩)	(៥២១.៧១៩)	(២.៨៩៨.៣៦៥)	(១១.៩១២.២៨០)
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម	-	-	-	-	(១៦.៥១១)	(៦៧.៨៦០)	(១៦.៥១១)	(៦៧.៨៦០)
ប្រាក់បានពីការបន្ថែមទុន	១០.០០០.០០០	៤១.១០០.០០០	-	-	-	(១.១០០.០០០)	១០.០០០.០០០	៤១.១០០.០០០
ការសងនៃ			-	-				
ប្រាក់កម្ចី	(១៣២.៥១០.២៥២)	(៥៤៤.៦១៧.១៣៦)	-	-	៣០៩	១.២៧០	(១៣២.៥០៩.៩៨៣)	(៥៤៤.៦១៥.៨៦៦)
បំណុលភតិសន្យា	(១០.៥៦៤.២៧៤)	(៤៣.៤១៩.១៦៧)	-	-	៤.១១៥.៨៣៤	១៦.៩១៦.០៧៩	(៦.៤៤៨.៤៤០)	(២៦.៥០៣.០៨៨)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	(២២២.៣៩១)	(១៣.៣៦៨.១១២)	-	-	២២២.៣៩១	២.៣៦៦.៣០៤	-	(១១.០០១.៤០៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនា								
ចុងការិយបរិច្ឆេទ	៣៨៩.៨៣៥.០១១	១.៥៩២.៤៧៦.០២០	-	-	(១៤.០៩១.៤៩២)	(៥៧.៥៦៣.៧៤៥)	៣៧៥.៧៤៣.៥១៩	១.៥៣៤.៩១២.២៧៥

៣៦. ព្រឹត្តិការណ៍បន្តបន្ទាប់

ពុំមានព្រឹត្តិការណ៍សំខាន់ៗបានកើតឡើងបន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការកែតម្រូវ ឬការលាតត្រដាង ដែលត្រូវបានធ្វើឡើងក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

ធនាគារ ស្ថាបនា ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់

៣៧. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយ ក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។